



សម្បត្តិ

ព្រឹត្តិបត្រ

THE PRACHEACHUN MAGAZINE



បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដើម្បីបន្តចែកចាយសន្តិភាព និងការអភិវឌ្ឍ

ឆ្នាំទី១៦ លេខ ១៩១ ខែមេសា ឆ្នាំ ២០១៧



ទស្សនកិច្ចកម្ពុជា ឡើង សុខភូមិ
កាន់តែពង្រឹងបានទំនាក់ទំនង
មិត្តភាព និងកិច្ចសហប្រតិបត្តិការ
គ្រប់ជ្រុងជ្រោយរវាង
កម្ពុជា-វៀតណាម

៧

សម្តេចតេជោ អញ្ជើញសម្តេច
មហាវិថីដ៏ធំជាងគេ.....
* បើកការដ្ឋានសាងសង់.....
ព្យាករណ៍អំពីសង្គ្រាម.....
សម្តេចស្ថានព្រំធំ

៩

រដ្ឋសភា បើកសម័យប្រជុំពេញ លើកទី៨
នីតិកាលទី៥ ក្រោមអធិបតីភាព
សម្តេចអគ្គមហាសេនាបតីត្រី
ហេង សំរិទ្ធ

១២

វិភាគបុណ្យចូលឆ្នាំថ្មី
ឆ្នាំរកា ក្នុងអង្គរសង្គ្រាន្ត...
* ខេត្តសៀមរាប មានទេសចរ
ជាងមួយលាននាក់.....

១៣

ទិព្វនាយក :

លោក តាក ស៊ុនធី
គណៈកម្មការទិព្វ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំធី
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផាន

លេខាទិព្វ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកថតរូប

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំធី

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្គុប

ក្រោមការដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា
ប្រទេសកម្ពុជា
មានសុខសន្តិភាព
និងការអភិវឌ្ឍ



សន្និបាតគណៈបេសកកម្ម
ឆ្នាំ២០១៧

* សកម្មភាពវិទ្យុមាននៅតែ
ក្របដណ្តប់ក្នុងសង្គម.....

១៥

មាតិកា
Contents

វិចារណកថា : បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា សន្តិភាពនឹងមានបន្ត ឱកាសអភិវឌ្ឍន៍នឹងមានបន្ត

Editorial : *Voting CPP to Continue Peace and Development*.....

៣

⇒ ទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២.....	៥
⇒ គោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២.....	៦
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៦
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៩
⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច.....	២១
⇒ វិស័យកសិកម្មបាននិងកំពុងរួមចំណែកយ៉ាងសំខាន់.....	២២
⇒ វិស័យថាមពលអគ្គិសនីកម្ពុជាកំពុងបោះជំហានទៅរក.....	២៤
⇒ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធផល.....	២៦
⇒ វប្បធម៌ៈ ស្បែកធំ.....	២៨
⇒ ការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៤.....	២៩
⇒ អត្ថបទមូលដ្ឋាន : ស្រុកកោះសុទិន ក្នុងក្តីសង្ឃឹមរបស់យើង.....	៣២
⇒ សុខភាព : សួត កំពុងមានបញ្ហាអាននឹងមានសញ្ញាទាំងនេះ.....	៣៤
⇒ កំណាព្យ : យើងបន្តគាំទ្រ និងបោះឆ្នោតជូន.....សំណើច.....	៣៥

សូមថ្វាយព្រះរាជសព្ទសាធុការពរ បរមមហាប្រសើរ

**នៅក្នុងឱកាសដ៏មានកិត្តិយស នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្ម
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាតិសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត
គម្រប់ព្រះជន្ម ៦៤ យាងចូល ៦៥ ព្រះវស្សា
(១៩.០៩.១៩៥៣ - ១៩.០៩.២០១៧)**



ខ្ញុំព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសបួងសួងកុណាបុណ្យព្រះរតនត្រ័យ វត្ថុសម្ព័ន្ធិនានាក្នុងលោក ទេវតា
ក្សេត្រព្រះមហាសេនាបតី និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូម
ជួយជ្រោមជ្រែង គាំពារចែករំលែកព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើព្រះរាជ ជាតិសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះ
រាជសុខភាពបរិបូរណ៍ ព្រះបញ្ញាព្រាណ្ឌគឺថ្លា ព្រះជន្មាយុយ៉ាងយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះសីរីរាជសម្បត្តិ ជាតិមិត្តរេប
ដ៏ខ្ពង់ខ្ពស់បំផុតនៃ ឯករាជ្យ ឯកភាពជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី វប្បធម៌ជាតិ និងវិបុលភាព នៃ
ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ជីវិតជាតិក្រុងរាជធានីភ្នំពេញខ្មែរត្រឡប់ទៅ ។

**សូមក្រាបបង្គំទូលថ្វាយដោយក្តីកតញ្ញាភាវីយ៍ជ័យជំនះជ័យជំនះ
ឧស្សាវរ្ម័នប្រជាជន**

សូមប្រសិទ្ធពរមរមហាប្រសើរជូន



សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា

និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាតិគោរពដ៏ខ្ពង់ខ្ពស់ !

ក្នុងឱកាសដ៏មហានក្ខត្តបូករៀងទិវាកម្រប្រថង់ឆ្នាំ ៨៣ ឈានចូល ៨៤ វស្សា របស់សម្តេច

យើងខ្ញុំសូមលំឱនកាយគោរពដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត សម្តេចអគ្គមហាពញាចក្រី រដ្ឋបុរសដ៏ឧត្តុង្គឧត្តម នៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍សាហាវយង់ឃ្នងបំផុត និងដឹកនាំកសាង ការពារមាតុភូមិកម្ពុជាសម្រេចបាន សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រតាំងពីថ្ងៃជ័យជម្នះ ៧ មករា រហូតមកដល់ដំណាក់កាលសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍នាបច្ចុប្បន្ន ។

សូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកព្រមទាំងតេជះ បារមី នៃវិញ្ញាណក្ខន្ធរបស់បុព្វវិរបុរសខ្មែរគ្រប់ជំនាន់ សូមតាមជួយប្រោះព្រំ គាំពារ ថែរក្សាសម្តេច និងលោកជំទាវ សូម បានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរាល់ថ្ងៃ ដើម្បីដឹកនាំប្រទេសកម្ពុជា និង គណបក្សប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីៗទៀត ។

គោរពជូនដោយភ្នំកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត
ទស្សនាវដ្តីប្រជាជន



បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា សន្តិភាពនិងអភិវឌ្ឍន៍ជាប្រចាំ

Voting CPP to Continue Peace and Development

ការសម្រេចចិត្តរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះដំណើរការចម្រើនរបស់ប្រជាជនកម្ពុជា។ សង្គ្រាមនយោបាយដែលបានបញ្ចប់ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនគ្រប់រូបនៅគ្រប់មូលដ្ឋាន ឲ្យបានកាន់តែប្រសើរឡើង ។ ជាពិសេស ការបោះឆ្នោតនេះមានសារៈសំខាន់ក្រៃលែងដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

គួររំលឹកថា តាមរយៈការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ប្រជាជនកម្ពុជាបានធ្វើការសម្រេចចិត្ត ជ្រើសរើសប្រកបដោយសុភវិនិច្ឆ័យដោយបានជ្រើសយកគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសទាំងនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងថ្នាក់ឃុំសង្កាត់ព្រោះប្រជាជនបានឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណ្តូងទី៤ នេះ គណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសដ៏ល្អបំផុតរបស់ប្រជាជន ពីព្រោះគណបក្សប្រជាជនកម្ពុជា មានឧត្តមភាពលើសលប់ដែលគណបក្សផ្សេងៗទៀតគ្មាន និងមិនអាចមានបានឡើយ។ ឧត្តមភាពនេះ ឆ្លុះបញ្ចាំងច្បាស់តាមរយៈកត្តាធំៗដូចខាងក្រោម៖

* គណបក្សប្រជាជនកម្ពុជា បានសម្រេចសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យជូនជាតិ ក្នុងរយៈពេលជាង ៣៨ឆ្នាំមកនេះ ដែលធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្តូរស្ថានភាពយ៉ាងដ៏ល្អ។ ជាក់ស្តែងគណបក្ស បានដឹកនាំការតស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតទទួលបានជ័យជម្នះ ជាប្រវត្តិសាស្ត្រ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឲ្យរួចផុតពីសេចក្តីស្លាប់ នាំមកវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរជូនប្រជាជន ។ គណបក្សបានស្តារ និងកសាងប្រទេសជាតិឡើងវិញដែលត្រូវចាប់ផ្តើមពីលេខសូន្យ ហើយត្រូវស្ថិតក្នុងស្ថានភាពត្រូវគេហ៊ុំព័ទ្ធ និងងាយរងគ្រោះពីអវត្តមាននៃច្បាប់ ធ្វើឲ្យសង្គមជាតិមានការប្រែប្រួលរីកចម្រើនជាប្រចាំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យកម្ពុជា ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ប្រជាជនកាន់តែមានជីវភាពធូរធារ ឯភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងច្រើន។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលក្នុងដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩១ និងការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ គណបក្សបានម្ចាស់ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដែលបានធ្វើឲ្យរាល់រាល់ជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកខ្មែរក្រហម បញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីក្នុងក្របខណ្ឌនៅទាំងប្រទេសចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៨មកធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងផ្តល់ភាពអនុគ្រោះយ៉ាងធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ។ គណបក្សបានជំរុញការអនុវត្តការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយប្រកបដោយផ្លែផ្កា ដើម្បីលប់បំបាត់នូវចំណុចខ្សោយ និងការខ្វះខាតទាំងឡាយ ធានានូវអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ឲ្យឆ្លើយតបនឹងសំណូមពរនៃការរីកចម្រើនរបស់សង្គមជាតិ និងសំណូមពរនៃការកែលម្អជីវភាពរបស់ប្រជាជន ធានានូវយុត្តិធម៌ និងសមធម៌ក្នុងសង្គម ។ គណបក្សបានថែរក្សា ពង្រឹង និងលើកស្ទួយឥតឈប់ឈរនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ការពារបបរាជានិយម

People's decision in the whole country in the forthcoming 4-June-2017 communal elections bears great significance on progress of every commune for the time to come and improves local people's living standard. Furthermore, the elections will be so important to safeguard peace, stability, and national development.

It is worth reminding that through elections in the past, the people of Cambodia had made correct decisions and with common sense in choosing the Cambodian People's Party to lead the country at the national and sub-national levels, because they have seen clearly that only the Cambodian People's Party has had capacity and ability to respond to their aspirations. For the fourth-term communal elections, the Cambodian People's Party continues to be the people's best option because of its unmatched supremacy. Its supremacy reflects through various major factors as followed:

- The Cambodian People's Party realized enormous achievements in every field for the nation in the past 38 years, resulting changes and transformations beyond imagination. The party led a resistance to bring down the regime of Pol Pot's genocide, and won historic victory on 7 January 1979, rescuing people from deaths, and returning to the people their rights, democracy, honor and dignity. The party restores and rebuilds the country from nil, from the time of economic blockade and unjust isolation, to bring about eventual national progresses – foundations for Cambodia to move to current every-field development, in which people are making better living conditions and poverty is majorly reducing.

The Cambodian People's Party has been the core force of peace searching and national reconciliation, until the country reached the Paris Peace Agreement on 23 October 1991, following by the promulgation of the Constitution of the current Kingdom of Cambodia that is implementing liberal and pluralistic democracy. The party set out by itself the win-win policy that brought down the political and military organizations of the Khmer Rouge rebels, and ended entirely protracted war flame, while creating full peace and national unity in the whole country since the later part of 1998. That has allowed our people to live peacefully and offered great chance for national development.

The Party has driven fruitful implementation of profound and wide-ranging state reforms to eliminate weak points and shortcomings to guarantee good governance at every level to respond to demands for national progresses, and improvements of people's living standard, while ensuring social justice and equity.

The party maintains, strengthens and enhances steadfastly democracy and rule of law; defends the Constitutions and the monarchy; keeps political stability; and prevents every tricks and actions by the oppositions, ill-willed and hostile circles from breaking national solidarity, destroying peaceful life of our people and bringing our nation to insecurity, instability, and war once again. Under the leadership of the Cambodian People's Party, everyone can live peacefully with full rights, no matter how different their pasts and political tendencies may be.

The party firmly defends foundations of national independence, sovereignty, and territorial integrity, while maintaining good relations with neighboring countries as well as with international community.

- The Cambodian People's Party has correct policy to continue the development of commune/Sangkat in the next five

រក្សាស្ថិរភាពនយោបាយ ទប់ស្កាត់រាល់ឧបាយកល និងសកម្មភាពរបស់ ពួកប្រឆាំង មជ្ឈដ្ឋានអគតិ និងពួកអមិត្តដែលតែងតែរកគ្រប់វិធីបំបែកបំបាក់ សាមគ្គីជាតិ បំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាជន នាំប្រទេសជាតិ ឲ្យធ្លាក់ទៅក្នុងអសន្តិសុខ អស្ថិរភាព និងសង្គ្រាមជាថ្មីទៀត។ គណបក្ស ប្រជាជនកម្ពុជា ដឹកនាំប្រទេសអ្នកណាក៏អាចរស់នៅជាមួយបានដោយ សុខសាន្ត មានសិទ្ធិសេរីភាពពេញលេញទោះបីជាមានអតីតកាល ឬនិន្នាការ នយោបាយផ្សេងៗគ្នាក្តី ។

* គណបក្សបានការពារយ៉ាងគត់មត់នូវខ្សឹន ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា មិនឲ្យបាត់បង់សូម្បីតែមួយប៉ែកណាតូច ណាឡើយ ហើយមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងភូមិជនបង ជាមួយ ក៏ដូចជាមួយសហគមន៍អន្តរជាតិទាំងមូល ។

* គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បី បន្តអភិវឌ្ឍ រដ្ឋធានី រយៈពេល ៥ ឆ្នាំទៅមុខទៀត ដែលឆ្លើយតបទាំង ស្រុង ទៅនឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់រូបនៅគ្រប់មូល- ដ្ឋាន ។ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកសាង ឡើងដោយឈរលើមូលដ្ឋានការពិតជាក់ស្តែងនៃការរីកចម្រើនរបស់សង្គម ជាតិ ព្រមទាំងការឆ្លើយតបចំពោះសំណូមពរធំៗ ថ្មីៗទៀតក្នុងដំណើរការ អភិវឌ្ឍន៍យុវ សង្គាត់ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនឲ្យកាន់ តែប្រសើរឡើង។ គណបក្សមានសមត្ថភាព និងលទ្ធភាពពិតក្នុងការអនុវត្ត ឲ្យបានសម្រេចនូវគោលនយោបាយនេះ ក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ។

* គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ជាថ្នាក់ដឹកនាំដែលប្រសូតចេញពី ប្រជាជនយល់ដឹងច្បាស់អំពីសុខុមាលភាពរបស់ប្រជាជន ហើយផ្សារភ្ជាប់ខ្លួនជា មួយប្រជាជននៅគ្រប់កាលៈទេសៈ និងស្ថានភាព។ គណបក្សមានអង្គការ ចាត់តាំងនៅគ្រប់ថ្នាក់ នៅគ្រប់ឃុំ សង្កាត់ មានជួរមន្ត្រីប្រកបដោយ គុណភាព និងសមត្ថភាព និងមានសមាជិកដ៏ច្រើនកុះករដែលបានចុះ ឈ្មោះបោះឆ្នោតហើយចំនួនជាង ៥លាន ៣សែននាក់ ស្មើនឹង ៦៨% នៃចំនួនប្រជាជនបានចុះឈ្មោះបោះឆ្នោតសរុប ។

* គណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំគិត រដ្ឋានរដ្ឋធានីរាល់ដល់ក្រោម ដែលធ្វើឲ្យគណបក្សអាចសម្រេចបាន ជោគជ័យនូវគ្រប់ភារកិច្ច។

ចំណែកឯក្រុមប្រឆាំងវិញ ពួកគេចិញ្ចឹមតែមហិច្ឆតាល្អោកអំណាច គិតគូររឹតតែជួបជួបផ្ទាល់ខ្លួនក្រុមគ្រួសារខ្លួននិងបក្សពួកខ្លួនប៉ុណ្ណោះ គឺធ្វើយ៉ាងម៉េចឲ្យតែសម្រេចបំណងរបស់ខ្លួន ប៉ុន្តែពួកគេនិយាយមួយមាត់ ណាក៏ថាស្នេហាជាតិ ស្នេហាប្រជាជនដែរ។ ពួកគេពុំបានធ្វើអ្វីដែលជា ប្រយោជន៍ពិតជល់ជាតិ និងប្រជាជនឡើយ ផ្ទុយទៅវិញគឺ មានតែការ លាបពណ៌ ជេរប្រទេច ប្រមាថមាត់ងាយកុហក បោកប្រាស់ ប្រជាពិទ្ធិ ញញឹម អុចអាល បង្កទំនាស់បំផ្លាញផ្លូវសាមគ្គីជាតិ ដុតបញ្ឆេះគំនិតជាតិ និយមចង្អៀតចង្អល់ បង្កអវិភាពជាមួយប្រទេសជិតខាង បង្កអស្ថិរភាព និងចលាចលក្នុងសង្គម។ គ្មានអ្វីត្រូវស្រពេចស្រពិលឡើយថា ប្រសិនបើ ពួកគេមានឱកាសបានដឹកនាំប្រទេសនោះ ប្រទេសជាតិនឹងធ្លាក់ក្នុងសង្គ្រាម ជាថ្មីទៀត ឯសន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងមានបច្ចុប្បន្ននេះនឹង ត្រូវរលាយបង់។

ការឆ្លុះបញ្ចាំងខាងលើនេះ បង្ហាញយ៉ាងច្បាស់ថា មានតែគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលជាបង្អែកដឹកនាំ និងជាគ្គីសង្ឃឹមពិតរបស់ ប្រជាជន ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ដូចដែល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅនេះថា “គណបក្សប្រជាជនកាន់អំណាច អ្នកណាក៏នៅ ជាមួយបាន សន្តិភាពត្រូវបានធានាច្បាស់លាស់ បើកឱកាសឲ្យមនុស្ស ទាំងអស់ប្រកបអាជីវកម្មតាមលទ្ធភាពរៀងៗខ្លួន។ យុវជនសូម្បីតែមុខវិជ្ជា

ដែលខ្លួនសិក្សាក៏មានសិទ្ធិជ្រើសរើស តាមបំណងប្រាថ្នារបស់ខ្លួនអ្នកណា ក៏រស់នៅជាមួយបាន ឱកាសសម្រាប់ការរីកចម្រើនគ្រប់វិស័យទាំងវិស័យ កីឡាត្រូវបានបើកចំហ។ ប៉ុន្តែតើប្រាកដទេ នៅពេលដែលគណបក្ស ប្រជាជនមិនកាន់អំណាច តើធានាប្រាកដថាសន្តិភាពនេះត្រូវបានធានា ឬអត់ ? បើការលាបពណ៌ ការជេរប្រទេច ការប្រមាថមាត់ងាយនៅតែបន្ត កើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការ ដាស់តឿនមួយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ តើបោះដើម្បី សន្តិភាព បន្ត ឬបោះដើម្បីសង្គ្រាម ? ជ្រើសរើសទៅ រវាងសន្តិភាព និងសង្គ្រាម បោះឲ្យគណបក្សប្រជាជនសន្តិភាពនឹងមានបន្តឱកាស អភិវឌ្ឍន៍នឹងមានបន្ត”។ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ជាការ សម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីអនាគតក្តីថ្វារបស់យើងទាំងអស់គ្នា។

ឧស្សរាប្បឌីប្រជាជន

years that entirely responds to the will and interest of local people. The (communal development) policy of the Cambodian People's Party formulated basing on realistic national progress and responded to major new demands in the process of communal/Sangkat development, while improving people's living standard. The party has the capacity and ability to implement those policies in its position daring to think, to act, and to take responsibility.

• The Cambodian People's Party has a wise and patriotic leadership born from the people. Therefore, they understand perfectly difficulties of the people and they always stay attached to our people in every circumstance and situation. The party has its organizational structure at every level, in the commune/ Sangkat. Its officials are qualified and with capacity. Over 5.3 million members of the party have registered to vote – or 68% of the total registered voters.

• The Cambodian People's Party has unshakably firm internal solidarity and unity from top to bottom level, which will enable the party to secure success in every task.

As for the opposition party, they only nurture their ambition for power, personal, family, and clan's interests. They would do just anything to realize their ambitions uttering every word of patriotism. They have done nothing of real interest for our nation and people. On the contrary, all they did was to insult, lie, cheat, apply demagoguery, provoke conflicts aimed at destroying national solidarity strand, enflaming narrow-minded nationalism, creating hostility with neighboring countries, instability and social turmoil. Nothing to be suspicious about the fact that should they have the chance to lead the country, Cambodia would fall once again into war, while the current peace and development that we have in hands would peril.

The above reflection clearly shows that only the Cambodian People's Party will serve as warm referral backing and true hope of our people in leading our nation on its continued path of peace, democracy, and development towards a brilliant future. On 20 April 2017, Samdech Techo Hun Sen, President of the Cambodian People's Party and Prime Minister of the Kingdom of Cambodia, said - “with the Cambodian People's Party in power, everyone can live together. Peace is real. People can make business according to their ability. Even our youth can choose what they wanted to study and do in term of sports. Would there be a guarantee that when the Cambodia People's Party no longer holds power, peace would continue to be here, since leaders of the opposition and their supporters continue to color one another, insult, and scold. It is an advice for the forthcoming elections, voting for peace or for war. People may choose between peace and war. Voting for the Cambodian People's Party peace will prevail and development chance will continue.” Voting the Cambodian People's Party will be a correct decision for our brilliant future./.



**ទិសដៅធំៗនៃគោលនយោបាយ
អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២**

គណបក្សប្រជាជនកម្ពុជា បន្តជំរុញខ្លាំងក្លាការអភិវឌ្ឍឃុំ សង្កាត់ ឲ្យសម្រេច
នូវទិសដៅធំៗ គឺ :

១. ជាឃុំ សង្កាត់ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាព
របស់ប្រជាជនគ្រប់ៗរូប ប្រជាជនបានរស់នៅដោយសុខដុមរមនា គ្មានការបែងចែក
អំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈ
ក្នុងសង្គម
២. ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់
នៅរបស់ប្រជាជន
៣. ជាឃុំ សង្កាត់ដែលមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គ្រប់គ្រាន់ និងល្អ
៤. ជាឃុំ សង្កាត់ដែលមានសន្តិសុខស្បៀង សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គិសនី
៥. ជាឃុំ សង្កាត់ដែលផ្តល់សេវាសង្គមនានាជូនប្រជាជនបានឆាប់រហ័សប្រកបដោយ
គុណភាព តម្លាភាព និងជឿទុកចិត្ត
៦. ជាឃុំ សង្កាត់ដែលលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្ត្រី កុមារ ជនពិការ ជនចាស់
ជរា ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងទៀត
៧. ជាឃុំ សង្កាត់ដែលមានភាពជាដៃគូដ៏ល្អប្រសើរជាមួយសហគមន៍មូលដ្ឋាន អង្គការ
សង្គមស៊ីវិល និងផ្នែកឯកជន
៨. ជាឃុំ សង្កាត់ដែលលើកកម្ពស់សុចរិតភាពភាពស្អាតស្អំ គ្មានអំពើពុករលួយ និងគ្មាន
ការរំលោភអំណាច
៩. ជាឃុំ សង្កាត់ដែលធានាដល់សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ
សុវត្ថិភាពសង្គម។



ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ
អព្យាក្រឹត និង វឌ្ឍនភាពសង្គម

**គោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍ
ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា**

- ១- ឃុំ សង្កាត់ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង ២,៨% នៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ ហើយអត្រានេះនឹងត្រូវបង្កើនបន្ថែមទៀតដើម្បីលើកកម្ពស់ការអភិវឌ្ឍឃុំ សង្កាត់
- ២- ប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារសម្រាប់លក់កសិផលដោយមានតម្លៃសមរម្យ
- ៣- ខិតខំកាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុឲ្យស្ថិតក្នុងកម្រិតសមរម្យនិងពង្រឹងកិច្ចការពារប្រជាជនក្រីក្រដែលជាអ្នកខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ
- ៤- ប្រជាជនគ្មានដី ឬ ខ្វះដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច
- ៥- ផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ៦- ប្រជាជនគ្រប់រូបទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺកាន់តែល្អប្រសើរតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរបស់រដ្ឋ
- ៧- ឃុំ សង្កាត់នីមួយៗមានអនុវិទ្យាល័យមួយយ៉ាងតិច ក្រុង ស្រុក ខណ្ឌនីមួយៗមានវិទ្យាល័យមួយយ៉ាងតិច និងមានសាលាបឋមសិក្សាច្រើនពង្រាយតាមភូមិ ដើម្បីឲ្យកុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នា
- ៨- អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ និងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ នៅគ្រប់ឃុំ សង្កាត់
- ៩- តបណ្តាញអគ្គិសនីដល់គ្រប់ភូមិ និងមានតម្លៃថោក គឺ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និង ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់អ្នកប្រើមិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងសហគមន៍កសិករប្រើប្រាស់ពេលយប់សម្រាប់បូមទឹកបង្កបង្កើនផល
- ១០- តភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ ព្រមទាំងកែលម្អផ្លូវលំជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង
- ១១- កសាងឃុំ សង្កាត់នៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ជាឃុំ សង្កាត់ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រជាជនរស់នៅទាំងសងខាងព្រំដែនមានចំណងមិត្តភាព និងសហប្រតិបត្តិការល្អ
- ១២- អាជីវករលក់ដូរតាមផ្សារដែលស្ថិតលើទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន ដោយមិនមានកំណត់អាណត្តិ
- ១៣- ឃុំ សង្កាត់មានសុវត្ថិភាពកាន់តែល្អប្រសើរតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តដល់អង្គភាពអ្នកពាក់ព័ន្ធដែលមានស្មារតីល្អ និងអនុវត្តវិធានការវិន័យចំពោះសមត្ថកិច្ចដែលអសកម្ម ឬខុសឆ្គង ។



ទស្សនកិច្ចឯកឧត្តម ឡែង សួនហ៊ុក កាន់តែពង្រឹងបានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌរវាង កម្ពុជា-វៀតណាម



ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យឲ្យ ឯកឧត្តម ឡែង សួនហ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ចូលក្រាបបង្គំគាល់

តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡែង សួនហ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៧ ។ ក្នុងឱកាសស្នាក់នៅ កម្ពុជា ឯកឧត្តម ឡែង សួនហ៊ុក និងគណៈប្រតិភូបានចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

នៅក្នុងជំនួបចរចាទូទៅរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ឡែង សួនហ៊ុក នៅវិមានសន្តិភាព ប្រមុខរដ្ឋាភិបាលនៃ ប្រទេសកម្ពុជា និងវៀតណាមបានប្តេជ្ញារួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីបញ្ហាដែលជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ការអះអាងសារជាថ្មីនូវការគោរព និងការអនុវត្តតួនាទីពេញលេញនៃសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធនឹងទៀតរវាងរដ្ឋទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តនៃសភាពការណ៍ អន្តរជាតិ ការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងក្របខណ្ឌអាស៊ាន និងការបញ្ជាក់ជំហរជាថ្មីអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងសមុទ្រចិនខាងត្បូង ការដោះស្រាយជម្លោះ ដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់កម្លាំងស្របតាម គោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល ។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តជំរុញឱ្យទំហំសេដ្ឋកិច្ចបានកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនៅពេលខាងមុខ។ កាលពីឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ២.៩២០លានដុល្លារ ដោយចុះ ១៣,១% បើធៀបនឹងឆ្នាំ២០១៥ ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សមភាគីវៀតណាមធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មតាម ព្រំដែនឲ្យមានភាពរលូន ។ សម្តេចតេជោបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អនុញ្ញាតិដល់អ្នករកស៊ីនៅតាមព្រំដែន អាចយកចេញចូលនូវថវិកាយ៉ាងហោចពីមួយ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អនុញ្ញាតិឲ្យឯកឧត្តម ឡែង សួនហ៊ុក នាយករដ្ឋមន្ត្រី


នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្តែងការគួរសម

ម៉ឺនដុល្លារ ទៅពីរម៉ឺនដុល្លារ ដើម្បីងាយស្រួលក្នុងការដោះដូរទំនិញពីព្រោះប្រជាជនកម្ពុជា និងវៀតណាមរកស៊ីនៅតំបន់នេះច្រើន ។ សម្តេចតេជោក៏បានស្នើផងដែរឲ្យរដ្ឋាភិបាលវៀតណាមបន្តគាំទ្រ និងជំរុញអ្នកវិនិយោគទុនវៀតណាម មកកាន់កម្ពុជាឲ្យកាន់តែច្រើនថែមទៀត ព្រោះកន្លងមកមានក្រុមហ៊ុនវៀតណាមមួយចំនួនបានវិនិយោគនៅកម្ពុជាដែលជាផ្នែកមួយជួយជំរុញកិច្ចអភិវឌ្ឍកម្ពុជាដែលបានបង់ពន្ធជាច្រើនចូលថវិកាជាតិរបស់កម្ពុជា ។ ពាក់ព័ន្ធការងារព្រំដែនរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាដោយអនុញ្ញាតឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។ ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបន្តកសាងស្ពាននៅតំបន់ជាប់ព្រំដែនផ្សេងទៀតដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងសងខាង ។

នៅក្នុងជំនួបនោះភាគីវៀតណាម បានសម្រេចផ្តល់ជំនួយចំនួន ៣ លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលផ្តល់សេវាដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ និងផ្តល់ថវិកា ២លានដុល្លារ សម្រាប់សាងសង់ផ្សារដាវនៅខេត្តត្បូងឃ្មុំ ដែលជាផ្សារ មួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរកស៊ីតាមព្រំដែន ដែលនឹងចាប់កសាងនៅពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឡែង សួនហ៊ុក បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមចំនួន៤ ក្នុងនោះមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ក់ប៉ៃ» ២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «គម្រោងសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន» នៅខេត្តព្រះសីហនុ ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផលិតផល» និងទី៤-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការគាំទ្រការសាងសង់មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ» ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមេសា ប្រមុខរដ្ឋាភិបាលនៃប្រទេស



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ខៀន សូនហ៊ុន** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម

ទាំងពីរកម្ពុជា-វៀតណាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្តាល ប្រទេសកម្ពុជា) និងឡុងប៊ីញ (ខេត្តអានយ៉ាង ប្រទេសវៀតណាម) ផងដែរ ។ ស្ពាននេះមានប្រវែងសរុប ៤២៧,៤៤ម៉ែត្រ ដោយត្រូវចំណាយថវិកាសាងសង់អស់ ៣៦លានដុល្លារអាមេរិក ។

នៅរសៀលថ្ងៃទី២៥ ខែមេសា **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ខៀន សូនហ៊ុន** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។ មេដឹកនាំទាំងពីរបានឯកភាពគ្នាអញ្ជើញអ្នកជំនាញព្រំដែនប្រទេសបារាំង ដើម្បីឱ្យមកជួយពិនិត្យ និងចូលរួមបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលនៅសល់ប្រមាណ ១៦% អោយបានចម្រូចរាល់នៅពេលឆាប់ៗខាងមុខនេះ និងបានបង្ហាញពីការខិតខំគ្នា ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការចូលរួមដោះស្រាយបញ្ហា ដែលនៅជាប់គាំងមួយចំនួន ដែលធ្វើឱ្យការបោះបង្គោលព្រំដែនមិនទាន់បានឯកភាពគ្នា។ គួរកត់សម្គាល់ដែនកម្ពុជាវៀតណាមមានបណ្តោយ ១.២៧០ គីឡូម៉ែត្រ ហើយក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បោះបង្គោលព្រំដែនបានប្រវែងជិត ១.០០០ គីឡូម៉ែត្រ ស្មើនឹងប្រវែង ៨៤% ហើយនៅសល់តែជាង ១៦% ទៀតប៉ុណ្ណោះ។

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដដែលនោះ **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ខៀន សូនហ៊ុន** នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សម្តេចភក្តីប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូនៅកម្ពុជា ថាជាការរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ និងរឹងមាំបន្ថែមទៀត ។ ឯកឧត្តម **ខៀន សូនហ៊ុន** បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា និងការរួមចំណែកយ៉ាងសកម្មរបស់សម្តេចប្រធានព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ បច្ចុប្បន្នទំនាក់ទំនងនេះបានពង្រឹង និងពង្រីកដោយឥតឈប់ឈរដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរជាពិសេសក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេចព្រះបរមរាជកោដ្ឋ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**



សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម **ខៀន សូនហ៊ុន** អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម

ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជានឹងរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងជួរយុវជន ដើម្បីឱ្យបានយល់ច្បាស់អំពីសារសំខាន់ និងតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរស្របនឹងឆ្នាំនេះ គឺជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាល និងប្រជាជន វៀតណាមនៅតែបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរថែមទៀត។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម **ខៀន សូនហ៊ុន** បានពាំនាំនូវការផ្តាំផ្ញើសរសុខទុក្ខពីថ្នាក់ដឹកនាំបក្សរដ្ឋ និងសភាវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសូមគោរពអញ្ជើញសម្តេចប្រធាន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលខាងមុខ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះឯកឧត្តម **ខៀន សូនហ៊ុន** ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចភក្តីបានវាយតម្លៃខ្ពស់ថា កម្ពុជា-វៀតណាម គឺជាដៃគូល្អមិត្តល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ ។ កម្ពុជាប្រកាន់ខ្ជាប់នូវជំហរតត-ងាកក្នុងការថែរក្សានូវទំនាក់ទំនងជាអ្នកជិតខាងល្អ ដែលមានចំណងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើ គ្រប់វិស័យ ។ **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** បានប្រសិទ្ធពរជូនប្រជាជនវៀតណាមសូមឱ្យទទួលបានជ័យជម្នះថ្មីៗ ក្នុងស្នាដៃអភិវឌ្ឍប្រទេសជាតិ ។ សម្តេចភក្តី ក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសម្តេចសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីឆ្លើយតបនឹងសេចក្តីអញ្ជើញនេះ ។

ទស្សនកិច្ចរបស់ឯកឧត្តម **ខៀន សូនហ៊ុន** នៅព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលរួមចំណែកជាវិជ្ជមានដល់ការជំរុញសាមគ្គីភាព មិត្តភាព ជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ។

សម្តេចតេជោ អញ្ជើញសម្តេចមហាវិថីដ៏ធំជាងគេដំបូងនៅភ្នំពេញ

* បើកការដ្ឋានសាលាសិក្សាបឋមសិក្សា, ព្យាបាលរោគចិត្តសង្គ្រាមនៅភ្នំពេញ, សម្តេចស្ពានព្រៃធំ



សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញ ជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោ ហ៊ុន សែន”



សម្តេចតេជោអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធមណ្ឌល កីឡាក្នុងសាលាមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ និងបើកការដ្ឋានសង់កីឡដ្ឋានខ្នាតធំ

ក្នុងខែមេសាឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកម្មវិធីធំៗ ជាប្រវត្តិសាស្ត្រមួយចំនួន ដែលក្នុងនោះមានការសម្ពោធសមិទ្ធផលផ្លូវ ស្ពាន ការបើកការដ្ឋានសង់កីឡដ្ឋានជាតិ ការផ្តល់សញ្ញាបត្រដល់និស្សិត ចំនួនរាប់ពាន់នាក់ផងដែរ។

* ព្រឹកថ្ងៃទី៣ ខែមេសា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវ ការនូវ “មហាវិថីសម្តេចតេជោហ៊ុនសែន” ឬ “ផ្លូវ៦០ម៉ែត្រ”។ នៅក្នុងពិធី នេះ សម្តេចតេជោ បានកត់សម្គាល់អំពីការអភិវឌ្ឍរាជធានីភ្នំពេញ ដែល មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងសំណង់អគារនិងហេដ្ឋារចនា- សម្ព័ន្ធផ្លូវថ្នល់សម្របទៅតាមកំណើនប្រជាជនក្នុងរាជធានី និងចំនួនអ្នក ឆ្លងកាត់។

សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មិនមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ ព្រោះទីក្រុងភ្នំពេញពេលនោះ បានប្រែក្លាយទៅជាទីក្រុងខ្មោចទៅហើយ។ ប៉ុន្តែពេលនេះរាជធានីមានការ រីកចម្រើនយ៉ាងខ្លាំង។ សព្វថ្ងៃទីក្រុងភ្នំពេញ មានអគារខ្ពស់ៗជាច្រើន រហូតដល់ ៤០ ទៅ៥០ជាន់ ដែលមុននេះកម្ពុជាមានត្រឹម ៧ជាន់ទៅ ៨ ជាន់ ។ នៅពេលខាងមុខនឹងមានអគារកម្ពស់ ១២៥ជាន់(កម្ពស់៥២០ ម៉ែត្រ) ដែលខ្ពស់ជាងគេនៅតំបន់អាស៊ី។

សម្តេចតេជោបន្តថា ទីក្រុងភ្នំពេញកាលពីមុនមានផ្ទៃដីត្រឹមតែ ៣០០ គីឡូម៉ែត្រការ៉េ តែពេលនេះបានពង្រីកផ្ទៃដីដល់ ៧០០គីឡូម៉ែត្រការ៉េ ។ សម្តេចពិតជាមិននឹកស្មានថា នៅក្នុងដំណាក់កាលដែលសម្តេចកាន់តួនាទី ជាអ្នកដឹកនាំ មានការរីកចម្រើនយ៉ាងខ្លាំងដូចនេះទេ ។ សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំបានស្រមៃឃើញនូវស្ថានភាពដើមដែលបានឆ្លងកាត់យ៉ាង លំបាកជាមួយគ្នា ។ នៅពេលនោះគ្រាន់តែទឹកជីកក៏ត្រូវទៅអូសពីទន្លេ មេគង្គមកប្រើប្រាស់ដែរ ហើយថ្ងៃនេះយើងបានសម្ពោធនូវមហាវិថីថ្មីមួយ ទៀត ដែលមានទំហំធំមិនធ្លាប់មានពីមុនមកក្នុងរាជធានីភ្នំពេញ ។ សម្តេច

តេជោបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមហាវិថីដ៏ធំជាងគេ នាពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមអបអរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ក្នុងភាពជាដៃគូរវាង រដ្ឋ និងឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីភាព ជោគជ័យថ្មីមួយទៀតសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

សម្តេចតេជោក៏បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ **ឡៅ ឆាញ់** ផងដែរ អំពីការសិក្សាសម្រាប់ទុក ប្រើប្រាស់ក្នុងការចុះចតយន្តហោះក្នុងគ្រាមានអាសន្នដោយសារតែប្រវែង និងទំហំមហាវិថីនេះអាចសមរម័យក្នុងពេលចាំបាច់។

គួរបញ្ជាក់ថា មហាវិថីសម្តេចតេជោហ៊ុនសែនដែលមានប្រវែង ៩.១៦០ ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ ២៧១ នៅភាគខាងជើង(ក្នុងខណ្ឌមានជ័យ) ទៅកាន់ផ្លូវជាតិលេខ២ នៅភាគខាងត្បូង(ខេត្តកណ្តាល)។ ផ្លូវថ្មីនេះមាន បំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅភាគខាងត្បូងនៃរាជធានី ភ្នំពេញ ។ ផ្នែកតាមប្លង់គោលអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញឆ្នាំ ២០៣៥។ មហាវិថីនេះដឹកនាំដោយក្រុមហ៊ុន អាយ អិន ជី ហូលឌីង។ មហាវិថីនេះត្រូវផ្អែកខាងជើង ទៅផ្នែកខាងត្បូងនៃគម្រោងអភិវឌ្ឍន៍ អ៊ីង ស៊ីធី(ING City) នៃភាគខាងត្បូងរាជធានីភ្នំពេញដែលមានទំហំ ២.៥៧២ ហិកតា ។ មានស្ថានចំនួនពីរត្រូវបានសង់ឡើងតាមបណ្តោយមហាវិថី នេះ ។

* ព្រឹកថ្ងៃទី៤ ខែមេសា សម្តេចតេជោបានអញ្ជើញជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធមណ្ឌលកីឡាក្នុងសាលាមណ្ឌលកីឡាហែល ទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងបើកការដ្ឋានសង់កីឡដ្ឋានខ្នាត ធំក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ១៥៧ លានដុល្លារអាមេរិក។ សំណងនេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនរបស់ កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ (SEA GAMES) នៅឆ្នាំ២០២៣ខាងមុខ។

មានប្រសាសន៍នាពេលនោះ សម្តេចតេជោបានថ្លែងអំណរគុណ

ចំពោះរដ្ឋាភិបាល និងប្រជាជនដែលបានគាំទ្រនិងផ្តល់នូវជំនួយឥតសំណងដ៏ធំបំផុតដល់កម្ពុជាដើម្បីសាងសង់ “ពហុកីឡដ្ឋានជាតិមរកត-តេជោ” មួយនេះដែលបានបង្ហាញនូវមិត្តភាពនិងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិនជាបងប្អូន។ ពហុកីឡដ្ឋានជាតិនេះនឹងជួយរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោបានរំលឹកទៅរកអតីតកាលថា វិស័យកីឡានៅកម្ពុជាត្រូវបានបំផ្លាញបាត់បង់ស្ទើរទាំងស្រុង នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុល ពត ។ សម្តេចបានសូមអរគុណចំពោះប្រជាពលរដ្ឋនិងកីឡាករកីឡាការី ចំពោះការយឺតយ៉ាវក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម (SEA GAME) ពីព្រោះដោយសារប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល ។ ក្រោយពីរំដោះប្រទេសជាតិបានពីរបបប្រល័យពូជសាសន៍គឺយើងផ្ដោតលើការខិតខំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាពិសេសស្ថាន និងផ្លូវថ្នល់ ។ សម្តេចតេជោបញ្ជាក់ថា ដូចដែលយើងបានដឹងហើយគ្រាន់តែចំណាយ ដើម្បីរៀបចំកីឡាមួយយើងអាចធ្វើស្ថានឆ្លងទន្លេមេគង្គរហូតដល់ទៅ ៤ ឬ ៥ ឯណោះ ។ ហេតុនេះបានជាសម្តេចមិនទាន់សម្រេចចិត្ត ដោយសុំឱ្យជួយកសាងផ្លូវ និងស្ថានទៅវិញ។ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលមានសារៈសំខាន់ដែលកម្ពុជាបានកសាងពហុកីឡដ្ឋានជាតិថ្មីមួយទៀត ដើម្បីត្រៀមទុកជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ២០២៣ ។ នេះជាសមិទ្ធផលជាតិថ្មីដែលកើតមាននៅក្រោមដំបូលសុខសន្តិភាព។ ទីនេះមិនត្រឹមតែជាកន្លែងហាត់លេងកីឡា ឬប្រកួតកីឡានោះទេតែជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។ សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះវិស័យកីឡានិង ចូលរួមលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិចព្រោះកីឡានាំមកនូវសុខភាព។ កីឡានាំមកនូវមិត្តភាព។ កីឡាមិនប្រកាន់ពូជសាសន៍ ។ សម្តេចតេជោក៏បានសំណូមពរដល់កីឡាករកីឡាការីទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ខណៈកម្ពុជាមានពហុកីឡដ្ឋានជាតិដ៏ទំនើប គឺត្រូវហ្វឹកហាត់ជំនាញកីឡាគ្រប់ប្រភេទពិសេសកីឡាសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ។ ការដែលមានពហុកីឡដ្ឋានល្អ, មានកន្លែងហ្វឹកហាត់ល្អហើយ តែចាំបាច់ត្រូវមានកីឡាករកីឡាការីប្រកបដោយសមត្ថភាពផងដែរ ។

*** ក្នុងថ្ងៃដែលនេះដែរ នៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញពិសារអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការី ចំនួន ៣.០៨៣ នាក់នៅសាលាពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះ សម្តេចតេជោបានកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាទាំងអស់ដែលបានខិតខំធ្វើឲ្យវិស័យកីឡាមានការរីកចម្រើន។ ទង់ជាតិកម្ពុជាត្រូវបក់នៅលើប្រទេសជាច្រើននៅលើពិភពលោកតាមរយៈកីឡារបស់កម្ពុជា។ កីឡាបាននាំមកនូវកិត្តិយសជាតិនិងនាំមកនូវសាមគ្គីភាព មិត្តភាពរវាងជនជាតិនៅលើពិភពលោក ។ សម្តេចតេជោក៏បានអរគុណចំពោះក្រុមហ៊ុនទាំងអស់ ដែលបានចូលជួយគាំទ្រដល់វិស័យកីឡា ធ្វើឲ្យកីឡាមានការរីកចម្រើនទៅមុខ ។

សម្តេចតេជោបានបន្ថែមថា បើទោះបីគ្មានស៊ីហ្គេម២០២៣ ក៏ដោយតែយើងត្រូវធ្វើឲ្យវិស័យកីឡារបស់យើងឈានឡើង។ កាលពីពេលមុនយើងកម្របានឃើញកីឡាកររបស់យើង នាំយកមេដាយមាស មកកាន់ប្រទេសជាតិណាស់ តែពេលនេះកីឡារបស់យើងបាននាំមកនូវមេដាយ

មាសក្នុងតំបន់ និងអាស៊ីហ្គេមពិភពលោកទៀត។ នេះជាមោទនភាពសម្រាប់ជាតិយើង ដែលត្រូវខិតខំដើម្បីឲ្យបានស្មើមុខស្មើមាត់ជាមួយប្រទេសនៅក្នុងពិភពលោក ។ ស្មារតីនៃកីឡាយើងមិនត្រូវចុះញ៉មណាមួយឡើយព្រោះថា កីឡាមិនបានចាត់ចំណាត់ថ្នាក់ជាប្រទេសធំឬប្រទេសតូច, ប្រទេសមានឬប្រទេសក្រនោះទេ ។ ប៉ុន្តែអ្វីដែលសំខាន់កីឡាករនៃប្រទេសនោះត្រូវខិតខំដើរឈរឡើង ក្នុងឋានៈជាកីឡាដែលអាចប្រកួតដោយស្មើភាពនិងស្មើសិទ្ធិជាមួយកីឡាករនៃប្រទេសផ្សេងៗទាំងប្រទេសអ្នកមាន ប្រទេសអ្នកក្រ ប្រទេសធំ និងប្រទេសតូច។

*** ព្រឹកថ្ងៃទី៥ ខែមេសា** សម្តេចតេជោបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចបានផ្តល់នូវអនុសាសន៍ចំនួនបីសំខាន់ក្នុងនោះ ទី១.ដោយសារកាលពីមុននេះបណ្តាញ់មួយចំនួនរបស់ខេត្តកណ្តាល ហើយពេលនោះបានអនុញ្ញាតឲ្យក្រុមហ៊ុន ឯកជនមួយចំនួនវិនិយោគលើវិស័យទឹកស្អាតសម្រាប់ការផ្គត់ផ្គង់ទឹកទៅដល់ប្រជាពលរដ្ឋនៅឃុំទាំងនោះ ។ ឥឡូវឃុំទាំងនោះបានកាត់ចូលមកនៅក្នុងក្រុងភ្នំពេញហើយ ។ ដូច្នេះកិច្ចការដែលត្រូវធ្វើសុំឲ្យរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញទិញយកនូវបណ្តាញទឹកដែលវិស័យឯកជនបានវិនិយោគនៅបណ្តាញ ដែលមុននេះស្ថិតនៅក្នុងខេត្តកណ្តាល។ ដូចនេះត្រូវបន្ថែមទុនមួយចំនួនទៀត ដើម្បីទិញយកបណ្តាញទាំងនោះមកគ្រប់គ្រង ដើម្បីធានាការផ្គត់ផ្គង់ទឹកក្នុងតម្លៃមួយដូចគ្នា ។ ព្រោះបច្ចុប្បន្នឃុំមួយចំនួន ដែលបានកាត់ចូលមកក្នុងរាជធានីភ្នំពេញនៅមានតម្លៃខ្ពស់ជាង តម្លៃទឹករបស់រដ្ឋាករទឹកក្រុងភ្នំពេញ។ ចំណុចទី២. ពិភាក្សាជាមួយអគ្គិសនីកម្ពុជាទាក់ទងការប្រើប្រាស់អគ្គិសនី ដើម្បីបញ្ចុះតម្លៃភ្លើង សម្រាប់ការបូមទឹកផ្គត់ផ្គង់ទឹកការប្រើប្រាស់ក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយក្នុងការបញ្ចុះតម្លៃទឹក ។ សម្តេចតេជោបានស្នើឲ្យរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបូមទឹកនៅពេលយប់ ព្រោះតម្លៃភ្លើងនៅពេលយប់មានតម្លៃថោកជាងពេលថ្ងៃ (សម្រាប់គោលដៅឧស្សាហកម្មនិងសិប្បកម្ម) ។ សម្តេចតេជោបានស្នើឲ្យរដ្ឋាករទឹក ពិនិត្យមើលលទ្ធភាពក្នុងការសាងសង់អនុស្ថានីយចែកចាយដោយខ្លួនមួយ នៅរោងចក្រផលិតទឹកស្អាតតែម្តង ព្រោះអគ្គិសនីចេញពីអនុស្ថានីយចែកចាយមានតម្លៃថោកជាងអគ្គិសនី ដែលតេចេញពីបណ្តាញ។ ចំណុចទី៣. ជំរុញការតបណ្តាញទឹកទៅកាន់តំបន់ដែលមិនទាន់មានទឹក ទាំងតំបន់ទើបកសាងលំនៅដ្ឋានថ្មី និងតំបន់ដែលប្រជាជនកំពុងរស់នៅ តែមិនទាន់មានបណ្តាញទឹក ។

*** ព្រឹកថ្ងៃទី៦ ខែមេសា**សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទៅដល់ថ្នល់កែងស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្នុងពិធីនេះ ជាមួយនឹងការថ្លែងអំណរគុណដល់ការជួយពីរដ្ឋាភិបាលនៃប្រទេសចិនក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថាននៅកម្ពុជានោះ សម្តេចតេជោក៏បានបញ្ជាក់ផងដែរអំពីទំហំទឹកប្រាក់នៃសេចក្តីត្រូវការក្នុងអភិវឌ្ឍន៍វិស័យនេះបន្តទៀត។

សម្តេចតេជោមានប្រសាសន៍ថា សម្តេចនឹងទៅចូលរួមក្នុងសន្និសីទកំពូលទាក់ទងផ្លូវមួយខ្សែក្រវាត់មួយនៅប្រទេសចិននាខែឧសភា ខាងមុខ។ ពេលនោះ ក៏មានទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសចិនផង

ដែរ។ សម្តេចសង្ឃឹមថា កម្ពុជានឹងទទួលបានជាបន្តទៀតនូវជំនួយពីមិត្ត
 ចិន។ ក្នុងមួយឆ្នាំផ្ដោតសេចក្តីត្រូវការរបស់កម្ពុជាមានប្រមាណពី៥០០
 ទៅ៧០០លានដុល្លារ ហើយគោលដៅធំបំផុតរបស់យើងទៅលើការកសាង
 ហេដ្ឋារចនាសម្ព័ន្ធ ។ នយោបាយហេដ្ឋារចនាសម្ព័ន្ធ នៅតែជាអាទិភាពនៃ
 នយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស ។ គ្មាន
 ជម្រើសណាឲ្យល្អ និងគ្មានជម្រើសណាឲ្យមានសមភាព ជាងការប្រើ-
 ប្រាស់នូវកំណើនសេដ្ឋកិច្ច ឬការទទួលបានការគាំទ្រពីមិត្តចិននូវការ
 កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី ឬហេដ្ឋា-
 រចនាសម្ព័ន្ធទាក់ទងវិស័យអប់រំ និងសុខាភិបាលសាមគ្គីភាពខ្លាំងណាស់ ។
 សម្តេចបានលើកជាឧទាហរណ៍ថា ដូចជាការកសាងផ្លូវថ្នល់ទាំងអ្នកមាន
 ក៏ធ្វើដំណើរ អ្នកក្រក់ធ្វើដំណើរ។ តាមរយៈនៃការតភ្ជាប់នេះបានរួមចំណែក
 កាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ ។ បានធ្វើឲ្យទីក្រុងនិងជនបទ
 មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទីក្រុងមានផ្លូវកៅស៊ូមានអគ្គិសនី
 ប្រើប្រាស់ រីឯជនបទក៏មានផ្លូវកៅស៊ូ និងអគ្គិសនីប្រើប្រាស់ ។ សម្តេច
 តេជោបន្តថា “ យើងពិតជាមានតម្រូវការទុនជាមួយដៃគូអភិវឌ្ឍន៍នានា
 ដែលក្នុងនោះមានមិត្តចិនដែលជាអ្នកផ្តល់ហិរញ្ញប្បទានធំជាងគេ ” ។

* រសៀលថ្ងៃទី១០ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ
 ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-
 ២០១៧ និងលើកទិសដៅឆ្នាំ២០១៧-២០១៨ របស់ក្រសួងកសិកម្ម
 រុក្ខាប្រមាញ់ និងនេសាទនៅវិមានសន្តិភាព។

ក្នុងឱកាសនេះ សម្តេចតេជោបានអំពាវនាវដល់កសិករកម្ពុជា ឲ្យខិតខំ
 ផលិតស្រូវប្រកបដោយគុណភាព បម្រើឲ្យការនាំចេញនិងចៀសវាងកុំឲ្យ
 មានជាតិពុល ឬសារធាតុផ្សេងៗបង្កនៅក្នុងអង្ករ។ ការបាត់បង់ទីផ្សារ គឺ
 ជាមហន្តរាយមួយសម្រាប់កសិករកម្ពុជា ។

សម្តេចតេជោបញ្ជាក់ថា ការបើកទីផ្សារនៅសហភាពអឺរ៉ុប កម្ពុជាមិន
 មានការប្រកួតប្រជែងនោះទេ ព្រោះកម្ពុជាបាននាំចេញនូវប្រភេទអង្ករ
 ក្រអូបនិងអង្ករសរីរាង្គ ។ ដូចនេះត្រូវនាំគ្នាខិតខំផលិតពូជសុទ្ធផលនិងគ្មាន
 ជាតិពុលណាមួយនៅក្នុងអង្កររបស់កម្ពុជា ដែលនាំចេញទៅអឺរ៉ុបដែល
 អាចឲ្យខូចឈ្មោះ និងបាត់បង់ទីផ្សារ ។ សម្តេចតេជោលើកថា កន្លង
 ទៅតែងមានការលើកឡើងថា មានការបង្កប់សារធាតុផ្សេងៗនៅក្នុងអង្ករ
 របស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស។ ការបាត់បង់ទីផ្សារ គឺមហន្ត-
 រាយដ៏ធំសម្រាប់កសិករកម្ពុជា។ សម្តេចតេជោបន្តថា នៅក្នុងតំបន់អាស៊ី
 អាគ្នេយ៍ភាគច្រើនកម្ពុជាបានខិតខំចរចាជាមួយ វៀតណាម ក្នុងការទទួល
 ទិញអង្ករពីកម្ពុជាចំនួន ៣០ម៉ឺនតោន, ជាមួយប្រទេសចិនចំនួន ២០
 ម៉ឺនតោន ។ រាជរដ្ឋាភិបាល នឹងខិតខំចរចាជាមួយប្រទេសផ្សេងៗ ដើម្បីនាំ
 ចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។ នេះជាការប្រឹងប្រែងឲ្យ
 កសិករយើងមានទីផ្សារ មិនមែនជាការព្រងើយកន្តើយនោះទេ ។

* ព្រឹកថ្ងៃទី១១ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ
 ចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅស្តីពី “ ស៊ី
 ជីន ភីង: អភិបាលកិច្ចប្រទេសចិន ” ជាខេមរភាសានៅវិមានសន្តិភាព ។
 ពិធីនេះក៏មានវត្តមានឯកឧត្តម ហ៊ុន ហ៊ុន រដ្ឋមន្ត្រីក្រុមប្រឹក្សាព័ត៌មាន
 នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ ម៉ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ
 និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណា-
 ចក្រកម្ពុជាផងដែរ ។

សៀវភៅ “ ស៊ី ជីន ភីង: អភិបាលកិច្ចប្រទេសចិន ” បានចងក្រងនូវ

អត្ថបទចំនួន ៧៩ អត្ថបទរបស់ឯកឧត្តម ស៊ី ជីន ភីង ប្រធានាធិបតីចិន
 ក្នុងចន្លោះពីខែវិច្ឆិកាឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ ២០១៤ ដែលក្នុងនោះ
 រួមមានសុន្ទរកថា សេចក្តីបង្គាប់បង្គោញ និងសារលិខិតជូនពរជាដើម ។
 បច្ចុប្បន្នសៀវភៅនេះបានបកប្រែជា ១៦ ភាសា ព្រមទាំងបោះពុម្ពផ្សាយ
 បានចំនួន ៦លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។

ថ្ងៃនៅក្នុងពិធីនេះសម្តេចតេជោមានប្រសាសន៍ថា សៀវភៅស្តីពី
 ស៊ី ជីន ភីង: អភិបាលកិច្ចប្រទេសចិន នេះបានផ្ដោតលើគំនិតជាសាវវន្ត
 និងប្រមូលផ្តុំនូវសមិទ្ធផលការងារសំខាន់ៗរបស់ឯកឧត្តម ស៊ី ជីន ភីង
 ប្រធានាធិបតីចិនដែលក្នុងនោះគោលការណ៍គ្រឹះសម្រាប់ការអនុវត្ត គឺជា
 គោលនយោបាយសង្គមនិយមយ៉ាងពិតប្រាកដរបស់ប្រទេសចិន និង មាន
 គុណតម្លៃសមស្របនឹងសង្គមរបស់ប្រជាជាតិចិន។ ជាក់ស្តែងដើម្បីឱ្យ
 ទ្រឹស្តីទាំងនេះនៅតែមានអត្ថិភាពក្នុងសង្គមចិន និងលើកកម្ពស់កម្រិតនៃ
 ការដឹកនាំ, ថ្នាក់ដឹកនាំចិនបានខិតខំរក្សាសុចរិតភាព និងតម្លាភាពនៃការ
 អនុវត្តការងាររបស់ខ្លួន ។ ទន្ទឹមនេះគោលគំនិតនៅក្នុងសៀវភៅនេះក៏បាន
 ផ្ដោតលើការពង្រីកនូវកិច្ចសន្យាភាពនៃវប្បធម៌ ៥.០០០ឆ្នាំ ដ៏រុងរឿងរបស់
 ប្រទេសចិន ដោយជំរុញឱ្យក្តីសុបិនចិនក្លាយទៅជាគោលការណ៍គ្រឹះក្នុង
 ការផ្តល់សុភមង្គលជូនដល់ប្រជាជនចិន ។ ក្តីសុបិនចិននេះក៏បានរួម
 បញ្ចូលនូវការអភិវឌ្ឍអរិយធម៌ អេកូឡូស៊ី និងការរួមចំណែកជំរុញឱ្យមាន
 សុខសន្តិភាពក្នុងតំបន់និងពិភពលោក បន្ថែមពីលើសុខសន្តិភាពក្នុង
 ប្រទេស ដែលចិនបានផ្តល់ជូនប្រជាជនរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩
 មក ។

សម្តេចតេជោបញ្ជាក់ថា “ចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ជា
 ពិសេស គឺការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាអ្នកដឹកនាំ
 ល្អ, ជាមិត្តល្អនិងជាមិត្តពិតប្រាកដជាមួយបណ្តាប្រទេសទាំងអស់នៅក្នុង
 ពិភពលោក ” ។ ចិនបានក្លាយជាសមាជិកយ៉ាងសកម្មក្នុងការពន្លាតសន្តិភាព
 ជូនដល់ពិភពលោក។ ទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាគំរូដ៏ល្អដល់
 ប្រទេសដទៃទៀតផងដែរ។ ភាពរីកចម្រើននិងឧត្តមភាពរបស់ប្រទេស
 ចិនបានជួយយ៉ាងខ្លាំងដល់ពិភពលោក ដោយសារតែចិនបានប្រកាន់ខ្ជាប់
 នូវគោលការណ៍សន្តិសុខសហវិជ្ជមាន ។

* ព្រឹកថ្ងៃទី២០ ខែមេសា សម្តេចតេជោបានអញ្ជើញជាអធិបតីដ៏
 ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
 (AEU) ចំនួន ១.៨៨៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ នៅ
 ទីនោះសម្តេចតេជោបានថ្លែងទាក់ទងទៅដល់ពលករខ្មែរដែលកំពុងធ្វើការ
 នៅសាធារណរដ្ឋកូរ៉េឬកូរ៉េខាងត្បូងនិង ការវាយតម្លៃអំពីស្ថានភាពតាន-
 តឹងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។

សម្តេចតេជោបានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងបំពេញការងារ
 នៅប្រទេសកូរ៉េខាងត្បូង និងឱពុកម្តាយ បងប្អូនរបស់ពលករនៅក្នុង
 ប្រទេសឲ្យរក្សានូវភាពស្ងប់ស្ងៀមកុំព្រួយបារម្ភ ពីព្រោះរាជរដ្ឋាភិបាលនិង
 ស្ថានទូតកម្ពុជានៅទីនោះ បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

សម្តេចតេជោបានបន្តថា សម្តេចបានខិតខំចរចាជាមួយមេដឹកនាំកូរ៉េ
 សុំឲ្យរដ្ឋាភិបាល ដើម្បីសុំឲ្យកូរ៉េទទួលយកពលករខ្មែរទៅធ្វើការនៅកូរ៉េ
 ឲ្យបានច្រើន។ កូតាការងារនៅកូរ៉េគឺជាការដណ្តើមគ្នា ព្រោះមិនមែនមាន
 តែខ្មែរមួយទេគឺមានវៀតណាម ថៃ ហ្វីលីពីន ចិនក៏មាន ។ យើងបានខិតខំ
 បង្កើនតាំងពីរាប់រយរហូតដល់រាប់ម៉ឺននាក់ បែរទៅជាការខាតបង់ដោយ
 សារការភ័យខ្លាចគ្មានហេតុផលជាការមិនល្អទេ ។

រដ្ឋសភា បើកសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ ក្រោម អធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមពី **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងមានការចូលរួមពីតំណាងរាស្ត្រមកពីគណបក្សទាំងពីរដែលមាន អាសនៈ ក្នុងសភាចំនួន ៩៩រូបផងដែរ។

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែលមានដោយ**សម្តេចពញាចក្រ ហ៊ុន សែន** ប្រធានរដ្ឋសភា បានលើកឡើងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការ និងសមាជិកសមាជិការដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងវិស័យកាលកន្លងមកនេះ។

ព្រះរាជសារនេះបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម និងលោកជំទាវ សមាជិក សមាជិការដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ជាតំណាង ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងឡាយ របស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរកវិធានការដោះស្រាយរាល់បញ្ហាទាំងនោះ សង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូលនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត ដើម្បីសម្រេចឱ្យបាននូវទិសដៅរួមជាដំណាន។

បាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនាមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយនេះការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ គឺការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនយូរអង្វែង។

ព្រះរាជសាររបស់ព្រះករុណាសង្កត់ធ្ងន់ថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៀត លើវិស័យសុខាភិបាល អប់រំ និងសង្គមកិច្ច ដោយបានបង្កើនថវិកាជាតិយ៉ាងច្រើននៅក្នុងឆ្នាំ២០១៧ នេះ។ ការវិនិយោគជាមួយវិស័យសិក្សាពិការ និងសុខាភិបាល គឺជាការវិនិយោគដ៏ល្អមួយ ព្រោះការសិក្សា និងគ្រួសារជាមូលដ្ឋានគ្រឹះដ៏គង់វង្ស របស់ប្រទេសជាតិយើង។

ព្រះករុណាបានកោតសរសើរយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ និងសង្គម សន្តិភាព និងសន្តិសុខផ្ទៃក្នុង និងគ្រប់គ្រងសេដ្ឋកិច្ច បានធ្វើឱ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រកម្រិតខ្ពស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នេះដែរ រដ្ឋសភា បានប្រកាសទទួលស្គាល់ឯកឧត្តម **ជា វ៉ាន់ដេត** ជាតំណាងរាស្ត្រថ្មីនៃមណ្ឌលតាកែវជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព។

សម័យប្រជុំរដ្ឋសភាលើកទី៨ ក៏បានអនុម័តផងដែរ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិបុគ្គលិកដោយសំឡេង ៨៧ និងអនុម័តសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េដោយសំឡេង ៩២ នៃសមាជិក សមាជិការដ្ឋសភាទាំងមូលដែលបានចូលរួម ។

វិវត្តន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំរកា ក្នុងអង្គរសង្គ្រាសនាខេត្តសៀមរាប

* ខេត្តសៀមរាប មានទេសចរជាងមួយលាននាក់ជាមួយនឹងចំណូលជិត ១០០ លានដុល្លារទូទាំងប្រទេសមានភ្ញៀវក្នុងស្រុកជាច្រើនលាននាក់



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន** អញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្គ្រាសលើកទី៥ នៅខេត្តសៀមរាប

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ បានចូលមកដល់នៅថ្ងៃទី ៣ រោច ខែចេត្រ វេលាម៉ោង ០៣ និង ១២ នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ទី ១៣ ឈានចូល ថ្ងៃសុក្រទី ១៤ ខែមេសា ដោយមានទេវតាព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិល មហាព្រហ្ម។ សង្គ្រាសបុណ្យថ្មី ឆ្នាំរកា ថ្ងៃសុក្រ ៣ រោចខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៧ វេលាម៉ោង ០៣ និង ១២ នាទី គឺជាថ្ងៃចូលឆ្នាំរកា នព្វស័ក ជាវារៈមហាសង្គ្រាស ។ ថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ជាវារៈវិនបត ។ ថ្ងៃអាទិត្យ ៥ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា វេលាម៉ោង ០៦ និង ៤៦ នាទី ៤៨ វិនាទី គឺជាវារៈឡើងស័ក ។

ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំនេះ ប្រជាពលរដ្ឋ កម្ពុជាទាំងក្នុងនិងក្រៅប្រទេសបានរៀបចំខ្លួនប្រាណសម្លៀកបំពាក់ ផ្ទះសម្បែង ដើម្បីទទួលទេវតាឆ្នាំថ្មីរយៈពេលបីថ្ងៃនេះដោយក្តី អំណរ។ ទន្ទឹមនេះអាជ្ញាធរខេត្ត រាជធានី ទូទាំងប្រទេស និងតាមវត្ត អារាម ដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធនានាក៏បាន ប្រារព្ធសង្គ្រាស និងបង្កបរិយាយកាសកម្មានុសប្បាយវិភាយជូន ប្រជាពលរដ្ឋតាមរយៈការលេងល្បែងប្រជាប្រិយទាំងឡាយ។

ដោយឡែកនៅខេត្តសៀមរាប ដែលជាក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ពោរពេញដោយប្រាង្គប្រាសាទជាសម្បត្តិបេតិកភណ្ឌ ពិភពលោកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួម សហការជាមួយក្រសួងទេសចរណ៍ អាជ្ញាធរដែនដីបានរៀបចំ ព្រឹត្តិការណ៍អង្គរសង្គ្រាស ព.ស. ២៥៦០-២៥៦១ គ.ស. ២០១៧ លើកទី៥ ក្រោមប្រធានបទ “ការចូលរួមអបអរសាទរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” នៅទីតាំងផ្សេងៗគ្នារួមមានបរិវេណខាង មុខ ប្រាសាទអង្គវត្ត, លានជល់ដំរី, បរិវេណពិព័រណ៍អង្គរយុងយូ,

ជាប់ស្រ្តីត និងសួនច្បារមុខព្រះរាជដំណាក់។

ព្រឹត្តិការណ៍អង្គរសង្គ្រាសលើកទី៥ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន**។

ព្រឹកថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃប្រកាសបើកព្រឹត្តិការណ៍ អង្គរសង្គ្រាសជាផ្លូវការ ថ្លែងទៅកាន់អ្នកចូលរួមដែលមានប្រជាពល រដ្ឋក្នុងខេត្ត អ្នកទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករនាទីលាន ជល់ដំរីដែលជាទីប្រារព្ធពិធី**សម្តេចតេជោ ហ៊ុន សែន** បានបង្ហាញ នូវអារម្មណ៍រីករាយ ដែលបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរ សង្គ្រាសលើកទី៥ ខេត្តសៀមរាបនេះ។ សម្តេចតេជោបានកោត សរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំ អង្គរសង្គ្រាស រយៈពេល៥ ឆ្នាំកន្លងទៅប្រកបដោយជោគជ័យដ៏ ត្រចះត្រចង់សម្រាប់កូនខ្មែរទាំងអស់គ្នា។ គ្មានជោគជ័យណាមួយ ដែលកើតឡើងដោយឯងៗនោះឡើយ ប្រសិនបើអង្គរសង្គ្រាសនេះ មិនមានការចូលរួមពីអ្នករាល់គ្នា ជាពិសេសកម្លាំងយុវជនសហភាព សហព័ន្ធ។

សម្តេចតេជោបានរំលឹកដោយសំដៅទៅលើកត្តាសុខសន្តិភាព។ សម្តេចបានសង្កត់ធ្ងន់ថា ដោយមានសុខសន្តិភាពរបស់ប្រទេស បានផ្តល់ឱកាសដល់ការអភិវឌ្ឍសង្គមនិង បានកាត់បន្ថយភាព ក្រីក្រ ព្រមទាំងអាចឲ្យប្រជាពលរដ្ឋ ទៅកំសាន្តទីណាក៏បានតាម ចំណង់ចំណូលចិត្តរៀងៗខ្លួន។ ប៉ុន្តែដូចគ្នានេះគឺនៅមុនឆ្នាំ១៩៩៨ ការជួបជុំនៅខេត្តសៀមរាប និងការធ្វើដំណើរទូទាំងប្រទេសមិន អាចធ្វើបាននោះទេ ព្រោះប្រទេសកំពុងស្ថិតនៅក្នុងសង្គ្រាមនៅ ឡើយ។ សម្តេចតេជោបានថ្លែងផងដែរថា កម្មករកម្មការិនី មន្ត្រី

រាជការ និងកម្លាំងប្រដាប់អាវុធ និងយោធិនពិការ ត្រូវបានដំឡើងប្រាក់បៀវត្សរ៍ ដោយសារមានដំបូលសន្តិភាពនេះ។ ដោយឡែកវិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមពីសូន្យទេសចរណ៍ និងសណ្ឋាគារចាស់ៗតែពីរប៉ុណ្ណោះ សម្រាប់ទទួលភ្ញៀវទេសចរ ប៉ុន្តែពេលនេះភ្ញៀវទេសចរបានកើនឡើងដល់ជាង ៥ លាននាក់ ក្នុងមួយឆ្នាំ ។ ទន្ទឹមនេះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្របច្ចុប្បន្នដែលព្រះអង្គតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវប្បធម៌របស់ខ្មែរ។ សម្តេចបានថ្វាយព្រះពរចំពោះព្រះមហាក្សត្រនិងព្រះមហាក្សត្រី សូមព្រះអង្គទាំងឡាយមានសុខភាពល្អបរិបូណ៌ ដើម្បីគង់ជាម្ចាស់ដល់កូនចៅ និងសូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ។

នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានប្រព្រឹត្តទៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានោះ មានកម្មវិធីពិសេសៗជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធីមហាស្រពវប្បធម៌បុរាណក្រោមទិដ្ឋភាព “ប្រវត្តិមួយសតវត្សរ៍នៃរបាំព្រះរាជទ្រព្យខ្មែរ” ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្តរបស់ **សម្តេចព្រះរាមទេវក្តម បុទ្ធាធនី** ។ សិល្បៈល្ខោនខោល បានយកមកសម្តែងជាផ្ទាំងទស្សនីយភាពទ្រង់ទ្រាយធំ ក្រោមការរៀបចំដំឡើង និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ក្រៅពីកម្មវិធីពិសេសៗខាងលើព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ក៏នាំមកនូវកម្មវិធីជាច្រើនផ្សេងទៀតដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធីអភិរក្សបេតិកភណ្ឌ កម្មវិធីទាញព្រំត្រមិត្តភាពអង្គរសង្ក្រាន្ត កម្មវិធីគុណល្អក្តោបជាដើម។ និងមានការដង្ហែរយកមកដាក់តាំងបង្ហាញផងដែរនូវ ចាបីដងវែង យក្ស សម្បកមាន់យក្ស ការបង្ហាញនូវគំរូឡដុតកុលាភាជន៍របស់បុព្វបុរសខ្មែរដែលធ្វើកំណាយឃើញ។ល។

ផ្តើមចេញពីការចូលរួមអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឈប់សម្រាកពីការងារ និងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងនោះ បានធ្វើឲ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទូទាំងប្រទេសមានភ្ញៀវទេសចរក្នុងស្រុកជាងបីលាន បានធ្វើដំណើរកម្សាន្ត និង និយាយដោយឡែកតែខេត្តសៀមរាបមានចំនួនជាងមួយលាននាក់ (គិតទាំងទេសចរបរទេសជាង ៣ម៉ឺននាក់)។

ឯកឧត្តម **ដោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីបញ្ចប់ថា រយៈពេលបួនថ្ងៃនៃបុណ្យចូលឆ្នាំថ្មីគិតចាប់ពីថ្ងៃទី១៣ ដល់១៦ មេសាខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង១,៦លាននាក់ កើនឡើងជាង ២២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើគិតភ្ញៀវក្នុងស្រុកម្នាក់ៗចំណាយជាមធ្យម ៥០ដុល្លារ និងភ្ញៀវអន្តរជាតិចំណាយ ៥០០ដុល្លារ កម្ពុជាទទួលបានចំណូលពីព្រឹត្តិការណ៍នេះ

រហូតដល់ ៩៥លានដុល្លារអាមេរិក។ ភ្ញៀវទេសចរបរទេសមកទស្សនាខេត្តសៀមរាបក្នុងអំឡុងពេលបុណ្យនេះមានចំនួន៣១.៨០០នាក់កើនឡើង ៧,៨០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ ឯកឧត្តមបន្តថា សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យមានភាពល្អប្រសើរក្នុងអំឡុងពេលបុណ្យអង្គរសង្ក្រាន្ត។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ខេត្តសៀមរាបទទួលបានចំណូលសេដ្ឋកិច្ចបានចំនួនប្រមាណ ៨០លានដុល្លារ និងភ្ញៀវជាតិ និងអន្តរជាតិចំនួន ១,៣លាន នាក់។

ដោយឡែកស្ថិតិ ដែលរៀបចំដោយក្រសួងទេសចរណ៍ បានបង្ហាញថា ទេសចរក្នុងស្រុកបានដើរលេងបុណ្យចូលឆ្នាំថ្មីបីថ្ងៃគិតពីថ្ងៃទី១៤ ខែមេសាដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នេះមានចំនួនជាងបីលាននាក់។ ចំនួននេះកើនជាង ៣០%បើធៀបទៅនឹងបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ កាលពីឆ្នាំទៅមិញ ។ ស្ទើរគ្រប់ខេត្តសុទ្ធតែទទួលភ្ញៀវបានលើសជាងឆ្នាំទៅ ពីមួយភាគរយដល់ទៅជាង ៥០%។ ដូចជាខេត្តកំពង់ធំកើន៥៧%។ នៅក្រុងភ្នំពេញមានភ្ញៀវប្រមាណជាង ១៣ម៉ឺននាក់ ។ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ១៤ម៉ឺននាក់ កើនឡើង១២៣%។ ខេត្តកំពតទទួលភ្ញៀវទេសចរជាតិអន្តរជាតិជាង ៩ម៉ឺននាក់កើនជាង ៣០%។ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ ១៥ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១ ៣៥៧ នាក់ កើនឡើង ១,៣០%។ ខេត្តមណ្ឌលគីរី មានភ្ញៀវទេសចរបានទៅកម្សាន្តជាង១៨.៥០០ នាក់ គឺកើនឡើងជិត ៤១%។



ទិដ្ឋភាពមួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី ៥ នៅខេត្តសៀមរាប

សន្និបាតគណៈយោសនាអប់រំ ឆ្នាំ២០១៧

✱ សកិការមូលវិជ្ជមាននៅក្រុមបណ្តុំក្នុងសង្គម
គណបក្សប្រជាជនកម្ពុជានៅតែមានឧត្តមភាព



ឯកឧត្តម **ទេព ជន** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
អញ្ជើញចូលរួមក្នុងសន្និបាតគណៈយោសនាអប់រំគណៈកម្មាធិការកណ្តាលឆ្នាំ២០១៧

នៅថ្ងៃទី ១០-១១ ខែ មេសា ឆ្នាំ២០១៧ គណៈយោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល បានបើកសន្និបាតគណៈយោសនា អប់រំឆ្នាំ២០១៧ ដោយមានសមាជិក សមាជិកា ជាប្រធាន អនុប្រធាន និងមន្ត្រីគណៈយោសនាអប់រំ រាជធានី ខេត្ត ក្រសួង ស្ថាប័ន និងបណ្តាអង្គការយុវជន គណបក្ស ចូលរួមចំនួនសរុប ៨៧ រូប (ស្រី ០៧ រូប) ។ អង្គសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតី- ភាព ឯកឧត្តម **ទេព ជន** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មា- ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។

អង្គសន្និបាតបានពិភាក្សា និងឯកភាពលើរបាយការណ៍អំពី លទ្ធផលការងារយោសនាអប់រំ ឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ ដែលបានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗ ដែលគណៈយោសនាអប់រំគ្រប់ថ្នាក់ សម្រេចបាននាពេលកន្លង មក, អំពីចំណុចខ្លាំង និងចំណុចខ្សោយនៃ សភាពការណ៍ សកិការមូលវិជ្ជមានរបស់ប្រជាជន មហាជន និងទិសដៅការងារ ដែល ត្រូវអនុវត្តបន្តក្នុងដំណើរឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ។ អង្គសន្និបាតបានពិភាក្សា សាស្ត្រយល់អំពី សភាពការណ៍នយោបាយសកិការមូលវិជ្ជមានរបស់ប្រ- ជា- ជន មហាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមជ្ឈដ្ឋាន ផ្សេងៗទៀតក្នុងសង្គម ដោយពិនិត្យទាំងចំណុចវិជ្ជមាន ចំណុច អវិជ្ជមាន និងបណ្តាមូលហេតុ ហើយបានធ្វើការកត់សម្គាល់ប្រកប ដោយមោទនភាពចំពោះ ប្រៀបរបស់គណបក្សសម្រាប់ការបោះ ឆ្នោតខាងមុខនេះ ។

នៅក្នុងឱកាសនេះឯកឧត្តម **ទេព ជន** ក៏បានផ្តាំផ្ញើរ សមាជិក សមាជិកា អង្គសន្និបាតឲ្យខិតខំយកចិត្តទុកដាក់អប់រំមន្ត្រី និងសមា- ជិកគណបក្ស អំពីបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស អំពីមនសិកា

ស្នេហាជាតិ និងប្រជាជនអំពីស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង គណបក្ស កសាងខ្លួនឲ្យក្លាយជាមន្ត្រីល្អរបស់ប្រជាជន ដើម្បីសម្រេច នូវរាល់ភារកិច្ចរបស់គណបក្ស ។ ត្រូវអប់រំប្រជាជន មហាជន ឲ្យ យល់ដឹងអំពីសមិទ្ធផលធំៗ ដែលគណបក្សបានសម្រេចជូនជាតិ ពិសេសអំពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍព្រមទាំងគោល ជំហរ ដ៏រឹងមាំប្តូរផ្តាច់របស់គណបក្សក្នុងការថែរក្សា សន្តិភាពនិងស្ថិរភាព នយោបាយ ។ អប់រំឲ្យប្រជាជនយល់ដឹងអំពី ឧបាយកលដ៏ពិស- ពុលរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអគតិ ផ្សេងៗ និងពួកអមិត្តដែល តែងរកគ្រប់វិធីបំផ្លាញសង្គមជាតិយើង ។ យកចិត្តទុកដាក់តាមដាន ព័ត៌មានគ្រប់ប្រភេទ វាយបកឲ្យទាន់ពេលវេលា និងមានប្រសិទ្ធ ភាព ប្រឆាំងនឹង ឧបាយកលទុច្ចរិត និងសង្គ្រាមចិត្តសាស្ត្ររបស់ ក្រុមប្រឆាំង ដើម្បីរក្សាកិត្យានុភាព និងប្រជាប្រិយភាពរបស់គណ- បក្ស និងធ្វើឲ្យប្រជាជនឃើញច្បាស់នូវសារជាតិអាក្រក់របស់ពួក ប្រឆាំង ។ ត្រូវយកចិត្តទុកដាក់ដល់ការអប់រំនយោបាយសកិការមូលវិ- ជ្ជមានយុវជនគ្រប់មុខសញ្ញាទាំងអស់ ឲ្យមាន ការយល់ដឹងត្រឹមត្រូវ អំពីគណបក្ស អំពីកម្មវិធីនយោបាយ គោលការណ៍ គោល នយោបាយរបស់គណបក្ស ជាពិសេសគោលនយោបាយ ចំពោះ យុវជនជំរុញចូលនា និងលើកទឹកចិត្តយុវជនចូលរួមអនុវត្តទិសដៅ ភារកិច្ចចំពោះមុខ របស់គណបក្ស ហើយបន្តខិតខំកសាងពង្រីក បក្សក្នុងជួរ យុវជនឲ្យបានច្រើន និងជាប្រចាំ ។

ឯកឧត្តម **ទេព ជន** បានសង្កត់ធ្ងន់ថា អនុវត្តបាននូវប្រការ ខាងលើនេះ គឺជាការចូលរួមពិតប្រាកដនៃការងារយោសនាអប់រំ គ្រប់ថ្នាក់គ្រប់ផ្នែកដូចមន្ត្រីម្នាក់ៗក្នុងការកសាងពង្រឹងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យ- ជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



រសៀលថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត **ទួន ធឿន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សថ្នាក់ កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល

ជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង សម្រាប់ការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ធំ ចំនួន ១.៣១៨នាក់។ សមាជិក គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងមន្ត្រីគណបក្ស សំខាន់ៗមួយចំនួនទៀតដែលបានចូលរួមសរុបចំនួន១.៨១៨នាក់។ ពិធីបាន ប្រារព្ធឡើងនៅភូមិត្រពាំងស្វាយឃុំបុល្លង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ **ម៉ែន សំអែន** សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបានអញ្ជើញជាអធិបតីក្នុង ពិធីតភ្ជាប់ព្រះកេសទៅនឹង ព្រះពុទ្ធរូប ៥ព្រះអង្គ និងការតភ្ជាប់ដងខ្លួនជាមួយនឹងទ្វារបាចំនួន ២ នៅខេត្តសៀមរាប ។ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី **ម៉ែន សំអែន** បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំស្រាវជ្រាវដើម្បីស្វែងរកបំណែក ក៏ដូចជាការប្រមូលនូវបំណែកនៃព្រះពុទ្ធរូប និងបំណែកនៃរូបបដិមារដទៃទៀតយកមកតភ្ជាប់ និងផ្គុំឡើងវិញ ដើម្បីឲ្យរូបទាំងនោះមានលក្ខណៈពេញលេញឡើងវិញ ។



លោកជំទាវបាន បន្តថា ការប្រមូលនិងការតភ្ជាប់នេះគឺជាការរក្សាទុកនូវវត្ថុបុរាណ របស់ខ្មែរដែលជាស្នាដៃរបស់ជនជាតិខ្មែរបានបន្សល់ទុកឲ្យ និងការរក្សាទុក នូវវត្ថុបុរាណទាំងនោះឲ្យចម្លែកនៅក្នុងវង្ស និងសុវត្ថិភាព។



រសៀលថ្ងៃទី០៨ខែមេសាឆ្នាំ២០១៧ឯកឧត្តម**តៃគីមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ឧបនាយក រដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សចំនួន ២០៤៩ នាក់ និងបេក្ខភាពក្រុមប្រឹក្សាឃុំមកពីឃុំកូប និងឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានផ្តាំធ្វើអោយ ប្រធានក្រុមបក្ស និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ខិតខំ គ្រប់គ្រង

សមាជិកបក្សឲ្យបានល្អ ដើម្បីឈានទៅទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាពេលខាង មុខនេះ ។

ព្រឹកថ្ងៃទី៧ ខែមេសា ឯកឧត្តមនាយឧត្តមសេនីយ៍ **ហាង សុភា** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមឧត្តមសេនីយ៍ត្រី **ហ៊ាន ឡឿងហ៊ាន** មេបញ្ជាការយោធាភូមិភាគទី៩ ទទួលបន្ទុកនយោបាយ វៀតណាមបានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការកងអនុសេនាធំដឹកជញ្ជូនការិយាល័យទី៤ កងទ័ព ជើងគោក ដែលជាអំណោយដ៏របស់យោធាភូមិភាគទី៩ កងទ័ព ប្រជាជនវៀតណាម។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម **ទេព ងន** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ (ពេញ សិទ្ធិ និងបម្រុង) នៅទូទាំងស្រុកអង្គស្នួល, ស្រុកពញាឮ និងស្រុក កោះធំ សរុប៣២ ឃុំ និងបេក្ខជនសរុប ៥៨៤នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាក្នុងមួយឃុំៗ ២,០០០,០០០ រៀល សម្រាប់ ប្រើប្រាស់ក្នុងគណបក្សឃុំ និងឧបត្ថម្ភបេក្ខជនម្នាក់ៗ ៥០,០០០រៀល ។

នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍ **គន់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះចំនួន៤ ខ្នង ដែលជាអំណោយ របស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលមានជីវភាពលំបាកស្ថិតនៅក្នុងស្រុក អន្លង់វែង នៅខេត្តឧត្តរមានជ័យ។



កាលពីទី៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ជា សុផារ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីក្នុងពិធីសម្ពោធផ្លូវឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីវ័ន្ត ហៅវត្តស្ពាន ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ថ្ងៃទី២២ ខែមេសា ឯកឧត្តម **ប្រាក់ សុខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។



ព្រឹកថ្ងៃទី១១ខែមេសា ឯកឧត្តម **ថោង ខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជា អធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមុនីវត្តណោងអម ក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមិទ្ធផលដែលធ្វើបុណ្យពុទ្ធាភិសេកឆ្លងដាក់នាពេលនោះរួមមាន ចាក់សាបក្នុងទីធ្លាវត្ត កសាងសាលាសំណាក់ ដាក់បង្គោលភ្លើង ធ្វើខ្ពុស ឈាបនដ្ឋាន ចាក់ដីក្នុងទីធ្លាវត្ត ជាវថយន្តដឹកតុ រោងចំអិន

អាហារ និងដាក់ពិដានម្ខាងសិលា ដែលចំណាយថវិកាសរុបអស់ជាង ២៥៧លានរៀល។ ថវិកាទាំងនេះបានទទួលពីសប្បុរសជនក្នុង និងក្រៅប្រទេស។

សកម្មភាពសហជីពរដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **អ៊ិត សំហេង** សមាជិកគណៈកម្មាធិការកណ្តាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «**មហាសង្គ្រាន្តខ្មែរ**» នៅខណ្ឌ Manseok ទីក្រុងស្ទឹងត្រែង ប្រទេសកូរ៉េខាងត្បូង រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅ កូរ៉េ ដោយមានអ្នក ចូលរួមប្រមាណជិត២ម៉ឺននាក់។



នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** អញ្ជើញសម្តេចឆ្លងព្រះវិហារ និងសមិទ្ធផលនានា នៅវត្តពោធិ៍វិន័យរោគ ស្ថិតក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ព្រឹកថ្ងៃទី ២០ មេសា ឯកឧត្តម **ឯម សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង**សម្តេចក្រឡាហោម ស ខេង** ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ ៦ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អភិបាលខេត្តកំពង់ឆ្នាំងនិង ឧត្តមសេនីយ៍អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។



នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ លោកជំទាវ **អ៊ិន សុគន្ធា** អ្នកតំណាងរាស្ត្រ ប្រធានក្រុមការងារចុះជួយស្រុកទឹកឈូ លោកជំទាវ ភិរិយារបស់ ឯកឧត្តម **ចាន់ បេន្យា** អភិបាលខេត្តកំពត លោកជំទាវ **យូ សុគន្ធា** អភិបាលរងខេត្ត លោកជំទាវ **អ៊ុន យ៉ាវី** សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី **ព្រំ សុភាព** ប្រធាន ក្រុមការងារចុះជួយឃុំត្រពាំងធំ លោក **នាក់ សុវណ្ណារី** អភិបាលស្រុកប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកទឹកឈូ ខេត្តកំពត រួមជាមួយនិងលោកស្រី **សេង ស្រីភីន** មេឃុំ ត្រពាំងធំ ព្រមទាំងថ្នាក់ដឹកនាំភូមិឃុំទាំងអស់ បានចុះចូលរួមពិធីបុណ្យស្រង់ទឹកជូនចាស់ៗប្រមាណជាង២០០នាក់ នៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូនិងណែនាំការងារមួយចំនួនសំខាន់ៗ សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ ថ្ងៃទី៤-០៦-១៧ ។

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានស្តីទីគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០ ព្រឹទ្ធសភា) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ និងអតីតយុទ្ធជន ទូទាំងស្រុកកណ្តាលស្ទឹងចំនួន៦២២នាក់ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។



ឯកឧត្តមបានថ្លែងថា ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងរបបប្តូរ កម្មករ កម្មការនី និងមន្ត្រីរាជការ ត្រូវបានតំឡើង ប្រាក់បៀវត្ស ប្រាក់ឈ្នួលជាបន្តបន្ទាប់ ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានអ្នកវិនិយោគទុនមកបណ្តាក់ទុកនៅប្រទេសយើងកាន់តែច្រើន។

ឯកឧត្តមបានថ្លែងថា ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងរបបប្តូរ កម្មករ កម្មការនី និងមន្ត្រីរាជការ ត្រូវបានតំឡើង ប្រាក់បៀវត្ស ប្រាក់ឈ្នួលជាបន្តបន្ទាប់ ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានអ្នកវិនិយោគទុនមកបណ្តាក់ទុកនៅប្រទេសយើងកាន់តែច្រើន។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារយុវជនគណបក្ស នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** សមាជិកគណៈកម្មាធិការ

កណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម **កែ ម៉ុងឡេង** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលទទួលបន្ទុកតំបន់៤ និងសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសរុប ១៥០នាក់។

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម **កែ ម៉ុងឡេង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក ៨រូប បានទទួលជួបពិភាក្សាផ្លាស់ប្តូរយោបល់ ជាមួយគណៈប្រតិភូសហភាពសម្ព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយលោក Mr. Jing Lin អគ្គលេខាធិការសហភាពសហព័ន្ធយុវជនទូទាំងប្រទេសចិន។



នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្អូនៗក្រុមសកម្មជនយុវជនបក្សនៅខេត្តស្ទឹងត្រែង។



នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម **ជ្រុង ថេវ៉ាវ៉ាត** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល អនុប្រធានគណៈពង្រឹងស្រុកល្វាឯម និងប្រធានគណៈពង្រឹងឃុំកោះកែវ បានដឹកនាំក្រុមការងារ៖

ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាគមមនុស្សចាស់ ជួបពិភាក្សាការងារជាមួយប្រជាពលរដ្ឋអំពីការបង្កើនការយកចិត្តទុកដាក់ចំពោះសន្តិសុខ និងសុវត្ថិភាពនៅក្នុងឃុំ ជាពិសេសនៅក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងយុទ្ធនាការបោះឆ្នោតខែមិថុនា ខាងមុខនេះ ។ ឯកឧត្តមក៏បាននាំយកអង្ករ និងថវិការបស់ឯកឧត្តមបណ្តិតទេសរដ្ឋមន្ត្រី **អូន ព័ន្ធមុនីរ័ត្ន** ប្រធានគណៈពង្រឹងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ទៅផ្តល់ជូនគ្រួសារបក្សដែលទើបឆ្លងទន្លេចំនួន ៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០០,០០០ រៀល និងអង្ករ ៥០ គីឡូក្រាម ។



នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ៣រូប គឺឯកឧត្តម **គង់ ម៉ុង** ឯកឧត្តម **កៅ ម៉ុងណែន** និងឯកឧត្តម **គុច វេងស្រីន** ជាសមាជិកក្រុមការងារគ្រូឧទ្ទេសនាមនៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានសហការជាមួយក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច



ខេត្តព្រៃវែង ដែលមានឯកឧត្តម **ឌី វិជ្ជា** ជាប្រធាន បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនយុវជនអំពីប្រធានបទ ការនិយាយជាសាធារណៈ និងភាពជាអ្នកដឹកនាំ ក្រុមសកម្មជនយុវជនចូលរួមចំនួន ៥៥ នាក់ មកពីស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **វិល ធានារ៉ាវ** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានដឹកនាំក្រុមការងារយុវជន ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនយោបាយគណបក្សដល់យុវជនគណបក្សស្រុកកំពង់ត្របែក ដែលមានយុវជន យុវនារីចូលរួម ១៣០នាក់។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



និងអ្នកគាំទ្រគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៣០០នាក់នៅ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោម អធិបតីភាព ឯកឧត្តម **ឈឹម សារ៉េត** ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយទទួលបន្ទុកយុវជន។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ លោក **ស្រី សុភ័ក្ត្រ** សមាជិកក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្ត បានដឹកនាំក្រុមការងារចុះធ្វើវេទិកាសាធារណៈ ចំនួន ២កន្លែង នៅតាមភូមិ ក្នុងឃុំស្រែគង និងឃុំអង្គរបាន ស្រុកកងមាស ដើម្បីស្វែងយល់ពីបញ្ហាជាក់ស្តែង នៅនឹងមូលដ្ឋាន។



មួយបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកព្រៃឈរ ចំនួន ១១៥នាក់ រួមទាំងសកម្មជនយុវជន សរុប ២៤៤នាក់ នៅមន្ទីរ គណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារយុវជនគណបក្សខេត្ត សៀមរាប បានរៀបចំវគ្គអប់រំនយោបាយ ជូនក្រុមបក្ស និងសកម្មជន យុវជនគណបក្សនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសន្លាងដោយ លោក **តាន់ ឡែន** និង លោក **ម៉ៅ ជាវិន** ដោយមានអ្នកចូលរួមចំនួន ១៣៧នាក់។



នៅភូមិផ្លាស់កង់ ឃុំសារង្ក ឃុំស្រែស្វាយចេក ដោយក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម និងថវិកា ៣០០ ០០០រៀល សារង្ក២ ទឹកត្រចៀក២ប។

ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារយុវជនគណបក្សប្រជាជន កម្ពុជាខេត្តកំពត ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម **ចាន់ មេត្តា** អភិបាលនៃគណៈអភិបាលខេត្តកំពត លោក **សាន់ សុវឌ្ឍន៍** តំណាង ឯកឧត្តម **គុន សារពេជ្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពតដឹកនាំក្រុម ការងារយុវជនគណបក្សខេត្ត ដោយមានការចូលរួមសហការជាមួយលោកមេឃុំ កោះតូច លោកមេប៉ុស្តិ៍ នាំយកអំណោយមួយចំនួនទៅប្រគល់ជូនដល់ លោកយាយចាស់ជរាគ្មានទីពឹងចំនួន៤គ្រួសារស្ថិតនៅភូមិព្រែកអំពិលឃុំកោះតូចស្រុកទឹកល្អខេត្តដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេះ ត្រី២ ទឹកដោះគោ ស្ករស សាប៊ូលាងចាន ទឹកត្រី ទឹកស៊ីអីវ សារង្ក រួមនិងថវិកា ១០០.០០០រៀល។

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ឡាន វ៉ាន់** សមាជិក ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកបាធាយទទួលបន្ទុកយុវជនដោយមានកិច្ច សហ- ការជាមួយក្រុមការងារយុវជនស្រុកបាធាយ ឯកឧត្តម **ពៅ ប៊ុនធីន** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល បានចូលរួមធ្វើជាវគ្គនិ ដើម្បី ផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងតួនាទីភារកិច្ចរបស់សកម្មជន



កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត **ឌុន ថេវ៉ាត** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល អនុប្រធានគណៈពង្រឹងស្រុក ប្រធានជនបង្គោលយុវជន ស្រុក ព្រៃឈរ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** និងក្រុមការងារបានជួបសំណេះសំណាលជា



ក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក **ស្រេង សុផល** តំណាងឯកឧត្តម **ស្នួល ប៊ុន** ប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយក អំណោយមានថវិកា អង្ករ សារង្ក ទឹកត្រចៀកទៅចែកជូនបងប្អូនប្រជា ពលរដ្ឋចំនួន ៦គ្រួសារ ដែលជាគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់



លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

- ក្នុងឆ្នាំ២០១៦ កន្លងទៅ តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចអាចសម្រេចបានក្នុងរង្វង់៧% ដោយសារមានកំណើនក្នុងវិស័យឧស្សាហកម្មដែលជាកម្លាំងចលករអ្នកកំណើនសេដ្ឋកិច្ចនាំមុខទី១ ការរីកលូតលាស់នៃវិស័យសំណង់ វិស័យទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ការងារសេវាដឹកជញ្ជូន និង កំណើនវិស័យកសិកម្ម ។ ចំណូលសម្រាប់ប្រជាជនម្នាក់ៗអាចនឹងកើនពី ១២១៥ដុល្លារអាមេរិក ក្នុងម្នាក់នៅឆ្នាំ២០១៥មកដល់ ១៣០០ដុល្លារអាមេរិក ក្នុងម្នាក់នៅឆ្នាំ២០១៦ ។

- រាជរដ្ឋាភិបាលបានបន្តសាងសង់ និងបញ្ចប់ការសាងសង់ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានមួយចំនួនមានជាអាទិ៍៖ កំណាត់ផ្លូវជាតិលេខ៥៦ និងផ្លូវថ្នល់ប្រាសាទបន្ទាយឆ្មារ ប្រវែង១២៤គ.ម ពីសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ផ្លូវជាតិលេខ៤៤ ប្រវែងជាង១៣៩គ.ម ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅ ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គ.ម ពីមណ្ឌលគីរីទេពខេត្តរតនគិរី និងស្ពានបេតុងកោះធំប្រវែង ៤១៥ម ឆ្លងកាត់ទន្លេបាសាក់ នៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែល ត្រូវបានស្ថាបនារួចនៅ ឆ្នាំ២០១៦ កន្លងទៅនេះ។ មកដល់ដំណាច់ឆ្នាំ២០១៦នេះ សរុបផ្លូវជាតិ និងផ្លូវខេត្ត មានប្រវែង ១៥៣៧៦គ.ម ហើយក្នុងនេះបានចាក់ក្រាលកៅស៊ូមានប្រវែងប្រមាណជាង ៤៣៥០០គ.ម ។

- ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦នេះ ផ្លូវលំជនបទដែលបានកែលម្អដោយចាក់ក្រាលកៅស៊ូ និងបេតុង មានប្រវែងប្រមាណជាង ៣០០គ.ម ។

- យានយន្តដែលបាននិងកំពុងធ្វើចរាចរលើដងផ្លូវមានបរិមាណជាង ៣លាន ៥សែនគ្រឿង ក្នុងនោះរថយន្តតូច ធំ មានជាងកន្លះលានគ្រឿង និងម៉ូតូមានជាង៣លានគ្រឿង ។

- ការស្ថាបនាដាក់ឱ្យប្រើប្រាស់រូបវន្តស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង ដៃសមុទ្រមាន ២០កន្លែង ស្ពានឆ្លងកាត់ស្ទឹងជាច្រើន ព្រមទាំងផ្លូវដែកពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦គ.ម ។

- ឆ្នាំ២០១៦ នេះ រាជរដ្ឋាភិបាលបានស្ថាបនាប្រព័ន្ធធារាសាស្ត្រដើម្បីដោះស្រាយលើការស្រោច ស្រពផ្ទៃដីបង្កបង្កើនផលប្រមាណ ៥៦% នៃផ្ទៃដីដំណាំស្រូវប្រមាណ ៣លានហិកតា និងដោយ សារអាកាសធាតុមានលក្ខណៈអំណោយផលល្អសម្រាប់ការបង្កបង្កើនផលដំណាំកសិកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងសម្រេចបានប្រមាណជិត ១០លានតោន និងសល់ស្រូវជាង៥លានតោន គិតជាអង្ករប្រមាណជាង ៣លានតោន សម្រាប់ បម្រើការនាំចេញ ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង ០,៥លានតោនកើនជាងឆ្នាំ ២០១៥ ។

- ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០១៦ នេះ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធុនថ្មី ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាដល់តម្រូវការប្រើប្រាស់បាន កើនឡើងចំនួនប្រមាណ ២០% បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ការនាំចូលប្រភពថាមពលអគ្គិសនី ពីប្រទេសជិត ខាងបានថយចុះពីប្រមាណ ២៥% មកនៅត្រឹមតែប្រមាណ២២% ។ ការតភ្ជាប់ខ្សែបណ្តាញចរន្តខ្សែដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៦ នេះ ចំពោះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើនដល់ប្រមាណ ១,២លានខ្ទង់ផ្ទះ ត្រូវ

ជាប្រមាណ៥៨% នៃចំនួនផ្ទះសរុបប្រមាណជាង ៣លានខ្ទង់ និងគ្របដណ្តប់ដល់ភូមិប្រមាណ៧៥% នៃចំនួនភូមិ សរុប ១៤៣៦៤ភូមិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

- ការរីកលូតលាស់វិស័យសំណង់ដោយមានអគារខ្ពស់ៗចាប់ពី ៥ជាន់ទៅ៤០ជាន់ឡើងក្នុងរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០១៦នេះមានជាង៨០០កន្លែង ព្រមទាំងសំណង់លំនៅស្ថាន បុរីសណ្ឋាគារ ផ្ទះសំណាក់បារករិកដុះដាលព្រោងព្រាតតាមទីប្រជុំជន ទីរួមខេត្តក្នុងទូទាំងប្រទេស ។

- រាជរដ្ឋាភិបាល ក៏បានគិតគូរដល់ប្រាក់ខែកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលនឹងត្រូវកើនឡើងពី ១៤០ដុល្លារអាមេរិក ក្នុងមួយខែទៅដល់ ១៥៣ដុល្លារអាមេរិក ក្នុងមួយខែ ដែលនេះមានន័យថា កម្មករនឹងទទួលបានប្រាក់ខែសរុបពី ១៧០ដុល្លារអាមេរិកក្នុងមួយខែ ដែលនេះ មានន័យថាកម្មករនឹងទទួលបានប្រាក់ខែសរុបពី ១៧០ដុល្លារអាមេរិក ក្នុងមួយខែ ទៅដល់ ១៨១ដុល្លារ អាមេរិកក្នុងមួយខែ ។

ចំណូលពន្ធជាខែមីនា និងត្រីមាសទី១ ឆ្នាំ២០១៧:

ក្នុងខែមីនា កន្លងទៅនេះ អគ្គនាយកដ្ឋានប្រមូលពន្ធអាករគ្រប់ ប្រភេទបានចំនួន ១ ៦៦៨ ពាន់ លានរៀល ឬប្រមាណ៤១៧,០៤លានដុល្លារអាមេរិក។ បើគិតសរុបសម្រាប់ត្រីមាសទី១ ឆ្នាំនេះ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានចំនួន ៣.០៧៤ ពាន់លានរៀលឬប្រមាណ ៧៦៨,៦២លានដុល្លារស្មើនឹង៤៤,៨០%នៃផែនការ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការអនុវត្តប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ត្រីមាសទី១ឆ្នាំ២០១៧ កើនឡើង ចំនួន១ ៤៧៤,៨ ពាន់លានរៀល ឬប្រមាណ ៣៦៨,៧១ លានដុល្លារស្មើនឹងអត្រាកំណើន ៩២,២០%។

ចំណូលពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរខែមីនា និងត្រីមាសទី១

គ្រឹះស្ថានអង្គរ បានផ្សព្វផ្សាយរបាយការណ៍លក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយបង្ហាញថា ក្នុងខែមីនា ឆ្នាំ២០១៧ មានអ្នកទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សរុបចំនួន ២២៥.៣៥១ នាក់ កើនឡើង ៨,៦០% ធៀបនឹងខែមីនាឆ្នាំ២០១៦។ រីឯចំណូលសរុបនៅខែមីនាមានចំនួន១០.៥៥៩.៥៥២ដុល្លារកើនឡើង៧៦,២២% ធៀបនឹងខែមីនា ឆ្នាំ២០១៦ ។ ក្នុងនៅខែមីនានេះដែរ ចំណូលបង់ចូលថវិកាជាតិពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១០.១០៨.៨៥០ ដុល្លារ ហើយបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៤៥០.៧០២ ដុល្លារ។

ត្រីមាសទី១ ឆ្នាំ២០១៧ នេះ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៦៤.១៤៦ នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ កើន ៨,៩៥% ចំណូលសរុបចំនួន ៣០.៨៥៥.៨៥៥ ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ កើនឡើង ៥១,៦១%។

ការនាំចេញសម្លៀកបំពាក់ត្រីមាសទី១ ឆ្នាំ២០១៧:

ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាក្នុងត្រីមាសទីមួយ ឆ្នាំ២០១៧នេះ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយមានទំហំទឹកប្រាក់កើនពី ១.៣៧០ដុល្លារ ទៅដល់ជាង ១.៥៥០លានដុល្លារអាមេរិក។ ទីផ្សារធំៗដែលកម្ពុជាបាននាំចេញស្បែកជើង និងសម្លៀកបំពាក់ មានដូចជា អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងប្រទេសជប៉ុនជាដើម។

វិស័យកសិកម្មបាននិព្វេនរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា



**សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត
បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទូទាំងប្រទេសឆ្នាំ២០១៦-២០១៧**

យោងតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៦-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៧-២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្ទៃដីដាំដំណាំស្រូវសម្រេចបានចំនួន ៣,១១លានហិកតា នៅឆ្នាំ២០១៦ ពោលគឺកើនប្រមាណ ២,១៩% បើប្រៀបធៀបនឹងឆ្នាំ២០១៥។

លទ្ធផល និងសកម្មភាពការងារសំខាន់ៗតាមផ្នែកផ្សេងៗឆ្លើយតបទៅនឹងការអនុវត្តផែនការប្រចាំឆ្នាំក៏ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤-២០១៨ រួមទាំងការចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដែលសម្រេចបានកន្លងទៅ នេះមានដូចជា៖

ផ្នែកដាំដុះ

១. ផលិតកម្មដំណាំស្រូវ

ល្បឿនការងារបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ ២០១៦ គិតត្រឹមដំណាច់ខែធ្នូឆ្នាំ២០១៦ ផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៣ ០០១ ០៨៥ ហិកតា ក្នុងនោះភ្ជួររាស់ដោយគោ ក្របីមានចំនួន ២២៥ ១០២ ហិកតា និងដោយគ្រឿងយន្តមានចំនួន ២ ៧៧៥ ៩៨៣ ហិកតា តិចជាងឆ្នាំមុនចំនួន ៥៥២ ៨០២ ហិកតា គិតក្នុងរយៈពេលដូចគ្នា។ ផ្ទៃដីសាបសម្រេចបានចំនួន ៥០៦ ១៩ ហិកតា តិចជាងឆ្នាំមុនចំនួន ២០ ៤៥៤ ហិកតា។ ផ្ទៃដីសន្លុង និងព្រោះសម្រេចបានចំនួន ២ ៥៩៩ ៥៨៦ ហិកតា ស្មើនឹង ១០៤,៩៧% នៃផែនការ ២ ៤៧៦ ៤៤៦ ហិកតា លើសឆ្នាំមុនចំនួន ៣៧ ៦២៩ ហិកតា។ ការងារប្រមូលផលស្រូវរដូវវស្សា រហូតមកដល់ពេលនេះ សម្រេចបានចំនួន ២ ៣១៥ ៧៩៤ ហិកតា លើផ្ទៃដីអនុវត្តសរុប ២ ៥៩៩ ៥៨៦ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៦ ៨៥៧ ៨០៧ តោន លើស ឆ្នាំមុន ៦០៨ ៣៩៨ តោន។ ទិន្នផលគិតជាច្រើន ២,៩៦១ តោន/ហិកតា លើសឆ្នាំមុន ២២១ គ.ក្រ/ហិកតា។

ដោយឡែកផលិតកម្មដំណាំស្រូវរដូវប្រាំងឆ្នាំ២០១៦-២០១៧ ល្បឿនការងារបង្កើនផលដំណាំស្រូវប្រាំងគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ សម្រេចបានផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៣៦៩ ៣០៤ ហិកតា តិចជាង

ឆ្នាំមុនចំនួន ១០៩ ៣៤៤ ហិកតា ក្នុងនោះភ្ជួររាស់ដោយគោក្របីមានចំនួន ១២ ៥៩៩ ហិកតា និងដោយគ្រឿងយន្តមានចំនួន ៣៥៦ ៧០៥ ហិកតា។ ផ្ទៃដីសាបសម្រេចបានចំនួន ៤៤៣ ហិកតា តិចជាងឆ្នាំមុនចំនួន ៦៨៨ ហិកតា។ ផ្ទៃដីសន្លុង និងព្រោះសម្រេចបានចំនួន ៣០៧ ៥០១ ហិកតា ស្មើនឹង ៧០,៨៩% នៃផែនការ ៤៣៣ ៧៥៥ ហិកតា តិចជាងឆ្នាំមុនចំនួន ១១២ ០៩៤ ហិកតា (មូលហេតុដោយសារទឹកស្រកយឺត)។

ទន្ទឹមនេះគ្រោះជំនន់ទឹកភ្លៀងប៉ះពាល់លើផ្ទៃដីសរុបចំនួន ១៩០ ២៦ ហិកតា ខូចខាតសន្លុង-ពង្រោះសរុបចំនួន ៣៦ ២៥ ហិកតា ក្នុងនេះខេត្តកំពង់ស្ពឺធ្ងន់ធ្ងរជាងគេ (ប៉ះពាល់ ៦ ៣៦ ៩ ហិកតា, ខូចខាត ៤៣៩ ហិកតា)។

ការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាមកដល់ពេលនេះ សម្រេចបានចំនួន ៣១៤ ១៧៣ ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៦៣២ ៥០៨ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២២៧ ៥៦៦ តោន លើសឆ្នាំមុន ៤៣៩ ៤៧៣ តោន។ ទិន្នផលគិតជាច្រើន ៣,៩០៧ តោន/ហិកតា លើសឆ្នាំមុន ៤៥១ គ.ក្រ/ហិកតា ដែលមានអតិរេក ៥,១១លានតោន (កើន១០% ធៀបឆ្នាំ២០១៥)។

២. ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម

ផ្ទៃដីផលិតកម្មដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មអនុវត្តបានសរុបចំនួន ៤៤ ៦៣៥ ហិកតា តិច ជាងឆ្នាំមុនចំនួន ៤ ១៨២ ហិកតា ក្នុងនោះ៖

- ដំណាំរួមផ្សំអនុវត្តបានសរុបចំនួន ៣៨ ៧០៣ ហិកតា ស្មើនឹង ៥២,៨៤% នៃផែនការ ៧៣ ២៤៩ ហិកតា តិចជាងឆ្នាំមុនចំនួន ២២០៩ ហិកតា
- ដំណាំឧស្សាហកម្មអនុវត្តបានសរុបចំនួន ៥ ៩៣២ ហិកតា ស្មើនឹង ៤២,០១% នៃផែនការ ១៤ ១២១ ហិកតា តិចជាងឆ្នាំមុនចំនួន ១ ៩៧៣ ហិកតា។

ការនាំចេញអង្ករ

ក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៦ នេះ ការនាំអង្ករចេញតាមរយៈព្រះរាជាណាចក្រកម្ពុជាមានបរិមាណសរុបចំនួន ៥៤២ ១៤៤ តោន ដែលមានការកើនឡើងចំនួន ៣ ៧៤៨ តោន (+០,៧%) លើសបរិមាណនាំចេញរយៈពេល ១២ខែ ឆ្នាំ២០១៥ ដែលមានចំនួន ៥៣៨ ៣៩៦ តោន។ ក្នុងនោះ បរិមាណនាំចេញក្នុងខែធ្នូ នេះ មានចំនួន ៦២ ៤៥៥ តោន ដែលមានការថយចុះចំនួន ១៩ ០២៤ តោន (-៣០,៥០%) តិចជាងខែធ្នូ ឆ្នាំ២០១៥ និងបាននាំចេញទៅកាន់ទិសដៅចំនួន ៦៥ប្រទេស។

ផ្នែកកៅស៊ូ

ការងារអាជីវកម្មផលិតកម្មកៅស៊ូក្នុងនោះមានចម្ការកៅស៊ូកសិឧស្សាហកម្មរដ្ឋមានផ្ទៃដីអាជីវកម្មចំនួន ៥៨៣ ហិកតា ក្នុងផ្ទៃដីសរុបចំនួន ៧៧៦ ហិកតា។ ផលិតផលអនុវត្តបានគិតដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៧១ តោន និងបញ្ចេញលក់ចំនួន ៥៤៥ តោន។ ឡែកចម្ការកៅស៊ូកសិឧស្សាហកម្មឯកជនចំនួន៩ ក្រុមហ៊ុនក្នុងនោះមានផ្ទៃដីអាជីវកម្ម ៣១ ១២២ ហិកតា, ផ្ទៃដីចម្ការកៅស៊ូសរុប៥៣ ៦៨៦ ហិកតា, ផលិតផលអនុវត្ត បានដល់ខែធ្នូ ចំនួន ៣១ ៧៥៩ តោន, បញ្ចេញលក់បាន៣២ ៩៧៦ តោន។

សរុបទាំងចម្ការកៅស៊ូកសិឧស្សាហកម្មរដ្ឋ ចម្ការកៅស៊ូ កសិឧស្សាហកម្មកម្ពុជានិងក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ចនិងចម្ការកៅស៊ូ គ្រួសារគឺបច្ចុប្បន្នមានផ្ទៃដីអាជីវកម្មចំនួន ១២៦ ៩៩៦ហិ.ត, ផ្ទៃដីចម្ការកៅស៊ូសរុបចំនួន៤៣១ ០៥៣ ហិ.ត, ផលិតផលអនុវត្តបាន១២៧ ៨៥២ តោន និងបញ្ចេញលក់បានចំនួន ១២៨ ០១១ តោន។

គួរកត់សម្គាល់ថាសម្រាប់ឆ្នាំ ២០១៦ នេះតម្លៃកៅស៊ូមានការធ្លាក់ចុះរហូតដល់ ១ ០៤២ ដុល្លារក្នុងមួយតោន។មកទល់ពេលនេះតម្លៃកៅស៊ូបានកើនឡើងវិញក្នុងរង្វង់ ១ ៧០៣ដុល្លារក្នុងមួយតោន។

ជាទិសដៅចំពោះមុខលើផ្នែកដាំដុះ ក្រសួងបន្តជំរុញដល់អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្តទាំងអស់ចាត់វិធានការតាមគ្រប់រូបភាព ដើម្បីជំរុញការងារបង្កើនផលស្រូវដូវប្រាំង និងដំណាំកសិកម្មផ្សេងទៀតតាមរយៈការអនុវត្តបច្ចេកទេសកសិកម្មសមស្របឱ្យបានទាំងបរិមាណនិងគុណភាព តាមផែនការកំណត់ក្នុងឆ្នាំ២០១៦-២០១៧ ។ បន្តជំរុញអប់រំផ្សព្វផ្សាយឱ្យប្រជាជនកសិករដាំដំណាំផ្សេងទៀត ជាមួយនឹងការប្រើប្រាស់ទឹកដោយប្រសិទ្ធភាពសន្សំសំចៃ ដើម្បីកាត់បន្ថយផលប៉ះពាល់បង្កដោយគ្រោះរាំងស្ងួត គ្រោះខ្វះទឹកដែលអាចកើតឡើងនៅចុងរដូវ និងដាំដំណាំរួមផ្សំដូចជា ពោត ដំឡូង បន្លែសណ្តែក។ល។ និងកាត់បន្ថយការចំណាយថ្លៃដើមឱ្យបានច្រើន ដើម្បីផ្តល់កម្រៃបន្ថែមជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារព្រមទាំងចូលរួមទប់ស្កាត់ការបញ្ចុះតម្លៃកសិផល ពិសេសតម្លៃស្រូវក្នុងពេលប្រមូលផលចុងរដូវនេះ។ ពិនិត្យឡើងវិញ ដើម្បីត្រៀមលក្ខណៈមានដូចជា ស្រូវពូជ ពូជបន្លែ មធ្យោបាយ និងសម្ភារសម្រាប់អន្តរាគមន៍ នៅពេលមានគ្រោះមហន្តរាយជាយថា ហេតុការណ៍ទប់ទល់នឹងឫសតូចល្អិតចង្រៃបំផ្លាញដំណាំផ្សេងៗ ព្រមទាំងបន្តរៀបចំពង្រឹងសហគមន៍កសិកម្ម ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ឆ្ពោះទៅរកការធ្វើកសិពាណិជ្ជកម្ម។

ក្រសួងបន្តណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវទានពេលវេលាចាត់ចែងជាបន្តក្នុងការរៀបចំក្រុមការងារសម្របសម្រួល ថ្នាក់តំបន់ និងថ្នាក់ខេត្ត ដើម្បីជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារស្រូវអង្ករនៅមូលដ្ឋាន ព្រមទាំងកំពុង រៀបចំចាត់មន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យអនាម័យ និងភូតាមអនាម័យនៅតាមច្រកនាំចេញនាំចូល ឱ្យបានសមស្របតាមវិធានបច្ចេកទេស និងនីតិវិធីដោយអនុលោមតាមស្មារតីនៃលិខិតលេខ ៩៤២ សជណ.កស ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើសេចក្តីសន្និដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលធំៗនៃផលិតកម្មកសិកម្ម សុខភាព និងផលិតកម្មសត្វ កៅស៊ូ និងលទ្ធផលនៃកំណែទម្រង់ព្រៃឈើ និងផលផលនារដូវកាលឆ្នាំ២០១៦ កន្លងទៅ។ ក្នុងនោះ ផលិតកម្មស្រូវសម្រេចបាន ៩,៩៥ លានតោន (ឆ្នាំ២០១៥ ទទួលបាន ៩,២៩លានតោន) ដែលមានអតិរេក ៥,១១លានតោន (កើន១០% ធៀបឆ្នាំ២០១៥) ដំណាំរួមផ្សំនិងឧស្សាហកម្មសម្រេចបាន ១៦,៨៨លានតោន (លើសឆ្នាំមុន ៤,៥%)

ផ្ទៃដីដាំកៅស៊ូមាន ៤៣២ ៧៣៥ហិ.ត (កើន១១,២៥%) និងផលិតកម្មសត្វសម្រេចបាន ៤២,១៨ លានក្បាល (៤០,៧លានក្បាល ក្នុងឆ្នាំ២០១៥) ជាដើម។ ចំពោះកំណែទម្រង់ក្នុងអនុវិស័យព្រៃឈើ និងផលផលកសិកម្មសរុប សម្រេចបាន ៤,៧លានតោន (៤,១៥លានតោន ក្នុងឆ្នាំ២០១៥) ក្នុងនោះ ការនាំចេញអង្ករតាមយន្តការច្រកចេញចូលតែមួយសម្រេចបាន ៥៤២ ១៤៤តោន និងការនាំចេញកៅស៊ូ ១៤៥ ១០០តោន (១៣,៣២ភាគរយ ក្នុងឆ្នាំ២០១៥)។

សម្រាប់ពេលនេះនិងបន្តទៅមុខក្រសួងបានកំណត់យុទ្ធសាស្ត្រចំនួន ៥ ក្នុងនោះ រួមមាន ១.បង្កើនផលិតភាព ពិពិធការប្រសិទ្ធភាព និងពាណិជ្ជនីយកម្មកសិកម្ម ២.ជំរុញផលិតកម្មសត្វ និងសុខភាពសត្វ ៣.ការគ្រប់គ្រងធនធានផលផលប្រកបដោយនិរន្តរភាព ៤.ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តរភាព និងទី៥.ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស។ ក្រសួងក៏កំពុងរៀបចំ កសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ កសិកម្មខេត្តឆ្នាំ២០១៦-២០២០ និងរៀបចំកសាងផែនការមេស្តីពីការអភិវឌ្ឍវិស័យកសិកម្មឆ្ពោះទៅឆ្នាំ២០៣០ដោយបានកំណត់នូវទិសដៅគោលនយោបាយដូចជា ចក្ខុវិស័យ បេសកកម្ម និងគោលដៅគោលនយោបាយ។

ដើម្បីសម្រេចបាននូវទិសដៅគោលនយោបាយទាំងអស់ដែលក្រសួងដាក់ចេញខាងលើនេះកិច្ចការជាច្រើននឹងត្រូវអនុវត្ត និងត្រូវសម្រេចឲ្យបាននាពេលខាងមុខ។ គ្រប់អង្គភាពជំនាញពាក់ព័ន្ធក្នុងផ្នែកនីមួយៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវអនុវត្តនូវបណ្តាសកម្មភាពអាទិភាព ទាំងឡាយ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨ នេះ ។ ជាមួយគ្នានេះ បណ្តាដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមអនុវត្តការងារតាមជំនាញរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចបាននូវទិសដៅដែលបានកំណត់។ បន្ថែមលើនេះ ផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈពហុវិស័យ សង្គតិភាព និងបំពេញឲ្យគ្នាជាមួយផែនការ និងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ។



ម៉ាស៊ីនកិនស្រូវខ្នាតធំ នៅកម្ពុជា

វិស័យថាមពលអគ្គិសនីកម្ពុជាកំពុងបោះជំហានឈាន ទៅរកការផ្លាស់ប្តូរមួយជាប្រវត្តិសាស្ត្រ



ការដ្ឋានស្ថាបនាអគ្គិសនីសេសានក្រោម២
នៅខេត្តស្ទឹងត្រែង



ការតបណ្តាញអគ្គិសនីចូលផ្ទះជួលរបស់កម្ពុជា
កម្មការិនីក្នុងតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

ថាមពលអគ្គិសនីគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះអគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ចំពោះ តែជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូបប៉ុណ្ណោះទេ ប៉ុន្តែអគ្គិសនីក៏មានសារៈសំខាន់ចំពោះវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានជំរុញអោយវិស័យថាមពលអគ្គិសនីកម្ពុជា បានបោះជំហានឈានទៅរកការផ្លាស់ប្តូរមួយជាប្រវត្តិសាស្ត្រ។

ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៦ កន្លងមកនេះ អាជ្ញាបណ្ណសេវាករបានចែកចាយអគ្គិសនីចំនួន៤១៣ អាជ្ញាបណ្ណគ្របដណ្តប់លើភូមិជាង ១ម៉ឺន ៣ពាន់ ស្មើនឹងជាង៩៧% នៃចំនួនភូមិទូទាំងប្រទេស បណ្តាញចែកចាយអគ្គិសនីបានគ្របដណ្តប់ភូមិចំនួនជាង១ ម៉ឺនស្មើនឹង ៧៤% នៃចំនួនភូមិទូទាំងប្រទេស ។ ចំណែកការភ្ជាប់ចរន្តអ្នកប្រើប្រាស់តាមខ្ទង់ផ្ទះមានចំនួន៣,២៨ លានខ្ទង់ផ្ទះមានន័យថាគេបានប្រមាណជាង ៥៨% មានអគ្គិសនីប្រើប្រាស់។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើនការខិតខំរបស់ខ្លួន ក្នុងការពង្រីកការតបណ្តាញអគ្គិសនីកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសខណៈដែលអគ្គិសនីនៅតំបន់ខ្លះ ត្រូវបានទិញពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងខែកុម្ភៈ កន្លងមកនេះដែរ អគ្គិសនីកម្ពុជាក៏បានចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុល ជំហានទី២ ក្រោមទឹកប្រាក់ ១៨៥លានដុល្លារ ជាមួយក្រុមហ៊ុនចិន China National Heavy Machinery Corporation «CHMC» ថែមទៀត។ គម្រោងនេះនឹងរួចរាល់នៅរយៈពេល ៣៦ខែ ដែលនឹងធ្វើឱ្យប្រសើរឡើង ក្នុងការតភ្ជាប់អគ្គិសនីជូនប្រជាពលរដ្ឋនៅប៉ែកនិរតីនៃប្រទេសកម្ពុជាថែមទៀត។ តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ការវិនិយោគលើប្រភពអគ្គិសនីក្នុងស្រុកទាំងអស់ក្នុងឆ្នាំ២០១៦ មានចំនួន៣.១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលអនុវត្តប្រភពអគ្គិសនីក្នុងស្រុកមានចំនួន ១.៥៩២មេហ្គាវ៉ាត់ បើគិត

តាមស្តង់ដារថ្លៃមធ្យម ២លានដុល្លារ ក្នុង ១មេហ្គាវ៉ាត់។

ឯកឧត្តម **ជិន និន្ទ** ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានឲ្យដឹងថា ចំពោះសមិទ្ធផល នៃការអភិវឌ្ឍ បណ្តាញបញ្ជូន និងអនុស្ថានីយ ដែលជាឆ្លើយតបនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាឆ្នាំ២០១៦ យើងបានសាងសង់ និងដាក់ឲ្យដំណើរការបណ្តាញបញ្ជូន និងអនុស្ថានីយជាបន្តបន្ទាប់ធ្វើឲ្យយើងមានបណ្តាញតង់ស្យុងខ្ពស់ ១.៥២៥គីឡូវ៉ុម៉ែត្រ និងអនុស្ថានីយចំនួន ២៥ គ្របដណ្តប់ផ្ទាល់លើខេត្តចំនួន១៤ និងមិនផ្ទាល់ ៤ទៀត។ ចំពោះការអភិវឌ្ឍបណ្តាញបញ្ជូនរវាងបណ្តាញចែកចាយ និងការតភ្ជាប់ចរន្តអ្នកប្រើប្រាស់នៅឆ្នាំ២០១៦ មានសន្ទុះកើនឡើងខ្លាំងក្នុងខ្សែបណ្តាញ២២ គីឡូវ៉ុល មានចំនួនកើនឡើងដល់ ២៨.៨៩២គម ត្រង់ស្តូចែកចាយកើនឡើងដល់ ១២.៦០៥គ្រឿង ខ្សែបណ្តាញចែកចាយតង់ស្យុងទាបកើនដល់ ២៦.៦៧៩ គម និងភ្ជាប់ចរន្តអ្នកប្រើប្រាស់កើនដល់ ២.១៥៩.៣២៤ កន្លែង ក្នុងទំហំវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធខាងលើមានចំនួនសរុប ១.១៧២ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះវិនិយោគរបស់អគ្គិសនីកម្ពុជាមានចំនួន ៣៩៦លានដុល្លារ សហរដ្ឋអាមេរិក និងការវិនិយោគលើសេវាកម្មផ្គត់ផ្គង់អគ្គិសនីឯកជនមានចំនួន ៧៧៦ លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០១៧ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងដាក់ឲ្យដំណើរការរោងចក្រច្យូងថ្ម ១ កន្លែង ទំហំ១៣៥ មេហ្គាវ៉ាត់បន្ថែមទៀត ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាងឲ្យបានមកត្រឹម ២០%។ គោលដៅនៃការអភិវឌ្ឍអគ្គិសនីការវិនិយោគរបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណានៅឆ្នាំ ២០២០ គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស នឹងមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់។ ឯកឧត្តម **ស៊ុយ សែន** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា «ដើម្បីជំរុញសម្រេចឲ្យបានគោលដៅនេះ រាជរដ្ឋាភិបាលកំពុងជំរុញការសាងសង់គម្រោងបណ្តាញជាតិបន្ថែមទៀតដូចជា នៅកំពង់ចាម-ក្រចេះ-ស្ទឹងត្រែង-រតនគិរី, មណ្ឌលគីរី, គម្រោងភ្នំពេញ-ព្រៃវែង-ស្វាយរៀង, តាតែ-ភ្នំពេញ, គម្រោងកំពង់ចាម-កំពង់ធំ-សៀមរាប-បាត់ដំបង, គម្រោង បាត់ដំបង-ប៉ៃលិន, គម្រោងឡាវ-ព្រះវិហារ-កំពង់ធំ, គម្រោងសៀមរាប-ឧត្តរមានជ័យ គម្រោងស្រែអំបិល-

បទុមសាគរ និងទីរួមខេត្តកោះកុង។ល។ ដើម្បីឆ្លើយតបនឹងតម្រូវការបញ្ជូនប្រភពអគ្គិសនីពីបណ្តាញជាតិទៅកាន់ខេត្តទាំងអស់នោះ នៅទូទាំងប្រទេសឲ្យបានត្រឹមឆ្នាំ២០២០។ ឯកឧត្តម **ស៊ុយ សែម** បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញការផ្តល់ប្រាក់កម្ចីដោយមិនយកការប្រាក់របស់មូលនិធិអគ្គិសនីភ្នំបនីយកម្មជនបទ នៃអគ្គិសនីកម្ពុជា ដើម្បីជួយជំរុញការពង្រីកបណ្តាញអគ្គិសនីទៅកាន់ជនបទនានា ដែលនៅសល់ដើម្បីឲ្យតំបន់ជនបទទាំងនោះឆាប់មានអគ្គិសនីប្រើប្រាស់។ បន្ថែមលើសពីនេះទៀត តាមផែនការកាត់បន្ថយអត្រា និងទម្លាក់ថ្លៃលក់អគ្គិសនី រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជាធ្វើការបង្វែរ កញ្ចប់ថវិកានៃថវិកាចំណូល កាត់ចំណាយរួចរបស់ខ្លួន ទៅមូលនិធិអគ្គិសនីភ្នំបនីយកម្មជនបទ ដើម្បីប្រើប្រាស់សម្រាប់កាត់បន្ថយអត្រា និងទម្លាក់ថ្លៃលក់អគ្គិសនីនៅតំបន់ជនបទ ឲ្យមកប្រហាក់ប្រហែល នឹងតម្លៃនៅរាជធានីភ្នំពេញវិញ និងជួយបន្ថយថ្លៃអគ្គិសនីដល់គ្រួសារក្រីក្រនៅតាមជនបទទាំងជួយអនុគ្រោះថ្លៃ ដល់ការប្រើប្រាស់សម្រាប់ការប្រកបរបរកសិកម្ម នៅតាមជនបទស្របតាមផែនការ ដែលរាជរដ្ឋាភិបាលបានកំណត់។ ជាទិសដៅសំរាប់អភិវឌ្ឍន៍អាជ្ញាធរអគ្គិសនីកម្ពុជា មានផែនការទិញអគ្គិសនីពីប្រទេសវៀតណាម ថៃ និងឡាវ សរុបចំនួន ១.៦៤៩,៩០លាន គីឡូវ៉ាត់ម៉ោង (kWh) ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកក្នុងឆ្នាំ ២០១៧ នេះ។ ក្នុងនោះ អាជ្ញាធរអគ្គិសនីកម្ពុជាបានទិញពីប្រទេសវៀតណាម ចំនួន ១.២៦១,៨៧ លានkWh ពីប្រទេសថៃ ចំនួន ៣៨៩,៦៦ លានkWh និងពីប្រទេសឡាវចំនួន៣៨,៣៧លានkWh ។ ឯកឧត្តម **ឌី នរិន្ទ** ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ការប្រើប្រាស់ថាមពលអគ្គិសនីឆ្នាំ២០១៧ នេះ នឹងកើនឡើងចំនួន ៩៨០,៥៣លានkWh បន្ថែមលើការប្រើប្រាស់អគ្គិសនីចំនួន ៧.១៧៥,០៥លានkWh កាលពីឆ្នាំ ២០១៦កន្លងទៅ។

ការប្រើប្រាស់អគ្គិសនីពីប្រទេសជិតខាង ស្មើនឹង២០ % ក្នុងចំណោមថាមពលគ្រោងប្រើប្រាស់ទាំងអស់ក្នុងឆ្នាំ២០១៧ នេះ ។ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ ២០១៥ និង ២០១៦ កម្ពុជានាំចូលអគ្គិសនីពីប្រទេសវៀតណាមសរុបប្រមាណ ២.៤០០លានkWh ប្រទេសថៃសរុបប្រមាណ ៥៨០លានkWh និងប្រទេសឡាវសរុបប្រមាណ ៥០លានkWh ។

ឯកឧត្តម **ឌី នរិន្ទ** ក៏បានបន្ថែមថា ការផលិតថាមពលក្នុងស្រុកក្នុងឆ្នាំនេះនឹងមានចំនួន ៣.២៣៩,៩៨ លានkWh ពីរោងចក្រផលិតអគ្គិសនីដើរដោយធូលីចំនួន ២.៧៥០,០៧ លានkWh ពីវារីអគ្គិសនីចំនួន ៤៣៤,៥៥ លានkWh ពីរោងចក្រដុតប្រេងចំនួន ៦៤,៨៥ លានkWh ពីថាមពលកកើតឡើងវិញ និងពីប្រភពផ្ទាល់របស់ឧស្សាហកម្ម និងអ្នកចែកចាយ ១៦,២៣ លានkWh ។

ឆ្នាំ២០១៦ កន្លងទៅនេះ ពលរដ្ឋរស់នៅតាមគេហដ្ឋានចំនួន ១.៩១០.០០០ ខ្ទង់ផ្ទះ ស្មើនឹងប្រមាណ ៥៨% ចំណោមពលរដ្ឋទូទាំងប្រទេសកម្ពុជា បានភ្ជាប់អគ្គិសនីប្រើប្រាស់រួចរាល់ហើយ។ តាមគម្រោងរាជរដ្ឋាភិបាលគ្រោងភ្ជាប់អគ្គិសនីដល់ពលរដ្ឋរស់នៅទូទាំងប្រទេសឲ្យបាន ១០០% ក្នុងឆ្នាំ ២០២០។

ទន្ទឹមនេះ ក្រសួងរ៉ែ និងថាមពលបានចាប់ផ្តើមសិក្សាប្រភពធនធានរ៉ែធូលីដើម្បី ផ្គត់ផ្គង់ រោងចក្រផលិតអគ្គិសនីដើរដោយធូលីក្នុងស្រុក

សំដៅកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស និងជំរុញឱ្យតម្លៃអគ្គិសនីកាន់តែទាប។

ឯកឧត្តម **វិចិត្រ ហ្វូណា** អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រសួងកំពុង សិក្សាជាមួយ ក្រុមហ៊ុនឯកជនដើម្បីសិក្សាស្វែងរកលទ្ធភាពទាញយកប្រភពរ៉ែ ធូលីថ្ម ដែលស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដើម្បីយកមកផ្គត់ផ្គង់វត្ថុធាតុដើម ដល់រោងចក្រផលិតអគ្គិសនីក្នុងស្រុក។ ការសម្រេចស្រាវជ្រាវរកប្រភពធនធានរ៉ែធូលីថ្មនេះ ខណៈ ដែលកម្ពុជាមានរោងចក្រផលិតថាមពលអគ្គិសនីដើរដោយថាមពលធូលីថ្មចំនួន ៣កន្លែង ស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពផលិតថាមពលអគ្គិសនីរហូតដល់ជិត ១០០០មេហ្គាវ៉ាត់។ ទោះបីលទ្ធផលស្រាវជ្រាវរកឃើញថា ធូលីថ្មនេះ ផ្តល់កម្ដៅទាបជាងធូលីថ្មនាំចូលពីបរទេសក៏ពិតមែន ប៉ុន្តែអាចយកមកផលិតជាថាមពលអគ្គិសនីបានដូចធូលីថ្មនាំចូលដែរ ។ ឯកឧត្តមបានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេសកំពុងសិក្សាពីបរិមាណធនធានរ៉ែធូលីថ្មនៅតំបន់ត្រពាំងប្រាសាទ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលថាអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ដល់រោងចក្រ ចាប់ពី៣០ឆ្នាំ ឬ៤០ឆ្នាំបានដែរឬទេ។ ប៉ុន្តែជាធម្មតាបើ បរិមាណធូលីថ្មមិនគ្រប់គ្រាន់ទេ គឺមិនអាចឆ្លើយតបទៅលើការចំណាយការសាងសង់រោងចក្រ ដែលមានតម្លៃខ្ពស់នោះដែរ។

បើតាមរបាយការណ៍របស់ ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ រោងចក្រផលិតថាមពល អគ្គិសនីដើរដោយធូលីថ្ម ទី៣ របស់ក្រុមហ៊ុន Cambodia International Development Group ដែលមានអនុភាពជាង ៧០០មេហ្គាវ៉ាត់ គ្រោង ដាក់ឱ្យដំណើរការផ្លូវការក្នុងសមត្ថភាព ២៧០ មេហ្គាវ៉ាត់ ខណៈដែលរោងចក្រធូលីថ្មចំនួន២ ទៀត មានសមត្ថភាពជាង ២០០មេហ្គាវ៉ាត់។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានថាមពលអគ្គិសនីក្នុងបណ្តាញជាតិទាំងផលិតក្នុងស្រុក និងការនាំចូលពីបរទេសមានរហូតដល់ជាង ២០០០ មេហ្គាវ៉ាត់ ហើយក្រសួងរ៉ែ និងថាមពលត្រូវបង្កើនកំណើនថាមពលពី១៥ ទៅ ២០% ជារៀងរាល់ឆ្នាំ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ នៅតាមផ្ទះ វិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យមួយចំនួនទៀតដែលបម្រើដល់ការអភិវឌ្ឍ ។ ចំពោះសមិទ្ធផលវារីអគ្គិសនីរបស់កម្ពុជាដែលរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានកសាងទំនប់វារីអគ្គិសនីរួចរាល់ហើយចំនួន ៦រួមមាន៖ វារីអគ្គិសនីគិរីរម្យ១, វារីអគ្គិសនីកំចាយ, វារីអគ្គិសនីគិរីរម្យ២, វារីអគ្គិសនីស្ទឹងអាតៃ, វារីអគ្គិសនីស្ទឹងឫស្សីជ្រៃក្រោម និងវារីអគ្គិសនីស្ទឹងតាតៃ ហើយចុងក្រោយគឺវារីអគ្គិសនីសេសានក្រោម២ ដែលនឹងដាក់ឱ្យដំណើរការចុងឆ្នាំ២០១៧ នេះ។ គម្រោងសាងសង់នេះនិងពង្រីកវិសាលភាពរបស់បណ្តាញជាតិបញ្ចូលបន្ថែម ទៅដល់គ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា ហើយទាញយកថាមពលពីប្រភពផ្គត់ផ្គង់ពីធូលីថ្ម ដែលជាប្រភពគ្រឹះផ្តល់ដល់បណ្តាញបញ្ចូលរង អគ្គិសនីជនបទដើម្បីយកទៅចែកចាយផ្គត់ផ្គង់ទូទាំងប្រទេស។ គម្រោងនេះក៏បង្កើនលទ្ធភាពសមត្ថភាព ក៏ដូចជាប្រើប្រាស់សម្រាប់បង្កើនស្ថិរភាពរបស់ប្រព័ន្ធជាតិ នាំថាមពលដែលមានតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់ក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន សមិទ្ធផលយ៉ាងច្រើនក្នុងឆ្នាំ២០១៦



ឯកឧត្តម **អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម **Stuphen Sui** រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង



ឆ្នាំ២០១៧ កម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាកើនដល់ ១៥៣ ដុល្លារ បូកបន្ថែមទឹកប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករទទួលបាន ១៧០-១៨១ ដុល្លារក្នុង១ ខែ

នៅក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលមាន**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជាប្រមុខដឹកនាំបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដោយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញឲ្យដឹងថា ក្រសួងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ។ នៅក្នុងការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ មានសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១១.១៦៨ គ្រឹះស្ថាន កើនឡើង ៣៥% រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១.១០៧ គ្រឹះស្ថាន កើនឡើង ០,៧% និងមានកម្មករនិយោជិតចំនួន ៧៤៣.៦១៥ នាក់ក្នុងនោះស្រី ៦៤៣.៧១៤ នាក់កើនឡើង១១% ព្រមទាំងបានផ្តល់ការងារដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ២ លាននាក់ផ្សេងទៀត។ ជាមួយគ្នានេះបានចុះបញ្ជីធ្វើអធិការកិច្ចការងារចំនួន៨.៧៦៣ លើក ថ្នាក់ជាតិចំនួន២.៨៤៦ លើក និងរាជធានី ខេត្ត ៦.៣១៧លើក ក្នុងនោះអធិការកិច្ចការងារផ្នែកសិប្បកម្មឡឥដ្ឋបានចំនួន៣៧៩លើកកើន៧៥% ថ្នាក់ជាតិ ២៦លើក និងរាជធានីខេត្ត៣៥៣ លើក ដោយបានដាក់កំហិតសហគ្រាស គ្រឹះស្ថានចំនួន ៨៤២ គ្រឹះស្ថាន កើន៣០% ផាកពិន័យចំនួន៦០ គ្រឹះស្ថានកើន ១០០% ក្នុងនោះថ្នាក់ជាតិ ៥គ្រឹះស្ថាន និងរាជធានី ខេត្ត ៥៥ គ្រឹះស្ថាន និងកំពុងរៀបចំចេញលិខិតផាកពិន័យចំនួន៥១គ្រឹះស្ថាន ក្នុងនោះថ្នាក់ជាតិ ២៧គ្រឹះស្ថាន និងរាជធានីខេត្ត២៤ គ្រឹះស្ថាន។ ណែនាំម្ចាស់សិប្បកម្មឡឥដ្ឋរៀបចំបែងចែកទីកន្លែងស្នាក់នៅរបស់កម្មករ ឲ្យដាច់ចេញពីទីតាំងសង្វាក់ផលិតកម្ម ដើម្បីចៀសវាង

គ្រោះថ្នាក់ជាយថាហេតុណាមួយដល់កុមារ ដែលស្នាក់នៅជាមួយឪពុកម្តាយ និងអាចនាំឲ្យមានការយល់ច្រឡំថាជាពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ។ បានរកឃើញរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានគិលានដ្ឋាន បន្ទប់រំហួស និងប្រអប់សង្គ្រោះបឋមត្រឹមត្រូវតាមច្បាប់ចំនួន ៦០២ សហគ្រាសកើនឡើង២០%។ រៀបចំអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់ សញ្ញាសក្តិ និងបណ្ណសម្គាល់ខ្លួនរបស់មន្ត្រីអធិការកិច្ចការងារ ។ រៀបចំប្រកាសរួមស្តីការផាកពិន័យជាប្រាក់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ស្តីពីការងារ។ អនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/១១១៦/១០៤៤ ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងបានបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលប់បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៦-២០២៥។ បានផ្សះផ្សា និងដោះស្រាយវិវាទការងារបុគ្គលនៅតាមសហគ្រាស គ្រឹះស្ថានចំនួន ១៤៨ គ្រឹះស្ថាន (ថយ១%) ក្នុងនោះថ្នាក់ជាតិ២៦ គ្រឹះស្ថាន និងរាជធានីខេត្ត ១២២គ្រឹះស្ថាន ដែលគិតជាករណីមានចំនួន ២១៦ករណី ក្នុងនោះថ្នាក់ជាតិ ៣៨ករណី និងរាជធានី ខេត្ត ១៧៨ករណី។ ជាលទ្ធផលគឺបានសះជា ៨៩ករណី មិនសះជាចំនួន ១២៣ករណី និងមោឃៈចំនួន ៤ករណី។ មូលហេតុធំៗទាំង៥ នៃវិវាទការងារបុគ្គលគឺ លម្អៀងនៃការគិតប្រាក់ឈ្នួល ចីរវេលាធ្វើការ ការធ្វើការបន្ថែមម៉ោង ការឈប់សម្រាក និងការឈប់ពីការងារ។ បានផ្សះផ្សា និងដោះស្រាយវិវាទការងាររួមនៅតាមសហគ្រាស គ្រឹះស្ថាន ចំនួន២៥៣គ្រឹះស្ថាន (ថយ២៣%)ក្នុងនោះថ្នាក់ជាតិ ១២៩គ្រឹះស្ថាន និងរាជធានីខេត្ត ១២៤គ្រឹះស្ថាន ដែលគិតជាករណីមានចំនួន៦៣៧ករណីក្នុងនោះថ្នាក់ជាតិ១៣៤ករណីនិងរាជធានីខេត្ត ៥០៣ ករណីដោយពាក់ព័ន្ធនឹងកម្មករនិយោជិតចំនួន ១១៣.៦២៧ នាក់ (ថយ១៣%) ក្នុងនោះថ្នាក់ជាតិ ៤៥.០៥៥នាក់ និងរាជធានីខេត្ត

៦៨.៥៧២នាក់។ ជាលទ្ធផលគឺបានសះជាចំនួន ២៣០ករណីមិនសះជា ៤០៦ករណីនិងមោឃៈចំនួន ១ករណី។ ដូចគ្នានឹងវិវាទការងារបុគ្គលដែរ មូលហេតុធំៗទាំង៥ នៃការវិវាទការងារ គឺលម្អៀងនៃការគណនាប្រាក់ ឈ្នួល ចំណេញការងារ ការធ្វើការបន្ថែមម៉ោង និងការឈប់ពីការងារ។ សិក្សាសម្របសម្រួល និងសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ភាគីកម្មករ និយោជិត និងភាគីនិយោជក ដើម្បីពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើងសម្រាប់ឆ្នាំ២០១៧ ពីចំនួន ១៤០ដុល្លារអាមេរិក ទៅ ១៥៣ ដុល្លារអាមេរិក (កើន៩,៣%)។ បើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី១៧០ ដុល្លារ អាមេរិកទៅ ១៨១ ដុល្លារអាមេរិក ក្នុងមួយខែ។ បានចុះបញ្ជីសហជីព មូលដ្ឋានចំនួន ១៦២សហជីព សហព័ន្ធសហជីពចំនួន ៦ សហជីព និងសហភាពសហជីពចំនួន ២ សហជីព ។ គិតត្រឹមខែធ្នូឆ្នាំ ២០១៦ កម្ពុជាមានសហជីពមូលដ្ឋានកើនរហូតដល់ទៅចំនួន ៣.៤៩៧សហជីព សហព័ន្ធសហជីពចំនួន ១០៣ សហជីព សហភាពសហជីពចំនួន១៨ សហជីព និងសមាគមនិយោជកចំនួន ៨ សមាគម។

ចំណែកការអភិវឌ្ឍមុខរបរ និងការងារវិញ បានផ្តល់សេវាមុខរបរ និង រកការងារជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៦ សរុបចំនួន ២១១.៨៤៧ នាក់ ស្រី ១១៦.៥៨៣នាក់ ក្នុងនោះការងារក្នុងប្រទេសបានចំនួន ១២៦. ២៧១នាក់ (ស្រី៨១.៨៤៤នាក់)។ ការងារក្រៅប្រទេសបានចំនួន ៨៥.៥៧៦ នាក់ (ស្រី៣៨.៧៣៩នាក់) ក្នុងនោះនៅប្រទេសថៃចំនួន ៧៦.៤៣៣នាក់ (ស្រី៣១.៨០៥នាក់)។ ប្រទេសកូរ៉េចំនួន៧.៣៧១នាក់ (ស្រី១.៨៦៨នាក់)។ ប្រទេសជប៉ុនចំនួន១.៥៦២នាក់ (ស្រី៨៨៦នាក់)។ ប្រទេសម៉ាឡេស៊ីចំនួន១២៣នាក់ (ស្រី៩៣នាក់) និងប្រទេសសិង្ហបុរី ចំនួន ៨៧នាក់ (ស្រី៨៧នាក់) ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៦ មានពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេសមានចំនួនប្រមាណ១,១៥ លាននាក់ ក្នុងនោះនៅប្រទេសថៃចំនួន១.០៥៦.៣៥៨ នាក់ (ស្រី៤២០. ៣៣៦ នាក់) ក្នុងនោះអ្នកមិនទាន់មានឯកសារមានចំនួនប្រមាណ ៣១០. ០០០នាក់។ ប្រទេសកូរ៉េចំនួន៤៤.២២៩ (នាក់ស្រី៩.២៨៣នាក់) ។ ប្រទេសជប៉ុន៣.៨៩៧នាក់ (ស្រី៣.២៦៩នាក់)។ ប្រទេសម៉ាឡេស៊ី ចំនួន៤៦.៥៤១នាក់ (ស្រី៤០.០៨៤នាក់) និងប្រទេសសិង្ហបុរីចំនួន ៤៨៧នាក់(ស្រី ៤៨៧នាក់) ។


គួរបញ្ជាក់ដែរថា ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស បានធ្វើថវិកាជូនក្រុមគ្រួសារបានប្រមាណជាង ១,៧ពាន់លានដុល្លារ អាមេរិក ក្នុង១ឆ្នាំ ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈពេលត្រឡប់ មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ចំពោះការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក្រសួងក៏បានពង្រីកវិសាល ភាពបេឡាជាតិរបបសន្តិសុខសង្គមនៅទូទាំង២៥រាជធានីខេត្តដោយបាន ចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មីបានចំនួន ៩៣៥ (កើន២៤%)ដែលបាន គ្របដណ្តប់សមាជិកថ្មីចំនួន ៥៩.១៩២នាក់ (កើន៧%)។ អង្កេត របាយការណ៍ហានិភ័យការងារចំនួន ៣៦.៧៣៤នាក់(កើន១៣%)ក្នុង នោះមានកម្មករនិយោជិតរងគ្រោះចំនួន ៣៤.៥១៣នាក់ (កើន១៤%) ព្រមទាំងបានផ្តល់តាវកាណិកហានិភ័យការងារចំនួន ៣៦.៥០៨ឯកសារ

(កើន២៨%) ដល់ជនរងគ្រោះចំនួន ១៥.៣៣៨នាក់ (កើន៤៤%)។ អនុវត្តរបបថែទាំសុខភាពចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដោយបានពង្រីក ដល់សហគ្រាស គ្រឹះស្ថានចំនួន ៦០៣ ដែលមានកម្មករនិយោជិតចំនួន ៦០០.៨៣១នាក់ និងបន្តពង្រីកនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ចាប់ ពីឆ្នាំ២០០៨ដល់២០១៦ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅ បេឡាជាតិរបបសន្តិសុខសង្គមមានចំនួន ៨.៧៣១គ្រឹះស្ថាន និងមាន សមាជិកចំនួន១.១៣៦.២៧១នាក់។ រៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជ- ការសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីត មន្ត្រីរាជការ និងអតីតយុទ្ធជន។

នៅក្នុងទិសដៅបន្តអនុវត្តក្នុងឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះ- បណ្តាលវិជ្ជាជីវៈ និងខិតខំបន្តជំរុញកំណែទម្រង់ផែនការយុទ្ធសាស្ត្រអាទិភាព ទាំង៥ នៃការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយប្រមូល ផ្តុំលើសកម្មភាពសំខាន់ៗមួយចំនួនដូចជា បន្តពង្រឹងការអនុវត្តបទប្បញ្ញត្តិ ច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារ និងរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ។ បន្តពង្រឹងសមត្ថភាពរបស់មន្ត្រីអធិការកិច្ចការងារក្នុងការ អនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខ សង្គម។ ជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ និងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ព្រមទាំងបន្តរៀបចំលិខិត បទដ្ឋានគតិយុត្ត សេចក្តីណែនាំ និងសេចក្តីជូនដំណឹងនានាដើម្បីជំរុញ ការអនុវត្តច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យការងារ។ បន្តជំរុញការអនុវត្ត ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរដុតនៃពលកម្មកុមារឆ្នាំ ២០១៦-២០២៥។ បន្តកំណត់ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ សម្រាប់កម្មករនិយោជិតវិស័យវាយន- ភណ្ឌកាត់ដេរ និងផលិតស្បែកជើង ទៅតាមលក្ខណវិនិច្ឆ័យ យន្តការ និងកាលវិភាគដែលត្រឹមត្រូវបានកំណត់។

លទ្ធផលជាផ្លែផ្កាខាងលើនេះ សរុបញ្ជាក់ឲ្យឃើញថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្ត គោលនយោបាយកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរឡើងថែមទៀត។



អគារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



សិល្បៈស្បែកធំ

ស្បែកធំ ជាទស្សនីយភាពប្រភេទស្រមោល ដែលបានមកពីការយក ចម្លាក់លើស្បែកគោជាប់ ទម្លុះមានទំហំធំៗជាប្រភេទមានទម្រង់ក្បាច់ ដូចគំនូរបុរាណ គេយកទៅដើរតាំងនៅក្នុងសំណាក់ សំណាក់ធំ ដែលឆ្លុះបញ្ចាំងដោយពន្លឺភ្លើងគំនរ ឧស ឬភ្លើងចន្លោះដែលដុតឲ្យរះសន្ធរសន្ធា នៅលើរាងដោយមានក្រាលដើមចេកខាងក្រោម សំណាក់ស ដើម្បីឆ្លុះយកស្រមោលរូបចម្លាក់ទាំង ឡាយនោះ (សព្វថ្ងៃគេប្រើចង្កៀងអគ្គីសនីបញ្ចាំង ជំនួសវិញ) ។ ជាទូទៅគេសង្កេតឃើញសិល្បៈ ល្អនៃស្រមោល នេះទាំងតូចទាំងធំមាននៅ ច្រើនប្រទេសដូចជា អ៊ីរ៉ង់ ទួរគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ ។ល។

សិល្បៈស្បែកធំនៅប្រទេសកម្ពុជា គឺជា ប្រភេទសិល្បៈសក្តារៈ ព្រោះទម្រង់នេះ សម្តែង តែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ ដែលជាទេវកថា បង្ហាញ ពីមហិទ្ធិឫទ្ធិព្រះរាមជា អវតាររបស់ព្រះនរាយណ៍ ហើយក៏មិនមានសម្តែងរឿងអ្វីក្រៅពីនេះ បើរាប់ មកដល់ឆ្នាំ២០០២ ។

សិល្បៈល្អនៃស្រមោលស្បែកធំនេះ ច្រើន សម្តែងក្នុងព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រ ព្រះត្រាច្យាយ សពមាតាបិតា ឬពេលខ្លះ សម្តែង ដើម្បីសុំទឹកភ្លៀង។ ការសម្តែងអ្នកដើរ ឬអ្នករាំត្រូវលើករូបដើរ វិលជុំវិញផ្ទាំងសំណាក់ សតាមក្រុមខុសៗគ្នា គឺដំណើរយករូបដំណើរ មនុស្សដំណើរស្វាហោះលើអាកាស ឬបណ្តែត ទឹក ឬចលនាចម្បាំងទៅតាម ចង្វាក់ភ្លេងខុសៗ គ្នា ដែលអ្នកប្រគំភ្លេងទៅតាម ការហៅរបស់អ្នក

ពោលសាច់រឿង ដែលភាគច្រើនជាត្រង់នៃរង់ សិល្បៈស្បែកធំនេះ ។

សិល្បៈស្បែកធំ គេសម្តែងរឿងរាមកេរ្តិ៍មិន បានពីដើមដល់ចប់ឡើយ ភាគច្រើនសម្តែងតែ អន្លើចម្បាំងឥន្ទធិត(កូនប្រុសរាជណ៍)ជាមួយនឹង ព្រះលក្ស្យណ៍(ប្អូនព្រះរាម) តែប៉ុណ្ណោះ។ ម្យ៉ាង ទៀតនៅក្នុងឈុតចម្បាំងឥន្ទ ធិតនេះគេច្រើន ចែកជាឈុតតូចៗទៅតាមឈ្មោះ សរ (គឺអាវុធ មានឫទ្ធិ)របស់គូសត្រូវទាំងសងខាងដូចតទៅ ៖

- **ឈុតសរនាគបាស** គឺជាសរមួយរបស់អសុរ- ឥន្ទធិតផ្លែទៅក្លាយជាសត្វនាគច្រើន ហើយ ត្រូវព្រះលក្ស្យណ៍ និងពលសេនាបួសជាច្រើនគ្នា តែត្រូវបានក្រុងសិម្ពលីគ្រុឌជាព្រះធម្មបិតារបស់ ព្រះរាម ទៅជួយឆាបឆក់សម្លាប់អស់ពួកនាគ រំដោះព្រះលក្ស្យណ៍ និងពលសេនាឲ្យបានរស់ មកវិញ។

- **ឈុតសរព្រហ្មាស្រ្ត** គឺជាសរមួយរបស់ឥន្ទ ធិតដែរ ដែលផ្លែទៅត្រូវព្រះលក្ស្យណ៍ ហើយ ក៏ក្លាយជាដើមឈើដុះមែកសាខា។ ប៉ុន្តែសរនេះ ត្រូវដកបានមុនពេលព្រះអាទិត្យរះ ដោយការខំ ប្រឹងប្រែងផ្សំខិតខំរបស់ពិភេកហោរា និងដោយ មានហានុមាន ជាអ្នកខំស្វះស្វែងរកថ្នាំនោះបាន មកពីភ្នំនួចក្រយកទឹកម៉ូតុគោ ឧសភរាជ ពីព្រៃ ហោមពាន្ត។ យកផ្កាស្រស់ពីឋានព្រះព្រហ្មមិថុតា និងយាត់ដំណើរព្រះអាទិត្យតាមបញ្ចាព្រះរាម ។

- **ឈុតសរពាង** គឺជាសរមួយរបស់ព្រះ លក្ស្យណ៍ ដែលផ្លែចេញទៅកើតជាព្រួញរាប់- ពាន់ត្រូវអសុរឥន្ទធិត ធ្វើឲ្យឥន្ទធិតឈឺចុកចាប់

ក្រែលែង។ ឥន្ទធិតខិតខំដកសរ ប៉ុន្តែសរលំសរ មួយដកមិនរួចសោះ ឥន្ទធិតក៏ហោះទៅសុំទឹក ដោះនាងមណ្ឌាគីរី ជាព្រះមាតាចៅបង្កាត់សរ នេះបានដូចប្រាថ្នា ។ ប៉ុន្តែនៅទីបំផុតឥន្ទធិតត្រូវ ស្លាប់ដោយការ ផ្លែសរព្រហ្មាស្រ្តរបស់ ព្រះរាម ដើម្បីផ្តាច់ក្បាលឥន្ទធិត។ ក្បាលនេះត្រូវស្វាអង្គ ទទ្រង់ដាក់លើតោក ដែលខ្លឹមកពីឋានព្រហ្ម ហើយ ត្រូវព្រះរាមផ្លែសរ បញ្ជូនទៅឋានសួគ៌ នាទី បញ្ចប់នៃសង្គ្រាមនោះ ។

ឈុតនាគទាំងនេះ ជាការសម្តែងនៃសិល្បៈ ស្បែកធំនៅគ្រប់ពិធីបុណ្យធំៗដូចមាន រៀបរាប់ ខាងលើ ។ ចំណែករង់ត្រឡប់ដែលប្រគំជូនសិល្បៈ ល្អនៃស្រមោលស្បែកធំនេះ ក៏ជាប្រភេទត្រឡប់ ដែលកំដរជាប់នឹងពិធីខាងសាសនាផងដែរ មាន ឈ្មោះថា រង់ភ្លេងពិណពាទ្យ ក្នុងនោះមានរង់តូច និងរង់ធំ ។

ចំពោះរង់តូចមានឧបករណ៍ ៖ រនាតឯក, គងរង់ធំ, ស្រឡៃ, សំភោរ និងស្ករធំមួយគូ ។

រីឯរង់ធំមានឧបករណ៍ ៖ រនាតឯក, រនាតធ្មង, គងរង់តូច, គងរង់ធំ, ស្រឡៃតូច, ស្រឡៃធំ, រនាតដែក, រនាតថោង, សំភោរ, ស្ករធំមួយគូ និងឈើ ។

ចំណែកបទភ្លេង ដែលត្រូវប្រគំជូនក្នុងអន្លើច ម្យ៉ាងឥន្ទធិតមានប្រមាណជាម្ភៃបទ ក្នុងបទ និមួយៗហាក់គូសបង្ហាញនូវដំណើរមួយ ឬមនោ- សញ្ញេតនាមួយយ៉ាងច្បាស់លាស់ ទៅតាមតួផ្សេង គ្នាមិនលាយឡំគ្នាឡើយដូចជា៖

- បទសាធុការ សម្រាប់ពិធីហោមរោង
- បទដើតសម្រាប់ធ្វើដំណើរ ចម្បាំង ឬហោះ
- បទដើតឈើសម្រាប់ផ្លែសរ
- បទដើតចាប់សម្រាប់ច្បាំងឬស្វាប្រចាប់
- បទដំណើរក្រៅសម្រាប់ដំណើរកងទ័ពយក្ស
- បទផ្លិសម្រាប់ដំណើរគ្រុឌ
- បទណេសម្រាប់អន្លើបុញ្ញកាមអណ្តែតទឹក
- បទត្រាក់សម្រាប់ប្រែកាឡា
- បទរោទិបីជាន់សម្រាប់ដំណើរចូលច្បាំង
- បទរោទិបីជាន់សម្រាប់ផ្លែសរសម្តែងឫទ្ធិ
- បទអូតតូច និងអូតធំសម្រាប់អន្លើកំសត់ យំសោក
- បទនាងលោត សម្រាប់អន្លើកំប្លែកប្លែង
- បទភ្នំសម្រាប់តាំង សីល ឬដំណើរទៅតា ។

ឯកសារត្រឡប់ និងឈ្មោះ
ឯកឧត្តម ពេជ្រ ទុំក្រិល

**ស្វែងយល់អំពី
ច្បាប់បោះឆ្នោត**

**ការប្រព្រឹត្តទៅនៃការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤**



ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងត្រូវដំណើរការនៅគ្រប់ការិយាល័យបោះឆ្នោត តាមឃុំ សង្កាត់ នីមួយៗចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១៥:០០ នាទី

I. ការប្រព្រឹត្តទៅនៃការបោះឆ្នោត (ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧)

១- អ្នកដែលមានសិទ្ធិចូលទៅក្នុងបរិវេណខាងក្នុង និងក្នុងការិយាល័យបោះឆ្នោតបាន លុះត្រាតែ ជននោះមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និង មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់ អត្តសញ្ញាណប្រើឲ្យការបោះឆ្នោត (ឯ.អ) ហើយជននោះមិនទាន់បានបោះឆ្នោតនៅឡើយ ។

អ្នកបោះឆ្នោតត្រូវធ្វើដូចម្តេចខ្លះ នៅបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត

+ សមាជិកទី ២ នៃ គ.កប ជាអ្នកជួយរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ប្រាប់លេខ រៀងឈ្មោះរបស់គាត់ ចេញក្រដាសលេខរៀងតាម លំដាប់មុនក្រោយ និងណែនាំអ្នកបោះឆ្នោតឲ្យឈរលើកន្លែងត្រឹមត្រូវ កន្លែងត្រឹមត្រូវ ។

+ សមាជិកទី ៣ នៃ គ.កប ដែលប្រចាំការត្រួតពិនិត្យ ត្រូវជម្រាបអ្នកបោះឆ្នោតដែលកំពុងឈរជាជួរលេខបន្តកន្លែងត្រឹមត្រូវ តម្រង់ទៅកាន់មាត់ទ្វារ ហើយត្រូវអនុញ្ញាតឲ្យគាត់ចូលក្នុងការិយាល័យបោះឆ្នោតតែចំនួន ៤នាក់ ក្នុងពេលតែមួយ ហើយជម្រាបគាត់ឲ្យដើរតម្រង់ទៅតុលេខាធិការ (ផ្តល់អាទិភាព ចូលក្នុងការិយាល័យ បោះឆ្នោត ចំពោះអ្នកបោះឆ្នោតជាព្រះសង្ឃ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនពិការ និងអ្នកមានជំងឺ) ។

អ្នកបោះឆ្នោតត្រូវធ្វើដូចម្តេចខ្លះពេលចូលក្នុងការិយាល័យបោះឆ្នោត

+ ទៅជួបលេខាធិការ ដោយបង្ហាញប័ណ្ណព័ត៌មាន (ប្រសិនបើមាន) អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត (ឯ.អ) ។ លេខាធិការពិនិត្យ មើលម្រាមដៃរបស់អ្នកបោះឆ្នោតដើម្បីបញ្ជាក់ឲ្យប្រាកដថា គ្មានស្នាមទឹកខ្មៅ លុបមិនជ្រះជាប់នៅ លើម្រាម ដៃគាត់ និងពិនិត្យផ្ទៀងផ្ទាត់ អ.ខ ឬ ឯ.អ របស់គាត់ជាមួយរូបពិត រួចផ្ទៀងផ្ទាត់ជាមួយរូបពិត ឈ្មោះ និងទិន្នន័យពាក់ព័ន្ធនៅក្នុងបញ្ជីបោះឆ្នោត ។ ក្នុងករណីឃើញដូចគ្នា លេខាធិការត្រូវជូន អ.ខ ឬ ឯ.អ របស់ គាត់បន្តឲ្យអនុប្រធាន និងត្រូវបានប្រាប់អ្នកបោះឆ្នោតឲ្យទៅយកសន្លឹកឆ្នោតពីអនុប្រធាន ។

+ ពេលទៅជួបអនុប្រធាន អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក ដែលមានបោះត្រាសម្ងាត់ នៅលើផ្នែកខាងខ្នង និងបត់ជា ៤ផ្នត់ តាមការកំណត់របស់ គ.ជ.ប រួមជាមួយ អ.ខ ឬ ឯ.អ របស់គាត់ផង ។ ពេលប្រគល់សន្លឹកឆ្នោត អនុប្រធាន ត្រូវណែនាំគាត់ឲ្យដើរទៅកាន់បន្ទប់សម្ងាត់ ដើម្បីបោះឆ្នោត ។

+ នៅក្នុងបន្ទប់សម្ងាត់អ្នកបោះឆ្នោត ត្រូវប្រើប៊ិចដែលមាននៅទីនោះស្រាប់ ឬប៊ិចផ្ទាល់ខ្លួន (លើកលែងតែខ្មៅដៃ) អ្នកត្រូវគូសសញ្ញាគាំទ្រនៅ ក្នុងប្រឡោះបួនជ្រុងទ្រវែង នៃគណបក្សនយោបាយ ដែល អ្នកពេញចិត្ត ត្រូវបត់សន្លឹកឆ្នោតតាមផ្នត់ដើម ដើម្បីឲ្យសញ្ញាដែលអ្នកបានគូសបត់ចូលក្នុងផ្នត់ មិនអាច មើលឃើញ និងឲ្យប្រសញ្ញានៃត្រាសម្ងាត់ ស្ថិតនៅខាងក្រៅ ។ ពេលចេញពីបន្ទប់សម្ងាត់ត្រូវដើរតម្រង់ទៅ តុដាក់ហិបឆ្នោត ដោយបង្ហាញសន្លឹក ឆ្នោតផ្នែកខាងខ្នងមានបោះត្រាសម្ងាត់ទៅរកសមាជិកទី ១ ហើយ សឹកវាចូលទៅក្នុងហិបឆ្នោតដោយខ្លួនឯង លើកលែងតែអ្នកបោះឆ្នោតនោះ ជាជនពិការ ដែលមិនអាចសឹក ដោយខ្លួនឯងបាន ។

+ បន្ទាប់មកអ្នកបោះឆ្នោត ត្រូវយល់ព្រមឲ្យសមាជិកទី ១ នៃ គ.កប ជ្រលក់ម្រាមចង្កូលដៃស្តាំ ឬម្រាមផ្សេងទៀតចូលទៅក្នុងដបទឹកខ្មៅលុបលាង មិនជ្រះ និងងងឹតដល់ស្លឹកបន្តិច ទើបចេញពីការិយាល័យបោះឆ្នោត ។

២- នៅក្នុងការិយាល័យបោះឆ្នោតអ្នកបោះឆ្នោតមិនត្រូវសួរអ្នកណាម្នាក់ឲ្យបង្ហាញពីគណបក្សនយោបាយជាក់លាក់ណាមួយនៅលើសន្លឹកឆ្នោត ឬ/និងមិនត្រូវធ្វើសកម្មភាពណាមួយ ដែលរំលោភទៅលើការសម្ងាត់នៃការបោះឆ្នោតឡើយ ។

អ្នកបោះឆ្នោតទូទៅ ទោះបីមិនចេះអក្សរក៏ដោយ ក៏មិនអាចស្នើសុំជំនួយពីជនណាម្នាក់ដែលមានវត្តមានក្នុងការិយាល័យបោះឆ្នោតឲ្យជួយគាត់ ក្នុងការបោះឆ្នោតបានឡើយ លើកលែងតែអ្នកបោះឆ្នោតនោះ ជាជនពិការ ដែលមិនអាចបោះឆ្នោតបានដោយខ្លួនឯង ។ ករណីនេះ អាចស្នើសុំអ្នកជំនួយ ជាអនីតិជនម្នាក់មកជាមួយ ឬស្នើសុំជំនួយពីប្រធាន គ.កប ។ ប្រធាន គ.កប អាចចាត់សមាជិក គ.កប ណាម្នាក់ឲ្យជួយក៏បាន ប៉ុន្តែត្រូវមានការយល់ព្រម ពីសាមីខ្លួន ។ នៅក្នុងបន្ទប់សម្ងាត់ សម្រាប់គូសសន្លឹកឆ្នោត ប្រធាន ឬសមាជិក គ.កប ឬអ្នកជំនួយជាអនីតិជនមកជាមួយ ត្រូវសួរអ្នកបោះឆ្នោតជាជន ពិការនោះ អំពីគណបក្សនយោបាយ ដែលគាត់បោះឆ្នោតឲ្យ ដោយសួរតិចៗធ្វើយ៉ាងណាកុំឲ្យមនុស្សនៅក្នុងការិយាល័យ បោះឆ្នោតឮឲ្យសោះ ។ បន្ទាប់មកប្រធាន ឬសមាជិក គ.កប ឬអ្នកជំនួយនោះត្រូវគូសសញ្ញាក្នុងប្រអប់បួន ជ្រុងទ្រវែងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត តាមការជ្រើស- រើសរបស់អ្នកបោះឆ្នោតជាជនពិការនោះ រួចបត់សន្លឹកឆ្នោតតាមផ្នត់ដើម រួចនាំគាត់ទៅកាន់ហិបឆ្នោត និងជួយសឹកសន្លឹកឆ្នោតរបស់គាត់ចូលទៅក្នុង ហិបឆ្នោត និងត្រូវរក្សាការសម្ងាត់នៃការបោះឆ្នោតរបស់គាត់ ។

ចំពោះអ្នកបោះឆ្នោត ដែលជាជនពិការភ្នែកទាំងសងខាង ហើយមានបំណងចង់បោះឆ្នោតដោយខ្លួនឯង ប្រធាន គ.កប ត្រូវណែនាំអ្នក បោះឆ្នោតនោះ ឲ្យចេះប្រើក្របក្រដាសពិសេសដែលមានសន្លឹកឆ្នោតផ្លូវការនៅខាងក្នុងសម្រាប់ជាជំនួយដល់ការបោះឆ្នោត និងជូនគាត់ទៅកាន់បន្ទប់ សម្ងាត់ ជួយរកប៊ិច ជួយរៀបចំក្របក្រដាសពិសេសឲ្យបានត្រឹមត្រូវ និងងងឹតពេលគាត់ចេញពីបន្ទប់សម្ងាត់ជួយគាត់បន្ថែមទៀត បើសិនជាមានសំណូមពរ ពីអ្នកបោះឆ្នោតជាជនពិការនោះ ។

៣- អ្នកបោះឆ្នោតណាម្នាក់ ដែលបានធ្វើឲ្យខូចសន្តិភាពដោយអចេតនា ដោយធ្វើឲ្យរំលោភ ឬធ្វើ ឲ្យប្រឡាក់ ឬដែលបានគូសសញ្ញានៅលើ សន្លឹកឆ្នោតរួចហើយ តែបានប្តូរឡើងវិញ គាត់អាចសុំសន្លឹកឆ្នោត ១សន្លឹកផ្សេងទៀតពីប្រធាន គ.កប ។ អ្នកបោះឆ្នោតម្នាក់អាចសុំប្តូរបានតែ ១ដងគត់ ។

៤- គ្មានជនណាម្នាក់ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត អាចពិនិត្យមើលការគូសសញ្ញា លើសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតបាន ឡើយ លើកលែងតែអ្នកដែលជួយអ្នកបោះឆ្នោតជាជនពិការ ។

៥- ក្នុងករណីដែលភ្នាក់ងារគណបក្សនយោបាយ បានយល់ឃើញថា ការបោះឆ្នោតមិនប្រក្រតី ឬការសម្រេចរបស់ គ.កប ណាម្នាក់ មិនអាចទទួលយកបាន ភ្នាក់ងារគណបក្សនយោបាយនោះអាចប្តឹង ជំទាស់ ឬតវ៉ាដោយផ្ទាល់មកប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ដោយ បង្ហាញពីមូលហេតុ ឬនិង ភស្តុតាង ដែលនាំឲ្យគាត់ជឿថា មានការមិនប្រក្រតី ឬការរំលោភច្បាប់ ឬនិងការរំលោភបញ្ញត្តិអំពី សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ប្រធាន គ.កប ត្រូវដោះស្រាយបណ្តឹងជំទាស់ ឬតវ៉ានោះភ្លាម ។ ការសម្រេចរបស់ គ.កប ជាការសម្រេចបានការ ក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួន ហើយប្រធានត្រូវប្រកាសបន្តដំណើរការបោះឆ្នោតតទៅទៀត ។

ក្នុងករណីភ្នាក់ងារគណបក្សនយោបាយនោះមិនយល់ព្រមទទួលយកនូវវិធានការនៃការគ្រប់គ្រងរបស់ប្រធាន គ.កប ភ្នាក់ងារគណបក្ស នយោបាយនោះ មិនត្រូវខាន ឬជ្រៀតជ្រែកធ្វើឲ្យរាំងស្ទះដល់កិច្ចប្រតិបត្តិការបោះឆ្នោតឡើយ ។ ប៉ុន្តែគាត់មានសិទ្ធិប្តឹងបន្តទៅ គយ.សប តាមទម្រង់ ១២០២ (មិនឲ្យហួស ម៉ោង ១១:៣០នាទី នៅថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត) ។

៦- ប្រសិនបើអ្នកបោះឆ្នោតឈានដល់ម៉ោង ១៥:០០នាទី នៃថ្ងៃបោះឆ្នោត (ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧) ដែលជាពេលវេលាកំណត់បញ្ចប់ ដំណើរការបោះឆ្នោត ប៉ុន្តែនៅតែមានអ្នកបោះឆ្នោតស្ថិតនៅក្នុង ការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងនៃការិយាល័យបោះ ឆ្នោតទៀត អ្នក បោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឲ្យបោះឆ្នោត ។

ក្នុងករណីនេះ សមាជិកទី ២ នៃ គ.កប ត្រូវប្រកាសអញ្ជើញអ្នកបោះឆ្នោតដែលមានវត្តមាននៅក្នុងបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត ឲ្យឈរតម្រង់ជួរ និងត្រូវប្រមូលយក អ.ខ ឬ ឯ.អ ដោយចាប់ផ្តើមពីអ្នកបោះឆ្នោតដែលនៅក្រោយគេបង្អស់ រហូតដល់អ្នកខាងមុខបង្អស់រួចប្រគល់ឲ្យ សមាជិកទី ៣ នៅត្រង់មាត់ទ្វារ ។ សមាជិកទី ៣ ត្រូវហៅឈ្មោះអ្នកបោះឆ្នោតម្នាក់ម្តងៗ រហូតដល់អ្នកបោះឆ្នោតចុងក្រោយបង្អស់ ឲ្យចូលក្នុង ការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតតាមលំដាប់ដំណើរដោយរហូតដល់អស់អ្នកបោះឆ្នោត ។

ជនណាក៏ដោយ ដែលគ្មានវត្តមាននៅខាងក្នុងការិយាល័យបោះឆ្នោត ឬនៅក្នុងជួរអ្នកបោះឆ្នោត ឬនៅក្នុងបរិវេណខាងក្នុងនៃការិយាល័យបោះ ឆ្នោត នៅនាទីចុងក្រោយនាម៉ោង ១៥:០០នាទី នៃថ្ងៃបោះឆ្នោត ទេ អ្នកបោះឆ្នោតទាំងនោះ ពុំត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតឡើយ ។

៧- ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនទាន់បានមកបោះឆ្នោតគ្រប់គ្នា ទេ ទោះបីគ្មានអ្នកបោះឆ្នោតឈររង់ចាំបោះ ឆ្នោតក្តី ប្រធាន គ.កប មិនអាចបិទការបោះឆ្នោតនៅការិយាល័យ របស់ខ្លួន នៅមុនម៉ោង ១៥:០០នាទី នៃថ្ងៃបោះឆ្នោតបានឡើយ ។ តែប្រសិនបើអ្នក បោះឆ្នោតទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបោះឆ្នោតគ្រប់គ្នាហើយ ប្រធាន គ.កប អាចប្រកាសបញ្ចប់ការបោះឆ្នោតនៅការិយាល័យ បោះឆ្នោតរបស់ខ្លួន នៅមុនម៉ោង ១៥:០០នាទី ។

II. ការបិទការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោត

១- បន្ទាប់ពីប្រកាសបិទការបោះឆ្នោត និងក្រោយពីអ្នកបោះឆ្នោតគ្រប់រូប បានបោះឆ្នោតហើយតាមនៅចំពោះមុខភ្នាក់ងារគណបក្ស និងអ្នក សង្កេតការណ៍ ប្រធានការិយាល័យបោះឆ្នោតត្រូវចាត់ចែងធ្វើកំណត់ហេតុ និងបំពេញទម្រង់បែបបទ នៃការបិទការបោះឆ្នោត រួចចុះហត្ថលេខាហើយត្រូវ បង្ហាញជូនភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ដើម្បីពិនិត្យ ។ ភ្នាក់ងារគណបក្សអាចចូលរួមចុះហត្ថលេខា ឬផ្ដិតមេដៃជាសាក្សីលើកំណត់ហេតុខាង លើនេះ រួចប្រធាន គ.កប ត្រូវចាត់ចែងបំពេញបែបបទនៃការរាប់សន្លឹក ឆ្នោត ។

២- ការរាប់សន្លឹកឆ្នោតត្រូវធ្វើនៅការិយាល័យបោះឆ្នោតនិមួយៗក្នុងឃុំ សង្កាត់ ។ មន្ត្រីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនិមួយៗ ជាអ្នក ទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោត ។ ក្នុងករណីនេះការិយាល័យ បោះឆ្នោតនឹងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោត ។

ក្នុងករណីដែលមិនអាចរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត របស់ខ្លួនបាន (ករណីប្រធានសក្តិ ឬអសន្តិសុខ) គ.ជ.ប សម្រេចឲ្យ គយ.សប ចាត់ចែងការរាប់សន្លឹកឆ្នោត នៃការិយាល័យបោះឆ្នោតនោះនៅទីស្នាក់ការ គយ.សប ឬកន្លែងណាមួយដែលមានសុវត្ថិភាព ។ គ.ជ.ប ត្រូវចាត់ ឲ្យមន្ត្រីការិយាល័យបោះឆ្នោតនោះរាប់សន្លឹកឆ្នោតឬអាចតែងតាំងមន្ត្រីផ្សេងទៀតឲ្យរាប់សន្លឹកឆ្នោតក្នុងករណីមន្ត្រីការិយាល័យបោះឆ្នោតនោះអវត្តមាន ។

៣- ប្រធានការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាត់ឲ្យបើកហិបឆ្នោត និងចាក់សន្លឹកឆ្នោតទាំងអស់ ចេញពីក្នុងហិបឆ្នោតរួចហើយត្រូវ ៖

- + ដាក់វត្ថុដែលមិនមែនជាសន្លឹកឆ្នោតដាច់ដោយឡែក (ប្រសិនបើមាន)
- + លាសន្លឹកឆ្នោតដែលបានបោះត្រាសម្ងាត់ជាផ្លូវការនៅខាងខ្នង ដោយដាក់ផ្តាប់ចុះក្រោមមួយបាច់មាន ២៥សន្លឹក នៅពន្លកទី ១
- + ក្នុងករណីមានសន្លឹកឆ្នោតដែលបានបោះតែមិនបានបោះត្រាសម្ងាត់ជាផ្លូវការនៅខាងខ្នង ត្រូវដាក់ដោយឡែកនៅពន្លកទី ២
- + រាប់សន្លឹកឆ្នោតដែលផ្តាប់ចុះក្រោមទាំង ២ពន្លក ហើយកត់ត្រា និងបង្ហាញអំពីចំនួនសន្លឹក ឆ្នោត ដែលបានរាប់ទាំង ២ពន្លក រួចផ្ទៀងផ្ទាត់ជា មួយចំនួនសន្លឹកឆ្នោត ដែលបានចាក់ចេញពីហិប និង បង្ហាញពីលទ្ធផលនៃការផ្ទៀងផ្ទាត់នេះដល់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ។
- + មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត ត្រូវផ្លាស់សន្លឹកឆ្នោត ដែលមានបោះត្រាខាងខ្នងនៅពន្លកទី ១ ដែលជាដំបូងត្រូវពិនិត្យផ្ទៀងផ្ទាត់សុពលភាព នៃសន្លឹកឆ្នោតរួចកំណត់ជាសន្លឹកឆ្នោតបានការ និងសន្លឹក ឆ្នោតមិនបានការ ។ ព្រមទាំងបង្ហាញសន្លឹកឆ្នោតដែលបានកំណត់ពីឆន្ទៈនយោបាយរួចហើយ នោះដើម្បីឲ្យភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍អាចមើលឃើញច្បាស់ហើយត្រូវដាក់សន្លឹកឆ្នោតទាំងនោះទៅតាមពន្លក ដោយឡែក សម្រាប់គណបក្សនយោបាយនិមួយៗ ។

+ នៅពេលដែលសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់ហើយ ប្រធាន គ.ក ត្រូវចាត់ចែងឲ្យ បូកសរុបចំនួនសន្លឹកឆ្នោតបានការដែលគាំទ្រ គណបក្សនយោបាយនិមួយៗ សន្លឹកឆ្នោតមិនបានការរួចហើយ ត្រូវចាត់ចែងបំពេញកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត សម្រាប់ការិយាល័យរបស់ខ្លួនតាម

ចំនួន ដែលត្រូវប្រើប្រាស់ដោយចុះហត្ថលេខាប្រធាន និងបោះត្រា និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន ។

កំណត់ហេតុស្តីពីការរាប់សន្លឹកឆ្នោត ត្រូវធ្វើជា ៣ច្បាប់ ១ច្បាប់ ធ្វើជូន គយ.សប ១ច្បាប់ បិទផ្សាយ ជាសាធារណៈនៅការិយាល័យរាប់សន្លឹកឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត និង ១ច្បាប់ទៀត បិទផ្សាយជាសាធារណៈនៅទីស្នាក់ការ គយ.សប រហូតដល់ថ្ងៃប្រកាសលទ្ធផលជា ផ្លូវការនៃការបោះឆ្នោត ។

អំពីសន្លឹកឆ្នោតបានការ : ត្រូវចាត់ទុកជាបានការសន្លឹកឆ្នោតណាដែលមានគូសសញ្ញាគាំទ្រគណបក្ស នយោបាយតែមួយនៅលើសន្លឹកឆ្នោតដែល គ.កប ចែកឲ្យ ។

អំពីសន្លឹកឆ្នោតមិនបានការ

ត្រូវចាត់ទុកជាមោឃៈសន្លឹកឆ្នោតដែលពុំមែនជាសន្លឹកឆ្នោតផ្លូវការ ឬគ្មានគំនូស ឬមានគំនូសតែ គ.កប ពុំអាចសន្និដ្ឋានបានថាបោះឆ្នោតគាំទ្រគណបក្សនយោបាយណាមួយ ឬមានសញ្ញាដែលនាំឲ្យគេស្គាល់អ្នកបោះឆ្នោត ឬមានវែក ឬខូច ឬគ្មានត្រាសម្ងាត់ជាផ្លូវការ ។

III. ការត្រួតពិនិត្យ និងការបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត

១- ការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅ គយ.សប

- គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ត្រូវត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការរាប់សន្លឹកឆ្នោតតាមការិយាល័យរាប់សន្លឹកឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីបានទទួលកំណត់ហេតុនៃការបោះឆ្នោត និងសម្ភារៈបោះឆ្នោតពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ ។

ក្នុងការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត គយ.សប មិនអាច បើកកញ្ចប់សន្លឹកឆ្នោត និងមិនអាចរាប់សន្លឹកឆ្នោតឡើងវិញបានឡើយ ចំពោះការិយាល័យរាប់សន្លឹកឆ្នោតណា ដែលគ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ករណីមានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ តែគ្មានកស្ថានភាពពាក់ព័ន្ធនឹងប្រក្រតីណាមួយដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតណាមួយ ឬច្រើន ក្នុងឃុំ សង្កាត់នោះទេ គយ.សប ត្រូវចាត់ចែងត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតនៅការិយាល័យពាក់ព័ន្ធតាមនីតិវិធីជាធម្មតា ដោយមិនចាំបាច់បើកកញ្ចប់សុវត្ថិភាព “ក” ឡើយ ប៉ុន្តែក្នុងករណីពិនិត្យឃើញថា អាចប៉ះពាល់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតណាមួយ ប្រធាន គយ.សប ត្រូវចាត់ចែងការត្រួតពិនិត្យ ដោយបើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីធ្វើការផ្ទៀងផ្ទាត់ ។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងដំណើរការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារៈបោះឆ្នោតដែលបានប្រមូលមកពីគ្រប់ការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ នីមួយៗ ។

- បន្ទាប់ពីត្រួតពិនិត្យផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោតតាមការិយាល័យនីមួយៗរួចហើយ គយ.សប ត្រូវធ្វើការបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតរបស់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ ចំណុះឃុំ សង្កាត់ បញ្ចូលគ្នាជាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់ ។

២- ការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅ គជ.ខប

- គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គជ.ខប) ត្រូវត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗនោះ ។

- ការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់នីមួយៗ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតមិនអាចបើកកញ្ចប់សន្លឹកឆ្នោតនៃឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះឆ្នោតណាមួយបានឡើយ ប្រសិនបើឃុំ សង្កាត់នោះ ឬការិយាល័យបោះឆ្នោតនោះ គ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ចំពោះឃុំ សង្កាត់ណាឬការិយាល័យបោះឆ្នោតណាដែលមានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតអាចបើក និងពិនិត្យមើលសម្ភារៈបោះឆ្នោត និងអាចរាប់សន្លឹកឆ្នោតឡើងវិញប្រសិនបើចាំបាច់ ។

- ក្នុងករណីឃុំ សង្កាត់ណាដែលមានសំឡេងឆ្នោតលម្អៀងគ្នាយ៉ាងច្រើន ០,៥% រវាងបញ្ជីបេក្ខជនពីរ ឬច្រើន ហើយឃុំ សង្កាត់នោះ មានពាក្យបណ្តឹងជំទាស់ដែលត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវបើកពិនិត្យមើលសម្ភារៈបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាមី ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍នៃឃុំ សង្កាត់នោះ និងអ្នកជំទាស់អាចចូលរួមក្នុងដំណើរការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្នុងឃុំ សង្កាត់នោះ ។

- បន្ទាប់ពីបានត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់ នីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវធ្វើការកំណត់ចំនួនអាសនៈ ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល និងត្រូវស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ តាមលំដាប់លេខរៀងពីលើមកក្រោម តាមបញ្ជីបេក្ខជននៃគណបក្សនយោបាយ ជាប់ឆ្នោតនីមួយៗ និងកំណត់ឈ្មោះបេក្ខជនជាប់ឆ្នោតដែលទទួលតំណែងជាប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង រួចហើយធ្វើសេចក្តីរាយការណ៍ភ្លាមទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមទម្រង់បែបបទដែលបានកំណត់ ។

ក្នុងការកំណត់បេក្ខជនជាប់ឆ្នោតទទួលតំណែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង ករណីបើមានបញ្ជីបេក្ខជននៃគណបក្សនយោបាយពីរ ឬច្រើនមានសំឡេងឆ្នោតស្មើគ្នា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវរៀបចំការចាប់ឆ្នោតទៅតាមនីតិវិធី ដែលកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។



ស្រុកកោះសុទិន ក្នុងភ្នំ សង្ឃឹមរបស់យើង



ក្រុមការងារថ្នាក់ជាតិកែច្នៃជាប់ក្នុងការជួយឧបត្ថម្ភគាំទ្រ
រាប់ទាំងការងារយុវជន និងកីឡាជន



ធម្មជាតិវិកស្រស់បំព្រងនៅស្រុកកោះសុទិន

នៅក្នុងចំណោមស្រុក-ក្រុង ទាំង១០ នៃ
ខេត្តកំពង់ចាម ស្រុកកោះសុទិន បានធ្វើឲ្យលេច
ឡើងនូវសមិទ្ធផលជាច្រើន តាមរយៈការខិតខំ
ប្រឹងប្រែងរបស់ប្រជាជននៅទីនោះ ក្រោមការ
ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជ-
រដ្ឋាភិបាលកម្ពុជា ។ ស្រុកកោះសុទិននាចុងរដូវ
ប្រាំង និង ដើមរដូវវស្សានេះ មានទិដ្ឋភាពស្រស់
បំពេញគួរឲ្យចង់គយគន់ក្រៃលែង ។ ភ្លៀងកក់ខែ
ជាច្រើនមេនាពេលកន្លងមក បានធ្វើឲ្យដំណាំ
នានាប្រែប្រួលខៀវស្រងាត់ ហើយនៅពេល
ដែលយើងបានទៅដល់ និងបានឃើញផ្ទាល់នូវ
សម្រស់ទាំងនេះ វាហាក់ដូចជាធ្វើឲ្យយើងមាន
អារម្មណ៍ថា យើងកំពុងស្ថិតនៅលើទឹកដីកោះ
សុទិននាកណ្តាលរដូវវស្សាអីចឹងដែរ ។

ស្រុកកោះសុទិន មានព្រំប្រទល់ខាងលិច
ទល់នឹងស្រុកស្រីសន្ធរ ខាងជើងទល់ស្រុកកំពង់
សៀម និងស្រុកកងមាស ខេត្តកំពង់ចាម ខាង
កើតទល់នឹងស្រុកអូររាំងខ្ចី ខេត្តត្បូងឃ្មុំ ខាងត្បូង
ទល់នឹងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ស្រុក នេះមានផ្ទៃដីសរុប ១៧.៦២២គីឡូម៉ែត្រ
ការ៉េ មានឃុំចំនួន ៨ ភូមិចំនួន ៨៥ មានគ្រួសារ
ចំនួន ១៩.៧៥៨ និងចំនួនប្រជាជនសរុប
៦៩.៦៦៥នាក់ ។ ប្រជាជនស្រុកកោះសុទិន
ជាទូទៅបានប្រកបរបរធ្វើចំការ ដាំដំណាំរួមផ្សំ
និងធ្វើស្រែ ទាំងប្រាំង ទាំងវស្សា ។ ជាក់ស្តែង
នៅក្នុងឆ្នាំ២០១៦ កន្លងទៅ និងដើមឆ្នាំ២០១៧
នេះ ប្រជាពលរដ្ឋស្រុក កោះសុទិន បានបង្ក
បង្កើនផលស្រូវរដូវវស្សាចំនួន ៦៤០ ហិកតា

ដោយទទួលបានទិន្នផល ៤,៣ តោន/ហិកតា
និងធ្វើស្រូវប្រាំងបាន ១១២០ហិកតា បានទទួល
ទិន្នផល ៤,១ តោន/ហិកតា ។ កាលពីក្នុងរដូវ
វស្សានោះដែរប្រជាជន ក៏បានដាំដំណាំរួមផ្សំ
ដូចជា ពោត សណ្តែក...ដោយទទួលបានផល
គួរជាទីគាប់ចិត្ត ព្រោះកាលពីពេលនោះ មានភ្លៀង
ធ្លាក់គ្រប់គ្រាន់ តាំងពីដើមឆ្នាំរហូតមកដល់ចុង
ឆ្នាំ ។ ដោយឡែកក្នុងរដូវប្រាំងនេះ បងប្អូនបាន
បន្តដាំដំណាំរួមផ្សំបន្ថែមទៀតគឺ ដាំពោត បាន
១៨១ ហិកតា ទទួលបានទិន្នផល ៣,៧ តោន/
ហិកតា សណ្តែកដីបាន ១៧៨ ហិកតា ទទួល
បានទិន្នផល ១,២តោន/ហិកតា សណ្តែកបាយបាន
១៥១ ហិកតា ទទួលបានទិន្នផល ១,២តោន/ហិកតា
ដំឡូងជ្វា បាន ១៥៤ ហិកតា ទទួលបានទិន្នផល
៥,១តោន/ហិកតា អំពៅបាន ១៧១ ហិកតា
ទទួលបានទិន្នផល ១៨ តោន/ហិកតា ថ្នាំដក់
(ថ្នាំខ្មែរ) អនុវត្តបាន ៣១២ហិកតា ទិន្នផល
១,២តោន/ហិកតា ថ្នាំកូតាប ដាំបាន ១ ២៩០
ហិកតា បានទិន្នផល ១,២តោន/ហិកតា ។

ប្រទេសមានសន្តិភាព ភូមិ ឃុំ ស្រុក មាន
ភាពសុខសាន្ត ប្រជាជនរស់នៅប្រកបដោយ
សុភមង្គល ។ នេះគឺជាអ្វីដែលប្រជាជនកម្ពុជា
និយាយជារួម និងនិយាយដោយឡែកប្រជាជន
ស្រុកកោះសុទិន កំពុងតែទទួលបាននាពេល
បច្ចុប្បន្ននេះ ។ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់
បែបយ៉ាង ទាំងសិទ្ធិក្នុងការរស់នៅ សិទ្ធិទទួល
បាននូវការជួយទំនុកបម្រុង សិទ្ធិនយោបាយ
និងជំនឿសាសនាជាដើម ។ ជាក់ស្តែង បច្ចុប្បន្ន

នេះនៅពេល ដែលប្រជាជនទូទាំងស្រុកមាន
ត្រឹមតែជិត ៧ម៉ឺននាក់ ប៉ុន្តែមានវត្តដល់ទៅ ២៧
និងមានព្រះសង្ឃ ២៥០អង្គ មានវិហារឥស្លាម
សាសនាចំនួន ៥ ស្ទឹង ចំនួន ២ និងស្នាក់ការ

យេស៊ូគ្រីស្ទចំនួន ៤កន្លែង ។
ស្រុកកោះសុទិនមានសាលារៀនចំនួន ៤៦
ក្នុងនោះមានសាលាបឋមសិក្សាចំនួន៣៣ មាន
អគារសិក្សា ៣៥ខ្នង ស្មើនឹង ៣៤៣បន្ទប់ មាន
សិស្សសរុប ៨.៧៣៨នាក់ ។ អនុវិទ្យាល័យ
មាន ៤ មានអគារសិក្សាចំនួន ៥ខ្នង ស្មើ ១៥
បន្ទប់ មានសិស្សសរុបចំនួន ១.១១៤ នាក់
វិទ្យាល័យ មានចំនួន ៤ មានអគារសិក្សា ២៨
ខ្នង ស្មើ ១០៩បន្ទប់ មានសិស្សសរុបចំនួន
២.៩២០នាក់ ។ ដោយឡែកការងារសុខាភិបាល
ក៏មានការរីកចម្រើនគួរឲ្យគត់សម្គាល់ដែរ ។
បុគ្គលិកសុខាភិបាល នៅទីនោះបានយកចិត្តទុក
ដាក់បំពេញការងាររបស់ខ្លួន ប្រកបដោយការ
ទទួលខុសត្រូវខ្ពស់ ។ នៅក្នុងឆ្នាំ២០១៦ កន្លង
ទៅបានចុះផ្តល់ថ្នាំបង្ការជម្ងឺ ៧មុខ ដល់កុមារ
អាយុក្រោម១ឆ្នាំ ដូចជាការចាក់ថ្នាំការពារបេង
រលាកថ្លើមប្រភេទ B ការពារជម្ងឺខាន់ស្លាក់
តេតាណូស ក្អកមាន់ ជម្ងឺកញ្ជ្រូល សរុបចំនួន
៤.៧៣៨នាក់ និងថ្នាំការពារចាក់បង្រួបសរុប
ចំនួន ១.២២៤នាក់ ។ ស្ត្រីមកពិនិត្យផ្ទៃ ពោះ
មាន ២.៨០៣នាក់ ស្ត្រីមកពិនិត្យកំណើតសរុប
១.៦៥៤នាក់ និងសំរាលកូនសរុប ៤៥៦នាក់ ។
ផ្តល់ថ្នាំពន្យារជីវិតសម្រាប់មនុស្សចាស់ និងក្មេង
៨៣៧នាក់ ។ អ្នកមកពិនិត្យជម្ងឺតាមមណ្ឌល
សុខភាពមាន ៣០.១៦១នាក់ ។ សកម្មភាព
សន្តិសុខសណ្តាប់ធ្នាប់សង្គម ត្រូវបានពង្រឹងគ្រប់
ពេលវេលាទាំងយប់ ទាំងថ្ងៃ និងគ្រប់ទីកន្លែង ។
អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់



ថ្នាំជក់គឺជាជំនាញរួមផ្សំដ៏សំខាន់របស់ប្រជាជនស្រុកកោះស្លូទិន

យកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពធ្វើឲ្យប្រជាជនកាន់តែមានការកក់ក្តៅ និងមានលំនឹងក្នុងចិត្ត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ នៅក្នុង ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌកើតមានតែ ៥ករណី តែប៉ុណ្ណោះ ។ សមត្ថកិច្ចបានចាត់កម្លាំង ចុះការពារ និងបង្ក្រាបបទល្មើសនានាបានទាន់ពេលវេលា ។ ក្នុងនោះមានការចុះបង្ក្រាបបទល្មើសនេសាទចំនួន ៨ ករណីផងដែរ ។

លោក **ផេន សុផល** ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអភិបាលស្រុកកោះស្លូទិនបានឲ្យដឹងថា សមិទ្ធផលនឹងជោគជ័យដែលសម្រេចបានទាំងអស់នេះ គឺពិតជាបានមកដោយការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការរួមចំណែកយ៉ាងធំធេងផងដែរ ពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល និងគណបក្សខេត្ត អាជ្ញាធរខេត្ត បានជួយជ្រោមជ្រែងធ្វើឲ្យសម្រេចបាននូវទិសដៅការងារទាំងឡាយនាពេលកន្លងមក ។ ចំពោះការងារគណបក្សវិញលោក **ផេន សុផល** បានឲ្យដឹងថា គណៈកម្មាធិការគណបក្ស ស្រុក និងក្រុមការងារគ្រប់ថ្នាក់ ដែលមានភារកិច្ចចុះជួយឃុំ បានចុះធ្វើសកម្មភាពជាបន្តបន្ទាប់ ជំរុញការអនុវត្តរូបភាព ចិញ្ចឹមចលនានៅមូលដ្ឋានដូចភ្លៀងរលឹម និងយ៉ាងសកម្មជាទីបំផុត ដើម្បីគ្រប់គ្រងថែទាំសមាជិកគណបក្ស ពង្រឹងចន្លោះសម្ព័ន្ធ ពិសេសសាខាបក្ស ភូមិ ក្រុមបក្ស ធានាបានភាពរឹងមាំជានិច្ច ។ ទន្ទឹមនឹងនោះ ក៏បានជំរុញការធ្វើជំរឿនសមាជិកបក្ស តាមខេត្តនីមួយៗ សម្រេចបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ។ លោក **ផេន សុផល** បានឲ្យដឹងទៀតថា ទន្ទឹម

នឹងសកម្មភាព ចិញ្ចឹមចលនានៅមូលដ្ឋាន ការពង្រឹងពង្រីកគណបក្ស ការអប់រំសតិអារម្មណ៍ នយោបាយ និងចាត់តាំង ក្រុមការងារគ្រប់ថ្នាក់ ក៏បាននាំអំណោយជាវិភា ជាសម្ភារៈផ្សេងៗ ឧបត្ថម្ភ ជូនដល់ប្រជាជនទូទៅ ដែលជួបការលំបាកផ្នែកជីវភាព អ្នកមានជម្ងឺគ្រួសារដែលមាន អ្នកទទួលមរណភាព ស្រីឆ្លងទន្លេ និងអ្នកទទួលរងផលប៉ះពាល់ ដោយគ្រោះថ្នាក់ផ្សេងៗ ។ ក្រុមការងារក៏បានជួយរួមចំណែកយ៉ាងធំធេង ដល់ការកសាងសមិទ្ធផលនានាទាំងពុទ្ធចក្រ ទាំងអាណាចក្រដូចជា ផ្លូវថ្នល់ សាលារៀន និងវត្តអារាមជាដើម ។ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើការគត់សម្គាល់ថា ចាប់ពីក្រោយ ការបោះឆ្នោតឆ្នាំ២០១២ និងឆ្នាំ២០១៣ អាស្រ័យដោយសកម្មភាព និងទង្វើល្អរបស់មន្ត្រីគណបក្សបានធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្ស ទទួលបានការគាំទ្រ ពីប្រជាជន មហាជនកាន់តែច្រើន ហើយលោកសង្ឃឹមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះ ។

នៅមានការងារសំខាន់ៗ ជាច្រើនទៀតដែលត្រូវធ្វើនៅឆ្នាំ២០១៧ នេះ និងបណ្តាឆ្នាំខាងមុខ ។ លោក **ផេន សុផល** បានរៀបរាប់ដោយត្រួសៗ អំពីផែនការ របស់គណបក្សស្រុក ដែលត្រូវអនុវត្តឲ្យបាន ជោគជ័យ ។ អ្វីដែលសំខាន់នោះ គឺការយកចិត្តទុកដាក់ក្នុង កិច្ចការពារសុវត្ថិភាព នៅមូលដ្ឋានភូមិឃុំធ្វើឲ្យប្រជាជនរស់នៅ ប្រកបដោយ សុខសុវត្ថិភាពជាអចិន្ត្រៃយ៍ ជួយដោះស្រាយ នូវរាល់

សំណូមពរផ្សេងៗ ជូនប្រជាជនឲ្យបានទាន់ពេលវេលាធ្វើតែអំពើល្អជា មួយប្រជាជន គោរពស្រឡាញ់ប្រជាជន និងកុំធ្វើអ្វីមួយដែលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ប្រជាជន កុំធ្វើឲ្យប្រជាជនថ្នាំថ្នាក់។ ការងារនេះសំខាន់ណាស់ ។ បន្ទាប់មកទៀត គឺការអនុវត្តរបបចុះមូលដ្ឋានឲ្យបានទៀងទាត់រៀងរាល់ខែ យ៉ាងហោចណាស់ក្នុងមួយខែឲ្យបានពី ១ដង ទៅ ៣ដង ដើម្បីជួយឃុំនូវរាល់គ្រប់ការងារទាំងអស់ ឲ្យដំណើរការបានល្អ បានរលូន និងមានប្រសិទ្ធភាព ។ យកចិត្តទុកដាក់ទ្វេដងថែមទៀត ក្នុងការពង្រឹងក្បាលម៉ាស៊ីនដឹកនាំ គណបក្សគ្រប់ថ្នាក់ គ្រប់រចនាសម្ព័ន្ធទាំងអស់ នៅថ្នាក់មូលដ្ឋានឲ្យកាន់តែមានភាពរឹងមាំ ។

ទិសដៅការងារ ដែលបានដាក់ចេញស្របទៅនឹងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន រួមជាមួយនឹងភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តពិតជាធ្វើឲ្យទទួលបានជោគជ័យ នូវរាល់គ្រប់ការងារទាំងអស់ ទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ។ ស្រុកកោះស្លូទិន កំពុងស្ថិតនៅក្នុងស្ថានភាពនេះ ។ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត-ស្រុក និងក្រុមការងារចុះជួយស្រុកបានខិតខំយកអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីជួយជ្រោមជ្រែងដល់ភាពរីកចម្រើនរបស់ស្រុកកោះស្លូទិន និងដើម្បីជីវភាពរស់នៅដ៏សុខក្សេមក្សានូវរបស់ប្រជាជន ស្រុកកោះស្លូទិន។ ផ្តើមចេញពីនេះ យើងសង្ឃឹមជានិច្ចថា ស្រុកកោះស្លូទិននឹងឈ្នះរហូត ។




ផ្លូវសំខាន់ៗក្នុងស្រុកកោះស្លូទិនកំពុងត្រូវបានជួសជុលនិងស្ថាបនាជាបន្តបន្ទាប់



ស្លឹកកំពុងមានបញ្ហា អាចនឹងមានសញ្ញាទាំងនេះ

ឈាមអាក្រក់ទៅបស់សួត ដែលនាំឲ្យស្ទះដល់លំហូរឈាមឬហៅថា Pulmonary Embolism ។

ដកដង្ហើមលឿនដូចហូច



ការជក់បារីជាមូលហេតុសំខាន់បំផុតនាំឲ្យកើតជំងឺសួត ហើយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានផ្សែងបារីក្នុងបរិស្ថានជុំវិញខ្លួនយើង

ខណៈពេលដែលយើងដឹងថា សរីរាង្គណាដែលសំខាន់ និងត្រូវថែរក្សានោះតែយើងក៏ត្រូវយកចិត្តទុកដាក់ បន្ថែមទៅលើសុខភាពសួតផងដែរ។ រាល់ការបង្កគ្រោះថ្នាក់ឬរបួសនៅសួត មិនគ្រាន់តែប៉ះពាល់ដល់ការដកដង្ហើមទេ តែក៏បង្កើនការប្រឈមនឹងជំងឺផ្លូវដង្ហើមជាច្រើនទៀតដូចជា ជំងឺហឺត និងជំងឺរងរបេងដែរ។

ខាងក្រោមនេះ គឺជាអាការៈមួយចំនួនតូច ដែលអាចបញ្ជាក់ថា សួតអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ និងត្រូវការពិគ្រោះជាមួយគ្រូពេទ្យ៖

ពិបាកដកដង្ហើមរយៈពេលយូរ

មិនខ្វល់ថា ការឡើងកាំដណ្តើរ ឬការធ្វើការងារធម្មតាទេ បើសិនជាអ្នកមានអារម្មណ៍ថា ពិបាកដកដង្ហើមក្រោយពីធ្វើការងារធម្មតាទាំងនេះវាអាចបញ្ជាក់ អំពីបញ្ហាណាមួយហើយ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកពិបាក ក្នុងការរត់ ឬពិបាកដកដង្ហើមគ្រប់ពេលវេលាទាំងអស់ សូម្បីតែគេងដែរ នោះមានន័យថា អាចជាបញ្ហាលើសួត ហើយដូចជា ជំងឺរលាកទងសួត ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ឬជំងឺទាក់ទងនឹងបេះដូង។

មានស្បែកច្រើន

ការដែលក្អកមានស្បែក ឬក៏ហាក តែ

មនុស្សភាគច្រើនមើលរំលង។ យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈបែបនេះលើសពីបីខែ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅព្រោះវាអាចជាសញ្ញារបស់ជំងឺ រលាកទងសួតរ៉ាំរ៉ៃ។ បើសិនជារឿងនេះ កើតឡើងជាមួយនឹងការដកដង្ហើមលឿនដូចហូច ឬពិបាកដកដង្ហើមទៀតនោះ វាអាចជាសញ្ញារបស់ ជំងឺស្ទះសួតរ៉ាំរ៉ៃវិញ។ ដូច្នេះហើយ បើសិនជាអ្នកក្អករយៈពេល យូរអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។

ឈាមក្នុងកំហាក

សញ្ញាគន្លឹះមួយផ្សេងទៀតដែលបញ្ជាក់អំពីជំងឺសួតនោះ គឺវត្តមានរបស់ឈាមក្នុងកំហាក។ ខណៈពេល ដែលការប្រែប្រួល ពណ៌របស់ កំហាកអាចបង្ហាញច្រើនអំពីសុខភាពនោះ វត្តមានរបស់ឈាមក្នុងកំហាកអាចជាសញ្ញារបស់ជំងឺរងរបេង។

ឈឺទ្រូង

បើសិនជាអ្នកគិតថា ការឈឺទ្រូង តែងតែបញ្ជាក់ពីជំងឺគាំងបេះដូងនោះអ្នកពិតជាគិតខុសហើយ។ បើសិនជាអ្នកមានអាការៈឈឺទ្រូង ដូចមានអ្វីមួយស្រួចចាក់ក្នុងទ្រូងនៅពេលដកដង្ហើម ក្អក ឬក៏ណាស់ វាអាចដោយសារតែការបង្កគ្រោះថ្នាក់នៅសួតដែលបង្កឡើងដោយបារីតេរី ឬវីរុស។ ករណីដឹកជញ្ជូនគឺថា វាអាចមានកំណកឈាម ក្នុងសរសៃ

ការលឺសម្លេងដូចហូច ពេលដកដង្ហើមអាចជាសញ្ញាបញ្ជាក់ថា មុខងារសួតថយចុះ។ រឿងនេះបញ្ជាក់ថា សួតកំពុងតែមានការពិបាកដកដង្ហើមដោយសារតែផ្លូវដង្ហើមរួមតូច ឬសរសៃឈាម ស្ទះដោយសារកម្ទេចកម្ទឹមពីខាងក្រៅរាងកាយ។ ករណីភាគច្រើន ការដកដង្ហើមលឿនដូចហូចមានជាប់ពាក់ព័ន្ធនឹងការរលាក ដោយសារជំងឺហឺត រលាកទងសួត រលាកសួត ប្រតិកម្មអាលែកស៊ី ឬការស្ទះក្នុងរាងកាយដោយសារជំងឺសាច់ ឬក៏ទឹកកខ្វក់ពីខាងក្រៅរាងកាយ។

ក្អករ៉ាំរ៉ៃ

សញ្ញាដ៏សំខាន់បំផុត ដែលបញ្ជាក់ថា សួតកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ គឺការក្អករ៉ាំរ៉ៃ ។ ខណៈពេលដែលការក្អកអាចបណ្តាលមកពីការបង្កគ្រោះថ្នាក់ដោយវីរុស ឬជំងឺផ្តាសាយវាគួរតែជួរស្រាលទៅវិញ នៅរយៈពេលពីរទៅបីសប្តាហ៍ក្រោយ។ យ៉ាងណាមិញ បើសិនជាបន្តរយៈពេលយូរជាងនេះ ឬរហូតដល់ច្រើនជាង ៨ សប្តាហ៍ វាអាចជារឿងត្រូវបានរកឃើញ។ ដូច្នេះអ្នកគួរតែទៅ ជួបគ្រូពេទ្យជំនាញផ្លូវដង្ហើម ដើម្បីរកមើលមូលហេតុរបស់វា។ មូលហេតុមួយចំនួននៃការក្អករ៉ាំរ៉ៃ អាចជាការរលាកទងសួត ជំងឺហឺត ជំងឺរលាកសួត និងរងរបេង។



យើងបន្តគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

បទពាក្យ ៧



១. ឆ្នាំនេះពីរពាន់ដប់ប្រាំពីរ ក្រៀមខ្លួនបោះឆ្នោតអាណត្តិថ្មី
២. ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្វែងរកអ្នកដឹកនាំថ្លៃថ្នា
៣. ចូរយើងរំលឹកកាលត្រាមុន តើមាននរណាជួយប្រជា
៤. គ្រប់ដំណាក់កាលជាបន្ត រួមសុខរួមទុក្ខញាតិប្រុសស្រី
៥. នោះពិតគឺបក្សប្រជាជន ផ្តល់សន្តិភាពគ្រប់មូលដ្ឋាន
៦. ការពារបូរណភាពទឹកដី ស្ដារអភិវឌ្ឍកម្ពុជា
៧. អគារតូចធំផ្សារទំនើប ផ្តល់ខ្ពស់ស្ថានភាពជូនក្រោមដី
៨. ដោយនយោបាយបក្សល្អឆ្មោះ តេជោ ហ៊ុន សែន ផ្តល់នូវម្លប់
៩. យើងសូមប្រជ្ញាដោយស្មោះស្ម័គ្រ បក្សប្រជាជនកម្ពុជា

ប្រជាមូលបរិទាំងប្រុសស្រី
នាថ្ងៃទី៤ មិថុនា ។
ស្មារតីម៉ឺងម៉ាត់គ្រប់អាគ្នា
ដោយមនសិការស្មោះប្រជា ។
យើងរងទារុណធ្លាប់វេទនា
រំដោះការពារឆ្លងគ្រោះភ័យ ។
គឺបក្សស្មោះសរសើរជោគជ័យ
ឯកភាពទឹកដីជុំសណ្តាន ។
លោកអ្នកមានគុណឲ្យក្រុមកូន
សេរីភាពបានជូនប្រជា ។
និងអធិបតេយ្យភាពមនា
លឿនហួសគណនាគ្រប់វិស័យ ។
យានយន្តរលីបទើបមានថ្មី
ស្ថានភាពសង្គមកើតសព្វគ្រប់ ។
សម្តេចប្រពៃប្រឹងថ្ងៃយប់
ប្រជាជនគ្រប់កាលវេលា ។
បោះឆ្នោតជូនបក្សជោគជ័យ
គាំទ្រគ្រប់គ្រាជាកំរុងរឿង ។

និពន្ធ
សុខ សុផល



ម៉ែក្មេងមែនទែន

ធ្វើដំណើរតាមរថភ្លើងទៅកាន់
ក្រុងព្រះសីហនុ យុវជន ណាង
អង្គុយកៅអីមួយហើយដាក់កាសែត
គ្របលើកៅអីមួយទៀត ស្ថិតនៅ

ក្បែរខ្លួន។ លោកតាណុបឡើងមកក្រោយប្រុងអង្គុយលើកៅអីដាក់
កាសែតនោះតែត្រូវយុវជន ណាង ឃាត់ប្រាប់ថា៖

- សូមទោសលោកអ៊ី កន្លែងនេះម៉ែខ្ញុំអង្គុយហើយ គាត់ទើប
ងើបទៅចូលបន្ទប់ទឹក ។

លោកតា ណុប អត់កន្លែងអង្គុយក៏ទៅឈរក្បែរទ្វាររថភ្លើង ។
ពេលរថភ្លើងទៅឈប់នៅចំណតបន្ទាប់ យុវនារីស្រស់ស្អាតម្នាក់
ឡើងមករកកន្លែងអង្គុយមិនបានដែរ តែត្រូវយុវជន ណាង លើក
កាសែតអនុញ្ញាតឲ្យយុវនារីអង្គុយយ៉ាងរាក់ទាក់ ។

លោកតា ណុប ញញឹមពេលរង្វៀវម្នាក់ឯង៖

- គិតទៅវិទ្យាសាស្ត្រឡូវ ជឿនលឿនមែនទែន អាចធ្វើឲ្យ
ម្តាយមានកូនកំលោះទៅហើយ ចំណែកខ្លួនឯងនៅក្មេងល្អកំដៅ
គឺក្មេងជាងកូនទៅទៀតផងន៍ ។

ព្យាបាលក្អក

កូនប្រុសលោកនាយកក្រុមហ៊ុនទើបមានអាយុ៧ ឆ្នាំ និយាយ
ប្រាប់ម្តាយ៖

- ម៉ាក់.ម៉ាក់.....ប៉ាចេះព្យាបាលក្អកដែរតើ !

- ម៉ែចក់កូនឯងដឹង ?

- ថ្ងៃមុនខ្ញុំឃើញច្បាស់ណាស់ ពេលម៉ាក់ចេញទៅផ្សារបាត់អ្នក
មីងលេខាបស់លោកប៉ាមកលេងផ្ទះយើង ។ លោកប៉ាយកដៃ
អង្អែលទ្រូងអ្នកមីងថ្មីៗ។ ខ្ញុំសួរថា លោកប៉ា ធ្វើអីចឹងធ្វើស្តីលោក
ប៉ាថា ជួយព្យាបាលជំងឺក្អក ព្រោះអ្នកមីងក្អកខ្លាំង ។

បង្ខំរៀបការ

ពេលបានជួបគ្នាទាញចម្ងាយយុវជន ចំណាន បានត្អូញត្អែរ
ប្រាប់យុវជនចំណាប់ជាមិត្ត៖

- គ្នាអភ័ព្វណាស់ទើបតែគ្រញូចនាងទើបបានមួយខ្សឹតត្រូវនាង
ទះកំផ្លៀងបែកអំពិលអំពែកព្រាត្រូវគេចមុខលែងឲ្យគ្នាជួបហេតុ។

- អេហ៍.....ឯងប៉ុណ្ណឹងទុកជាគ្រាន់បើហើយ គ្នាឯណោះទើបធ្ងន់
រាប់សិបដងលើសឯងទៅទៀត ។

- អ្នក...ចុះឯងធ្ងន់យ៉ាងម៉េច ?

- អើ.....គ្នា និងនាងមិនទាន់បានចើបគ្នាមួយខ្សឹតទេ ទើបតែ
ប៉ះដៃ និងចាប់ដៃនាងតែម្តងប៉ុណ្ណោះ ក៏ត្រូវឱពុករបស់នាងមើល
ឃើញទាន់ ក៏ចាប់បង្ខំឲ្យខ្ញុំរៀបការជាមួយកូនស្រីគាត់ភ្លាមទើប
បាន ។

អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៩១

១-	លោកជំទាវ ម៉ែង	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ	តែ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ	អូន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ចេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៦-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ	ថេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ	អ៊ុត	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
៩-	ឯ.ឧ	គង់	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ	លង់	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម.....	១០០ ដុល្លារ
១១-	ឯ.ឧ	អូស្វាន	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១២-	ឯ.ឧ	សរ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៣-	ឯ.ឧ	ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៤-	ឯ.ឧ	ម៉ែង	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៥-	ឯ.ឧ	ម៉ែម	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៦-	ឯ.ឧ	យូ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង			១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប			១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ			១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី			៥០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ			៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពត			៥០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ			២០០.០០០ រ
២៤-	ឯ.ឧ	លឹម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៥-	ឯ.ឧ	ម៉ែម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ	ថា	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៧-	ឯ.ឧ	ជូ	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៨-	ឯ.ឧ	ធីត	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឯ.ឧ	ម៉ៅ	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣០-	ឯ.ឧ	សុ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ	ចាយ	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ	សុស	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ	នរ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ	យួន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ	កៅ	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ	មាស	អគ្គលេខាធិការនៃអង្គជំនាញជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ	សុខ	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀង និងប្រធានក្រុមការងារចុះឃុំកញ្ចៀង	៥០ ដុល្លារ
៣៨-	ឯ.ឧ	នាយ	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៩-	ឯ.ឧ	មុន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤០-	ឯ.ឧ	សេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤១-	ឯ.ឧ	ម៉ែង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ	ណាវ	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៣-	ឯ.ឧ	ធីន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៤-	លោកជំទាវ	ស៊ុន ស៊ីយុត		១០០.០០០ រ
៤៥-	ឯ.ឧ	គីម	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៦-	ឯ.ឧបនិព្វិត	មាស ម៉ូ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៧-	លោកជំទាវ	ធីត្យ	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៨-	ឯ.ឧ	ជួន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៩-	លោក	គីម	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសភាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	ឯ.ឧ. ឧកញ៉ា	សន	អនុប្រធានគណបក្សស្រុកកំពង់សិរីរា	២០ ដុល្លារ
៥១-	ឯ.ឧ	ស៊ុម	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៥២-	ឯ.ឧ	អ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៣-	ឯ.ឧ	ពត	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៤-	ឯ.ឧ	ហេង	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាជន លេខ ១៩១

៥៥-	ឯ.ឧ	ស៊ីវា	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០
៥៦-	លោកជំទាវ	ស៊ីវី	ច័ន្ទថា		៥០.០០០
៥៧-	លោក	មូល	វិចិត្រ	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០
៥៨-	លោក	ជ័យ	ច័ន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០
៥៩-	លោក	ទេព	វិសិដ្ឋ	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០
៦០-	លោក	អ៊ុំ	រាត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០
៦១-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៤០.០០០
៦២-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០
៦៣-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៦៤-	ឯ.ឧ	សុខ	ច័ន្ទ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
៦៥-	ឯ.ឧ	លុះ	ចន្ទធីន្ទ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០
៦៦-	ឯ.ឧ	សារី	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០
៦៧-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៦៨-	លោក	ចាន់	សុឡាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
៦៩-	លោក	ឃុំ	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០
៧០-	កញ្ញា	គែច	សុខាសា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០
៧១-	លោក	គាត	ប៊ុល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០
៧២-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០
៧៣-	លោក	ឈា	ប៊ុនធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៧៤-	លោក	ម៉ៅ	ហាត់	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៧៥-	លោក	លីម	វិគ្រ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៧៦-	លោក	លីម	សេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៧៧-	លោក	ឃ្មុំ	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៧៨-	លោក	ប៊ុន	ចន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៧៩-	លោក	អ៊ុត	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៨០-	លោក	គួច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០
៨១-	ឯ.ឧ	សេង	សុខុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០
៨២-	ឯ.ឧ	ប៊ុន	សម្ម	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៨៣-	លោក	ជួន	ចន្ទធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៨៤-	លោក	ជួន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៨៥-	លោក	ម៉ីម	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៨៦-	លោក	សៅ	សម្ពស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៨៧-	លោក	ប៉ាច	មុយថុច	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០
៨៨-	លោក	រដ្ឋ	ប៊ុនឈ័យ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៨៩-	លោក	សេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩០-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩១-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩២-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៣-	លោក	ធីត	បរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៤-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៥-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៦-	លោក	សុំ	ជន្មី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៧-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៨-	លោក	ធីម	ចុន្ទីរ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៩-	លោក	ឧតុប	រៀងធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០០-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០១-	លោក	សរ	វិចិត្រ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០២-	លោក	ឌួច	សុដន្យា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៣-	លោក	ជុំ	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៤-	លោក	រដ្ឋាង	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៥-	លោក	យស	ធុន	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០
១០៦-	លោក	ឡុង	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០
១០៧-	លោក	ឡាច	តីរ៉ាត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០
១០៨-	លោក	រដ្ឋាង	សុចន្ទធីន្ទ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០

ស្ថានត្រូវបំប្លែង
(ខេត្តកណ្តាល ប្រទេសកម្ពុជា)

និងទួលបិត្យា
(ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា)

(សម្ពោធប្លង់ទី០៤ ខែមេសា ឆ្នាំ២០១៧)



រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត
ជំហានទី ២

(សម្ពោធប្លង់ទី០៤ ខែមេសា ឆ្នាំ២០១៧)

មហាវិថីសម្តេចតេជោ
"ហ៊ុន សែន"

(សម្ពោធប្លង់ទី០៣ ខែមេសា ឆ្នាំ២០១៧)



វិទ្យាស្ថានបច្ចេកទេសស្រូវ